

48.991



**BIC**Bank



# អនាគតហិរញ្ញប្បទានតំបន់អាស៊ី

របាយការណ៍ប្រចាំឆ្នាំ ២០២១



# មាតិកា

សារពីប្រធានក្រុមប្រឹក្សាភិបាល .....	4
ព័ត៌មានអំពីធនាគារ .....	9
បេសកកម្ម / ចក្ខុវិស័យ / ទស្សនវិស័យ .....	11
រចនាសម្ព័ន្ធនៃធនាគារ .....	12
ក្រុមប្រឹក្សាភិបាល .....	14
គណៈគ្រប់គ្រង .....	17
ព័ត៌មានហិរញ្ញវត្ថុសង្ខេប .....	21
លទ្ធផលប្រចាំឆ្នាំ ២០២១ .....	22
សមិទ្ធផលឆ្នាំ ២០២១ .....	23
ការធ្វើឱ្យប្រសើរឡើងនូវសេវាអតិថិជន .....	24
ការអភិវឌ្ឍន៍របស់បុគ្គលិក .....	27
បច្ចេកវិទ្យា Fintech និងហេដ្ឋារចនាសម្ព័ន្ធធនាគារឌីជីថល .....	29
ការពង្រីកបណ្តាញសាខា .....	31
<b>របាយការណ៍ហិរញ្ញវត្ថុ .....</b>	<b>32</b>
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល .....	34
របាយការណ៍របស់សវនករឯករាជ្យ .....	37
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ .....	40
របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ .....	41
របាយការណ៍បម្រែបម្រួលមូលធន .....	42
របាយការណ៍លំហូរសាច់ប្រាក់ .....	43
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ .....	44

# សារពី ប្រធានក្រុមប្រឹក្សាភិបាល



**ប្រាក់ចំណូល**

០,៥៥ លានដុល្លារអាមេរិក

**ទ្រព្យសកម្ម**

៣៥៧,៤៦ លានដុល្លារអាមេរិក

**ភាគទុនិក និងភាគីពាក់ព័ន្ធទាំងអស់ជាទីរាប់អាន!**

ខ្ញុំមានក្តីសោមនស្សសូមរាយការណ៍អំពីលទ្ធផលរបស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក (“ធនាគារ” ឬ “ធនាគារ ប៊ី.អាយ.ស៊ី”) សម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។



**ផលបត្រកម្ចី**

**១៤៤,៧ លានដុល្លារអាមេរិក**

**ប្រាក់បញ្ញើ**

**២៧៨ លានដុល្លារអាមេរិក**

**ឆ្នាំនៃបញ្ហាប្រឈមដ៏ធំធេងបំផុត និងការត្រឡប់មក  
រកស្ថានភាពល្អប្រសើរឡើងវិញនាពេលខាងមុខ**

ជាកិច្ចចាប់ផ្តើម ខ្ញុំបាទសូមជូនពរឱ្យអ្នកទាំងអស់គ្នាបន្តមាន  
សុខភាពល្អ និងសេចក្តីសុខជានិច្ច។

ខណៈដែលឆ្នាំ ២០២០ បាននាំមកនូវបញ្ហាប្រឈមដែលយើង  
មិនធ្លាប់ជួបពីមុនមក ឆ្នាំ ២០២១ ក៏បាននាំមកនូវបញ្ហាប្រឈម  
ដូចគ្នាជាច្រើនបន្តបន្ទាប់ដែលបញ្ហាប្រឈមទាំងនេះកើតចេញពី  
ជំងឺរាតត្បាតកូវីដ-១៩ ដែលជាការចាប់ផ្តើមនៃផ្លូវបំបែករវាងអ្នក  
ដែលមានសំណាង និងមិនសូវមានសំណាង អ្នកដែលមានភ័ព្វ  
សំណាង និងលទ្ធផលគោលនយោបាយផ្សេងៗដែលត្រូវបាន  
អនុវត្តដោយរដ្ឋាភិបាលជុំវិញពិភពលោក។ ខ្ញុំបាទជឿជាក់ថា

មិនមែនមានតែខ្ញុំម្នាក់នោះទេដែលមានអារម្មណ៍ដឹងគុណ ហើយ  
មានអារម្មណ៍ថាមានសំណាងដែលនៅក្នុងបរិបទប្រទេសកម្ពុជា  
បញ្ហាប្រឈមទាំងនោះត្រូវបានដោះស្រាយ និងទទួលបានលទ្ធផល  
យ៉ាងល្អប្រពៃ។

វិស័យម៉ាក្រូសេដ្ឋកិច្ច និងវិស័យសំខាន់ៗនានា ក្នុងនោះរួមមាន  
វិស័យធនាគារ និងហិរញ្ញវត្ថុរបស់យើងបានរក្សាភាពរឹងមាំ បើ  
ទោះបីជាមានការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក៏ដោយ។ ប្រទេស  
កម្ពុជាដែលជាទូទៅមានភាពរហ័សជាងគេនៅក្នុងតំបន់ បានបើក  
ស្វាគមន៍ជាថ្មីម្តងទៀតដល់ភ្ញៀវទេសចរណ៍ ក៏ដូចជាការជួញដូរ  
ពាណិជ្ជកម្ម និងឧស្សាហកម្ម។ នៅក្នុងពេលនេះ ប្រទេសកម្ពុជា  
មានស្ថានភាពប្រសើរឡើងវិញ ហើយបានបើកប្រទេសសារជាថ្មី  
សម្រាប់ភ្ញៀវទេសចរណ៍ ហើយតែងតែជាអ្នកនាំមុខគេជានិច្ច  
ចំពោះទិដ្ឋភាពផ្នែកគោលនយោបាយក្នុងតំបន់។

ដូច្នេះហើយ មិនមែនជារឿងភ្ញាក់ផ្អើលនោះទេដែលយើងឃើញ  
មានសញ្ញានៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញ។ ខណៈ  
ពេលដែលបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះនៅក្នុងពិភពលោក  
គឺមានច្រើនលើសលប់ និងក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុន  
មក ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ច្រើនជាងពេលណាៗទាំងអស់  
ជាក់ស្តែងនៅតែបន្តប៉ះពាល់ដល់ពិភពលោក ខ្ញុំមានអារម្មណ៍  
ស្រាកស្រានក្នុងចិត្ត និងសង្ឃឹមថានៅលើពិភពលោកខាងលិចបាន  
ត្រឡប់មកធ្វើអាជីវកម្មដូចធម្មតាវិញ ហើយជាការពិតដែលតំបន់  
អាស៊ីប៉ាស៊ីហ្វិកនៅមានចំណុចត្រូវធ្វើជាច្រើន សូមចាំថានៅក្នុង  
អំឡុងពេលពីរឆ្នាំចុងក្រោយនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនបាន  
ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយថែមទាំងរក្សារោងចក្រ  
ឱ្យនៅបន្តដំណើរការ ហើយការធ្វើពាណិជ្ជកម្មនៅតែបន្តដំណើរ  
ការដោយសេរីតាមដែលអាចធ្វើទៅបាន។ មិនមែនជារឿងចម្លែក  
នោះទេដែលយើងរំពឹងថានឹងមានការងើបឡើងវិញនៃសេដ្ឋកិច្ច  
ដែលមានគុណភាព និងប្រកបដោយនិរន្តរភាព ប្រហែលជាអាច  
មានវិសមភាពនៅផ្នែកខ្លះ ប៉ុន្តែជារួមមានលក្ខណៈរឹងមាំ នៅក្នុង  
រយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខនេះ។

ខណៈពេលដែលកំណើន ផលសព្វិតមានកម្រិតទាបជាង  
ការព្យាករណ៍ក្នុងអត្រា ២,២% សម្រាប់ឆ្នាំ ២០២១ ការព្យាករណ៍  
សម្រាប់ឆ្នាំ ២០២២ គឺ ៥,១% សម្រាប់កំណើន ផលស ជាក់ស្តែង

មានការកើនឡើងដល់ ៥.៩% សម្រាប់ឆ្នាំ ២០២២ បើយោងតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF (ខែមេសា ឆ្នាំ ២០២២)។ ចំណុចសំខាន់នោះគឺ ការកើនឡើងតម្លៃអ្នកប្រើប្រាស់ប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ក្នុងកម្រិត ៣% សម្រាប់រយៈពេលទាំងពីរឆ្នាំ ដោយរក្សាលំនឹងពីឆ្នាំ ២០២១ ចំនួន ៤,២%។ លើសពីនេះ ជំហរខាងក្រៅរបស់កម្ពុជាត្រូវបានកំណត់ថា នឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ពីសមតុល្យគណនីចរន្ត -២៦,៧% ផសស ធ្លាក់ចុះដល់ -១៧,៤% ក្នុងឆ្នាំ ២០២២ និង -៩,៥% សម្រាប់ឆ្នាំ ២០២៣។

ដោយសង្ឃឹមថានឹងមានការងើបឡើងប្រកបដោយភាពរឹងមាំ និងឃើញមានសញ្ញានៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញធនាគារ ប៊ី.អាយ.ស៊ីធើរខិតខំបន្តស៊ូ និងចូលរួមយ៉ាងសកម្មក្នុងការស្តារឡើងវិញសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅឱ្យកាន់តែប្រសើរឡើង។

**ចក្ខុវិស័យសេដ្ឋកិច្ច**

ខណៈពេលដែលកំណើនផសសពិតសម្រាប់ឆ្នាំ ២០២១ បានធ្លាក់ចុះពី ៤,២% ទៅ ២,២% ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថានឹងមានការកើនឡើងនូវអត្រាកំណើន ៥,៣% សម្រាប់ឆ្នាំ ២០២២ និង ៦,៥% សម្រាប់ឆ្នាំ ២០២៣។ ចំណុចដែលលេចធ្លោនោះគឺកំណើនទិន្នផលឧស្សាហកម្ម ៨,១% សម្រាប់ឆ្នាំ ២០២២ និង ៩,១% សម្រាប់ឆ្នាំ ២០២៣។ សកម្មភាពក្នុងវិស័យសេវារឹងមាំស្ថិតនៅមិនដាច់ឆ្ងាយពីផែនការគ្រោងទុកឡើយ។

ទោះបីជាសេដ្ឋកិច្ចចិនទាំងមូលមានស្ថិរភាពសម្រាប់ឆ្នាំ ២០២០-២០២១ ការចាប់ផ្តើមឆ្នាំថ្មីពោរពេញដោយបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចចិនប្រហែលជាមិនមានឥទ្ធិពលអវិជ្ជមានទាំងស្រុងមកលើម៉ាក្រូសេដ្ឋកិច្ចសកល និងតំបន់នោះទេ ដោយដឹងច្បាស់ថាសេដ្ឋកិច្ចរបស់ខ្លួននឹងរួចផុតពីភាពស្រពិចស្រពិលនៃជំងឺកូវីដ-១៩ និងអតិផរណាដែលមិនអាចគ្រប់គ្រងបាន និងបញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសចំពោះអាហារ ថាមពល និងទំនិញរ៉ែ សេដ្ឋកិច្ចចិនដែលមានកំណើនយឺតអាចបង្ហាញថាជាកត្តាស្ថិរភាពដល់សេដ្ឋកិច្ចពិភពលោក។ ជាការពិតណាស់ ការឈានមុខមួយកម្រិតទៀតទៅលើកំណើនរបស់កម្ពុជា អាចជាការតម្រូវការនាំចេញសម្រាប់សម្លៀកបំពាក់ ទំនិញសម្រាប់ការធ្វើដំណើរ និងស្បែកជើងរបស់ប្រទេសកម្ពុជា ដោយសារតែការ

ប្តូរការបញ្ជាទិញពីប្រទេសចិន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗជាមួយប្រទេសចិន និង ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាច្បាប់វិនិយោគថ្មីនេះ បើយោងតាមចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADO) របស់ ធនាគារADB ។ សន្ទុះនៃវិស័យសេវាកម្មក៏ត្រូវបានគេរំពឹងថានឹងមានវឌ្ឍនភាពពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

**សេចក្តីសង្ខេបអាជីវកម្ម**

ធនាគារ ប៊ី.អាយ.ស៊ី នៅតែមានដំណើរការល្អនៅក្នុងឆ្នាំ២០២១ ដោយសារក្បួននូវកំណើនថេររបស់ខ្លួនលើកំណើនប្រាក់ចំណូល និងការអនុវត្តប្រតិបត្តិការ ទោះបីជាជួបបញ្ហាប្រឈមមួយចំនួនដោយសារតែវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។ ជាថ្មីម្តងទៀត ការធ្វើឱ្យប្រសើរឡើងនូវដូមែនឌីជីថល បច្ចេកវិទ្យាទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន និងការវិនិយោគ ទៅលើប្រព័ន្ធបackend របស់ខ្លួន នៅក្នុងឆ្នាំ២០២១ បានធ្វើឱ្យសេវាកាន់តែមានភាពល្អប្រសើរជាបន្តបន្ទាប់ ដែលយើងមានជឿជាក់ថា ការអភិវឌ្ឍនេះនាំមកនូវភាពល្អប្រសើរកាន់តែខ្លាំងសម្រាប់អតិថិជន និងភ្ញៀវរបស់យើង។

ដើម្បីបង្ហាញអំពីសមត្ថភាពកើនឡើងឥតឈប់ឈររបស់យើង ខ្ញុំមានក្តីសោមនស្សសូមគូសបញ្ជាក់អំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយធនាគារ Krungthai Bank PCL (KTB) ប្រទេសថៃ នៅក្នុងការផ្តល់ដំណោះស្រាយសេវាផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អតិថិជនរបស់យើងដែលមានបំណងផ្ទេរប្រាក់ទៅកាន់ប្រទេសកម្ពុជាតាមរយៈ ASEAN Payment Gateway (APG)។ យើងមានមោទនភាពជាទីបំផុតចំពោះក្រុមការងាររបស់យើងដែលសម្រេចបានសមិទ្ធផលទាំងនេះ ហើយយើងកំពុងខិតខំយ៉ាងខ្លាំងដើម្បីបន្តអភិវឌ្ឍបន្ថែមទៅលើទំនាក់ទំនងទាំងនេះដើម្បីផ្តល់ជូនសេវាកាន់តែល្អប្រសើរសម្រាប់អតិថិជនរបស់យើង។

**សមិទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ**

នៅក្នុងមួយឆ្នាំសារពើពន្ធទីបីនៃប្រតិបត្តិការរបស់ខ្លួន នៅក្នុងរយៈពេល ១២ ខែដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារទទួលបានប្រាក់ចំណេញសុទ្ធ ០,៥៥ លានដុល្លារអាមេរិក (ឆ្នាំ២០២០ ទទួលបានប្រាក់ចំណេញសុទ្ធ ០,៤៤ លានដុល្លារអាមេរិក) ដែលប្រាក់ចំណេញដុលមុនបង់ពន្ធមានចំនួន ១,០៥ លានដុល្លារអាមេរិក (ឆ្នាំ២០២០ ទទួលបានចំណេញដុលមុនបង់ពន្ធចំនួន ០,៥៩ លានដុល្លារអាមេរិក)។ នៅក្នុងរយៈពេល

របាយការណ៍ ធនាគារ ប៊ីអាយស៊ី អាចបង្កើនប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនយ៉ាងខ្ពស់រហូតទៅដល់ ១៥,៧៦ លានដុល្លារអាមេរិក (ឆ្នាំ២០២០ មានចំនួន ៧,៦១ ដុល្លារអាមេរិក) ដោយបង្កើតទ្រព្យសកម្មសរុបរបស់ខ្លួនរហូតដល់ ៣៥៧,៤៦ ដុល្លារអាមេរិក (ឆ្នាំ២០២០ មានចំនួន ២៦៨,៩៨ លានដុល្លារអាមេរិក) ដោយផលបត្រឥណទាន មានចំណែកច្រើនបំផុតចំនួន ១៤៤,៧០ លានដុល្លារអាមេរិក (ឆ្នាំ២០២០ មានចំនួន ៧៤,៥០ លានដុល្លារអាមេរិក)។ ទន្ទឹមនឹងនេះ ប្រាក់បញ្ញើពីអតិថិជន និងធនាគារមានចំនួន ២៧៨,០០ លានដុល្លារអាមេរិកសម្រាប់ការិយបរិច្ឆេទនេះ (ឆ្នាំ២០២០ មានចំនួន ១៩០,០០ លានដុល្លារអាមេរិក)។

**ការផ្តោតលើអនាគតរបស់ធនាគារ**

ធនាគារប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក គឺជាធនាគារមួយរបស់ក្រុមហ៊ុន BIC Group (“ក្រុម”) ដែលជាក្រុមហ៊ុនវិនិយោគយ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងវិស័យធនាគារអចលនទ្រព្យ ថាមពល និងហិរញ្ញវត្ថុ។

ដោយសារកម្ពុជាជាទីផ្សារស្នូលមួយដែលគ្របដណ្តប់ប្រតិបត្តិការយើងនឹងបន្តការវិនិយោគរបស់យើងទៅលើការធ្វើឱ្យល្អប្រសើរនូវប្រតិបត្តិការ សេវា និងភាពប្រកួតប្រជែងរបស់ធនាគារ។ ការយកចិត្តទុកដាក់ដ៏សំខាន់មួយឆ្ពោះទៅការបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងគឺទៅលើបច្ចេកវិទ្យាឌីជីថល ទាំងជាកម្មវិធី Apps មុខងារតាមប្រព័ន្ធអនឡាញ សុវត្ថិភាព និងការកសាងភាពជាដៃគូដើម្បីផ្តល់មុខងារថ្មី និងបច្ចុប្បន្នដល់អតិថិជន និងភ្ញៀវរបស់យើង។

ផ្នែកសំខាន់មួយទៀតដែលយើងផ្តោតទៅលើគឺផ្សារមូលធនជាពិសេសនៅបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដែលយើងមើលឃើញឱកាសអាជីវកម្មកាន់តែច្រើន ដែលឯកទេសធនាគាររបស់យើងត្រូវបានរៀបចំយ៉ាងល្អប្រសើរ។ យើងមានគោលដៅប្រើប្រាស់អាជីវកម្មគ្របរបស់យើង និងរបស់ដៃគូយុទ្ធសាស្ត្រ និងបច្ចេកវិទ្យារបស់យើងដើម្បីពាំនាំផ្នែកដែលទើបចាប់ពន្លកថ្មីនៃវិស័យរបស់យើងនេះជូនដល់ប្រទេសកម្ពុជា ដោយសង្ឃឹមថា យើងអាចទទួលបានជោគជ័យនៅក្នុងការអនុវត្តគម្រោងសម្រាប់បង្ហាញជូន ទាំងនៅក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ រ៉ាប់រងធនាគារ ការបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុន និងវិស័យធនាគារឯកជន។

**ការថ្លែងអំណរគុណ**

តាងនាមធនាគារ ប៊ីអាយស៊ី ខ្ញុំសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាល មន្ត្រី និងបុគ្គលិកទាំងអស់នៃធនាគារជាតិកម្ពុជា ដែលបានបន្តដឹកនាំដើម្បីរក្សាបាននូវស្ថិរភាពរូបិយវត្ថុ និងការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ជាពិសេសនៅក្នុងឆ្នាំដែលមានវិបត្តិ និងក្រោយវិបត្តិជំងឺរាតត្បាតនេះ។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះអតិថិជន និងដៃគូអាជីវកម្មដ៏មានតម្លៃទាំងអស់ដែលបានបន្តស្មោះស្ម័គ្រគាំទ្រ និងផ្តល់ទំនុកចិត្តយ៉ាងមុតមាំមកលើធនាគាររបស់យើង។ យើងមានមោទនភាពចំពោះការផ្តល់ភាពជឿជាក់មកលើធនាគាររបស់យើង ហើយយើងនឹងខិតខំពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅក្នុងពេលវេលាដ៏លំបាកនេះ ព្រមទាំងឆ្នាំដែលមានភាពល្អប្រសើរនៅក្នុងពេលខាងមុខផងដែរ។

ជាចុងក្រោយ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងធនាគារ និងបុគ្គលិកទីប្រឹក្សា ក៏ដូចជាភាគទុនិករបស់យើងដែលបានផ្តល់ការគាំទ្រការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងការបំពេញការងារ។ ខ្ញុំកាន់តែមានក្តីសង្ឃឹមយ៉ាងមុតមាំថា ធនាគាររបស់យើងនឹងបន្តទទួលបានការគាំទ្រដោយឥតងាករបបនៃមន្ត្រីតំណាងខាងមុខ។

ដោយក្តីគោរពរាប់អាន!

**លោក យឹម លក្ខណ៍**  
ប្រធានក្រុមប្រឹក្សាភិបាល



ធនាគារត្រូវបានបង្កើតជាលើកដំបូងដោយក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd នៃសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រុមហ៊ុន Paradise Investment Co., Ltd. នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Prime Street Advisory Co., Ltd នៃព្រះរាជាណាចក្រថៃ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានអនុម័តឱ្យធ្វើការផ្ទេរនូវរាល់ភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Paradise Investment Co., Ltd (Cambodia) និងក្រុមហ៊ុន Prime Street Advisory Co., Ltd (Thailand) ជូនទៅលោក យឹម លក្ខណ៍ ដោយជំរុញឱ្យមានការពង្រឹងនូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមប្រឹក្សាភិបាលនៃធនាគារ ប៊ី.អាយ.ស៊ី បន្ថែមមួយកម្រិតទៀត។





## ព័ត៌មាន អំពីធនាគារ

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក គឺជាធនាគារពាណិជ្ជ ដែលបានបង្កើតឡើង និងចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ធនាគារត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងទទួល បានអាជ្ញាប័ណ្ណយោងតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (“NBC”) ហើយធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព្រមទាំងបានចាប់ផ្តើម ដំណើរការអាជីវកម្មរបស់ខ្លួននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ផងដែរ។

ធនាគារបានចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ទិដ្ឋភាពនៃធុរកិច្ច ធនាគារទាំងអស់ ហើយថែមទាំងបានផ្តល់សេវាហិរញ្ញវត្ថុពាក់ព័ន្ធ ផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាទៀតផង។

### — ធនាគារមានទីស្នាក់ការកណ្តាល

ស្ថិតនៅអគារលេខ៤៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

60%



40%



លោក យឹម លក្ខណ៍

ចេនាសម្ព័ន្ធភាគទុនិក

# បេសកកម្ម

ដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុក្នុងស្រុកដ៏ល្អបំផុត យើងត្រូវតែមាន ភាពឆ្លាតវៃ និងភាពរហ័សរហួនជាងគេក្នុងការផ្តល់អត្ថប្រយោជន៍ កាន់តែសម្បូរបែបថែមទៀតជូនដល់អតិថិជនរបស់យើង តាមរយៈការ ផ្តល់ដំណោះស្រាយមានភាពច្នៃប្រឌិត និងជាក់ស្តែង ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់អតិថិជនទាំងអស់។ យើងក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើតអត្ថប្រយោជន៍សម្រាប់អតិថិជន និងភាគទុនិកទាំងអស់ របស់យើង ហើយនឹងខិតខំប្រឹងប្រែងកែលម្អសេវាធនាគាររបស់យើង ជាប់ជាប្រចាំផងដែរ តាមរយៈការវិនិយោគជាបន្តបន្ទាប់ទៅលើផ្នែក ធនធានមនុស្ស គំនិតច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យា។ យើងពង្រឹងទំនាក់ ទំនងភាពជាដៃគូជាមួយនឹងអតិថិជនរបស់យើង តាមរយៈការគោរព គ្នាទៅវិញទៅមក បើកចំហ ស្មោះត្រង់ និងការយល់ដឹងអំពីតម្រូវការ របស់អតិថិជន។

# ចក្ខុវិស័យ

មានគោលបំណងក្លាយជាធនាគារដៃគូដ៏ល្អបំផុត តាមរយៈការ ផ្តល់សេវាបុគ្គលល្អបំផុតទៅតាមតម្រូវការរបស់អតិថិជនម្នាក់ៗ និងការផ្តល់ផលិតផល និងដំណោះស្រាយប្រកបដោយភាព ច្នៃប្រឌិតដោយប្រើបច្ចេកវិទ្យាទំនើប ដើម្បីបំពេញតាមតម្រូវការ និងការរំពឹងទុករបស់អតិថិជន។

ធនធានមនុស្ស គឺជាទ្រព្យសកម្មដ៏ល្អបំផុតរបស់យើង ដូច្នេះយើងបានផ្ដោតការយកចិត្តទុកដាក់យ៉ាងសំខាន់ ទៅលើការអភិវឌ្ឍធនធានមនុស្សរបស់យើង។ ដំណើរការអភិវឌ្ឍធនធានមនុស្សដ៏សកម្ម គឺជាកត្តា បង្កើនឧត្តមភាពប្រកួតប្រជែងរបស់យើង។

ផ្តល់សេវាល្អបំផុត និង សេវាធនាគារមានសុវត្ថិភាព ដល់អតិថិជន។

បំពេញតាមតម្រូវការ សេវាធនាគារនិងហិរញ្ញវត្ថុ ជូនអតិថិជន។

**ទស្សនៈចំពោះបុគ្គលិក**



**ទស្សនៈចំពោះអតិថិជន**



# ទស្សនវិស័យ

**ទស្សនៈចំពោះសហគមន៍**




គាំទ្រដល់គោលនយោបាយ និងគោលបំណង របស់រាជរដ្ឋាភិបាល និងចូលរួមចំណែក អភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូល ឱ្យមានការរីកចម្រើន។

**ទស្សនៈចំពោះភាគទុនិក**




បង្កើតគុណតម្លៃភាគទុនិកកម្រិតខ្ពស់ និងផលរយៈពេលវែងលើទ្រព្យសកម្ម។

# រចនាសម្ព័ន្ធនៃធនាគារ







# ក្រុមប្រឹក្សាភិបាល



**លោក យឹម លក្ខណ៍**  
ប្រធានក្រុមប្រឹក្សាភិបាល

លោក យឹម លក្ខណ៍ មានតួនាទីនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយចំនួន ដូចជា ប្រធានក្រុមប្រឹក្សា ធនាគារ ប៊ី.អាយ.ស៊ី (តាំងពីឆ្នាំ២០២០ ដែលបម្រើការងារនៅក្នុង ក្រុមប្រឹក្សាភិបាលនៅមុនពេលនោះ) និង ក្រុមហ៊ុន BIC Insurance (តាំងពីឆ្នាំ២០១៩) ដែលក្រុមហ៊ុនទាំងពីរនេះជាក្រុមហ៊ុនមហាជនទាំងអស់ ព្រមទាំងជាប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុន One Central Tower និងក្រុមហ៊ុន U. Property Management ដែលជាក្រុមហ៊ុនឯកជនសកម្មនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងក្រុមហ៊ុនមួយចំនួន ទៀតក្នុងតំណែងជាប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាល។

ដោយបានបម្រើការងារនៅក្នុងប្រទេស និងមាតុប្រទេសរបស់លោកយ៉ាងខ្ជាប់ខ្ជួននៅក្នុង អំឡុងពេលយុវវ័យរបស់ខ្លួន លោក យឹម លក្ខណ៍បានចាប់ផ្តើមបង្កើតចក្ខុវិស័យប្រកប ដោយមហិច្ឆិតាសម្រាប់ប្រទេសកម្ពុជា ហើយចក្ខុវិស័យនេះត្រូវបានពង្រីកគួរឱ្យកត់សម្គាល់ យ៉ាងឆាប់រហ័សនៅក្នុងដំណាក់កាលអាជីវកម្ម និងសេដ្ឋកិច្ចសកល។ នេះគឺជាចក្ខុវិស័យ ដែលនៅជាប់នឹងបេះដូងដែលលោកទទួលបានពីគ្រួសាររបស់លោក និងបានបង្ហាញ ច្បាស់លាស់មិនត្រឹមនៅក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេវាធនាគារនៅកម្ពុជា ប៉ុន្តែថែមទាំងនៅក្នុងគម្រោងបឹងស្ទោរដែលមានចក្ខុវិស័យយ៉ាងធំធេង ដែល ជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យពហុគោលបំណងដោយមានទេសភាពលើកកម្ពស់ កម្រិតជីវភាពរស់នៅក្នុងសហគមន៍នេះឱ្យលេចធ្លោផងដែរ។



**លោក ZULKIFLEE KUAN SHUN BIN ABDULLAH**  
អភិបាល / នាយកប្រតិបត្តិ

បច្ចុប្បន្ន លោក ZULKIFLEE មានបទពិសោធន៍ជាង ៤០ ឆ្នាំ ផ្នែកប្រតិបត្តិការ និង គ្រប់គ្រងសេវាកម្មធនាគារ ដោយចាប់ផ្តើមពីធនាគារ Affin Bank (M) Bhd ហើយ ក្រោយមកទៀត លោកចូលបម្រើការងារក្នុងធនាគារធំបំផុតមួយរបស់ម៉ាឡេស៊ីគឺធនាគារ Public Bank Berhad។ ក្រៅពីប្រទេសម៉ាឡេស៊ី លោក ZULKIFLEE ក៏ធ្លាប់បម្រើការ ងារធនាគារ VID Public Bank ក្នុងប្រទេសវៀតណាម នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០០ ផងដែរ។ នៅក្នុងអំឡុងពេលលោកបម្រើការងារនៅក្នុងប្រទេសវៀតណាម លោកបាន បម្រើការងារនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងការិយាល័យក្រុងដាណាង ផងដែរ។ នៅក្នុងឆ្នាំ២០០៣ លោក ZULKIFLEE បានបម្រើការងារនៅធនាគារ Public Bank Berhad សាខាទីក្រុងវៀងចន្ទ ហើយក្រោយមកទៀត នៅក្នុងឆ្នាំ២០០៨ លោកបានបង្កើតធនាគារ International Commercial Bank Lao Limited ឱ្យក្រុមហ៊ុន ICB Financial Group Holdings AG ដែលពេលនេះបានប្តូរឈ្មោះទៅជាធនាគារ BIC Bank Lao Co., Ltd។

លោក ZULKIFLEE បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីសាកលវិទ្យាល័យ Multimedia ប្រទេសម៉ាឡេស៊ី និងសញ្ញាបត្រផ្នែកគ្រប់គ្រងមកពី Institute of Supervisory Management ចក្រភពអង់គ្លេស។



**លោកស្រី ADEL LEILANIE G. LEGARTA**  
**អភិបាលប្រតិបត្តិ / នាយកប្រតិបត្តិ**  
**អភិវឌ្ឍន៍អាជីវកម្ម**

លោកស្រី ADEL បានបញ្ចប់ការសិក្សាលើមុខជំនាញគ្រប់គ្រងអាជីវកម្មពី Pontifical University of Santo Tomas ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ជាមួយនឹងបទពិសោធន៍ ធនាគារ ៣១ ឆ្នាំ, លោកស្រី ADEL បានចាប់ផ្តើមអាជីពរបស់ខ្លួននៅធនាគារ Rizal Commercial Bank ក្នុងឆ្នាំ ១៩៩១។ នៅឆ្នាំ ២០០១ លោកស្រីបានមកដល់ប្រទេស កម្ពុជាហើយបានបម្រើការងារនៅធនាគារកាណាឌីយ៉ា សម្រាប់មុខតំណែងជាច្រើន ដូចជា ប្រធានផ្នែករៀបចំផែនការ ប្រធានផ្នែកទីផ្សារ Card Center និងជាប្រធានផ្នែក ទំនាក់ទំនងធុរកិច្ចអន្តរជាតិ។ នៅខែឧសភា ឆ្នាំ ២០០៦ លោកស្រីក៏បានចូលរួមក្នុង ការិយាល័យមេធាវី និងវិនិយោគ Sciaroni and Associates។ បន្ទាប់មក នៅខែមេសា ឆ្នាំ២០០៨ លោកស្រីបានបម្រើការងារនៅធនាគារ ABA ក្នុងមុខតំណែងគ្រប់គ្រង ជាន់ខ្ពស់ជាច្រើនដូចជាប្រធានផ្នែកទីផ្សារ ប្រធានផ្នែកទំនាក់ទំនងអតិថិជន និងប្រធាន សាខាធំធេងដែរ។ លោកស្រីបានឈានមុខដោយជោគជ័យនូវការណែនាំសេវាកម្មផ្ទេរ ប្រាក់ក្រៅប្រទេសរបស់ (ធនាគារអភិវឌ្ឍន៍ហ្វីលីពីន) DBP EC-Remit ទៅកាន់ ធនាគារពាណិជ្ជសម្រាប់សម្រួលដល់ប្រជាជនហ្វីលីពីនដែលរស់នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្ទេរប្រាក់ត្រឡប់មកស្រុកកំណើតវិញ។

បច្ចុប្បន្ន លោកស្រី ADEL កំពុងបម្រើការងារនៅធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ក្នុងនាមជា នាយកប្រតិបត្តិអភិវឌ្ឍន៍អាជីវកម្ម។



**លោក MC COSH JOHN EDWARD**  
**អភិបាលឯករាជ្យ**

លោក MC COSH JOHN EDWARD បានបម្រើការងារនៅសហរដ្ឋអាមេរិក អឺរ៉ុប អាហ្វ្រិក និងអាស៊ី ក្នុងតួនាទីគ្រប់គ្រង និងប្រតិបត្តិការផ្សេងៗ។ បច្ចុប្បន្នលោក JONH គឺជាអនុប្រធានផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុន BIC Group ដែលពីមុន គាត់គឺជានាយក ប្រតិបត្តិរបស់ក្រុមហ៊ុន Sapparot Group និងពីមុនជាមួយនឹងក្រុមហ៊ុន Four Seasons Hotels and Resorts ដែលបានបើកអចលនទ្រព្យថ្មីៗ ដឹកនាំក្រុម និងរៀបចំនីតិវិធី ប្រតិបត្តិការ និងស្តង់ដារសេវា និងផលិតផល។

លោក JONH បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពី HEC Paris និងសាកលវិទ្យាល័យ Witwatersrand និងថ្នាក់ undergraduate degree ពីសាលា Ecole Hôtelière de Lausanne។

# ក្រុមប្រឹក្សាភិបាល



**លោក RUTSARAN MOONSAN**  
អភិបាលឯករាជ្យ

លោក RUTSARAN MOONSAN ទទួលបានបរិញ្ញាបត្រផ្នែកកសិឧស្សាហកម្មមកពីសាកលវិទ្យាល័យ Kasetsart ប្រទេសថៃ និងសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគុកិច្ចអន្តរជាតិពី University of Greenwich ទីក្រុងឡុងដ៍ រួមមានទាំងវិញ្ញាបនបត្រ កិត្តិយសកម្រិតពីរផងដែរ។

មុនពេលចូលរួមបម្រើការងារជាមួយនឹងក្រុមហ៊ុន AIF Group លោក RUTSARAN ធ្លាប់មានបទពិសោធន៍បម្រើការងារជាង ៨ ឆ្នាំ ផ្នែកជួញដូរ និងសេវាធនាគារ។ នៅអំឡុងពេលបម្រើការងារក្នុងធនាគារ លោកត្រូវបានចាត់តាំងឱ្យធ្វើជាប្រធានផ្នែកទំនាក់ទំនងសម្រាប់អតិថិជនសំខាន់ៗមួយចំនួនរបស់ធនាគារ រួមទាំងប្រតិបត្តិការគណនីបង្គរដែលមានទឹកប្រាក់ជាង ១ ពាន់លានបាត ហើយអាចកើនទ្វេដងលើតម្លៃប្រតិបត្តិការគណនីក្នុងរយៈពេលតែមួយឆ្នាំទៀតផង។ ក្រោយមកទៀត លោក RUTSARAN បានចូលរួមបម្រើការងារជាមួយនឹង YLG Bullion International ហើយត្រូវបានចាត់តាំងឱ្យបង្កើតសាខាក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី និងធ្វើការជ្រើសរើសអតិថិជនអន្តរជាតិថ្មីៗ។ ដោយមានទេពកោសល្យផ្នែកទំនាក់ទំនង និងជំនាញជួញដូរលោកបានចូលរួមចំណែកជួយ YLG ឱ្យក្លាយជាក្រុមហ៊ុន Bullion Trading ដ៏ធំបំផុតមួយនៅប្រទេសថៃ។ នៅពេលចូលរួមបម្រើការងារ ជាមួយក្រុមហ៊ុន AIF Group លោក RUTSARAN បានជួយអភិវឌ្ឍក្រុមហ៊ុន AIF Gold Trading ដើម្បីឱ្យក្លាយជាក្រុមហ៊ុននាំចូលមាសធំបំផុត និងសកម្មតែមួយគត់នៅក្នុងប្រទេសឡាវ។

លោកក៏បានជួយរៀបចំឱ្យក្រុមហ៊ុន Asia Loyal ក្លាយជា ក្រុមហ៊ុនចែកចាយដែលមានភាពជោគជ័យ លើវិស័យជាច្រើន ដូចជា យានយន្ត និងសម្ភារសំណង់ និងវិស័យផ្សេងទៀតជាច្រើន។ ក្នុងការគាំទ្រអាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យរបស់គ្រុបនេះ លោកក៏បានផ្តួចផ្តើម និងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំណីអាហារ និងភេសជ្ជៈឱ្យក្រុមហ៊ុន AIF Group ផងដែរ។





# គណៈគ្រប់គ្រង

# គណៈគ្រប់គ្រង



**លោក អ៊ាត ចិត្រាសុវិវង្ស**  
នាយកប្រតិបត្តិបច្ចេកវិទ្យា

លោក វង្ស ទទួលបានបទពិសោធន៍ដ៏ទូលំទូលាយនៅក្នុងការដឹកនាំអាជីវកម្ម និងនវានុវត្តន៍បច្ចេកវិទ្យា និងក្នុងការដឹកនាំបង្កើតគំនិតច្នៃប្រឌិត និងការអភិវឌ្ឍន៍បច្ចេកវិទ្យាជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងតួនាទីដឹកនាំផ្នែកបច្ចេកទេស និងតួនាទីដឹកនាំជាន់ខ្ពស់ជាច្រើន។

លោក វង្ស ធ្លាប់បម្រើការងារនៅក្នុងធនាគារក្នុងស្រុក និងក្នុងតំបន់ជាច្រើនដូចជាធនាគារស្ថាបនា ធនាគារ ហ្វីលីពីនភីអិលស៊ី ធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី ធនាគារកម្ពុជា សាធារណៈ និងជាសហស្ថាបនិកបង្កើតហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធធនាគារពាណិជ្ជចំនួនពីរនៅក្នុងប្រទេសកម្ពុជា ដោយមានជំនាញឯកទេសក្នុងផ្នែកសំខាន់ៗជាច្រើនដូចជា ការគ្រប់គ្រងកម្មវិធីស្មុគស្មាញ និងផលប៉ុន្តែងគម្រោង ដែលគ្របដណ្តប់លើគ្រប់ផ្នែករបស់ព័ត៌មានវិទ្យា សន្តិសុខបច្ចេកវិទ្យា ការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ភាពធននៃប្រព័ន្ធ ដំណើរការអាជីវកម្ម អភិបាលកិច្ចក្រុមហ៊ុន ស្ថាបត្យកម្មព័ត៌មានវិទ្យា សហគ្រាស និងកសាងបណ្តាញធនាគារឌីជីថល។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោក វង្ស ត្រូវបានតែងតាំងជានាយកប្រតិបត្តិបច្ចេកវិទ្យា នៃបុត្រសម្ព័ន្ធ BIC បន្ថែមពីលើទំនួលខុសត្រូវបច្ចុប្បន្នរបស់គាត់នៅធនាគារ មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី។



**លោក បាន ម៉ារ៉ា**  
ប្រធានជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ

លោក ម៉ារ៉ា បានចូលបម្រើការងារនៅធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ក្នុងខែកញ្ញា ឆ្នាំ២០១៨ ជាប្រធានផ្នែកហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍ជាង ១០ ឆ្នាំ ផ្នែកហិរញ្ញវត្ថុ នៅធនាគារពាណិជ្ជចំនួនពីរ ដូចជាធនាគារ ភ្នំពេញពាណិជ្ជ និងធនាគារ ហ្វីលីពីន ភីអិលស៊ី។ លោកមានបទពិសោធន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ពន្ធដារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំថវិកា ការរៀបចំផែនការអាជីវកម្ម ហើយក៏មានបទពិសោធន៍គ្រប់គ្រងគម្រោងនានាផងដែរ រួមមានការផ្លាស់ប្តូរស្តង់ដារគណនេយ្យដោយអនុលោមតាម CIFRS និងប្រព័ន្ធស្នូលធនាគារ។

លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០១០ ហើយបច្ចុប្បន្ន លោកកំពុងបន្តការសិក្សាកម្រិត ACCA នៅសាលា CamED Business School នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។



**លោក THONGSAVATH PRANYVONG**  
ប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការ

លោក THONGSAVATH បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច និងរដ្ឋបាល ពីសាកលវិទ្យាល័យ London School of Commerce (សាលានៅក្នុង ទីក្រុងឡុងដ៍) ដែលជាសាកលវិទ្យាល័យសាខារបស់សាកលវិទ្យាល័យ Cardiff Metropolitan University ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

មុនពេលបំពេញការងារនៅធនាគារ B.I.C (Cambodia) Bank Plc., លោក THONGSAVATH បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយធនាគារ BIC Bank Lao Co., Ltd តាំងពីចុងឆ្នាំ ២០១០ មក ដោយមានមុខងារនៅផ្នែកសេវាអតិថិជន និង Teller ។ គាត់ត្រូវបានតម្កើងឋានៈជាមន្ត្រីតំណាង និងមន្ត្រីតំណាងជាន់ខ្ពស់ជាបន្តបន្ទាប់ ជាមួយនឹងបទពិសោធន៍ជាង ៤ ឆ្នាំនៅក្នុងនាយកដ្ឋានតំណាង។ នៅក្នុងឆ្នាំ ២០១៧ គាត់ត្រូវបានផ្តល់ឱកាសឱ្យធ្វើជាប្រធានផ្នែក រតនាគារ និងប្រធានផ្នែកទំនាក់ទំនង។

ក្នុងឆ្នាំ ២០១៩ លោក THONGSAVATH ត្រូវបានតែងតាំងជាប្រធានផ្នែកប្រតិបត្តិការ នៅធនាគារ ប៊ី.អា.យ.ស៊ី (ខេមបូឌា) ភីអិលស៊ី។ ហើយជាមួយនឹងបទពិសោធន៍ និងការ លះបង់ទាំងអស់របស់គាត់ក្នុងកិច្ចការផ្សេងៗ ចាប់តាំងពីការចងក្រងសៀវភៅណែនាំ ស្តីពីក្រុមប្រតិបត្តិការ គោលការណ៍ និងនីតិវិធីប្រតិបត្តិការ ព្រមទាំងការចាត់ចែង និង គ្រប់គ្រងសាខាបានយ៉ាងល្អ នៅឆ្នាំ ២០២១ លោក THONGSAVATH ត្រូវបានតែងតាំង ជា ប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការ នៅធនាគារ BIC។



**លោក យុន វ៉ែត**  
ប្រធានជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងរដ្ឋបាល

លោក វ៉ែត បានបញ្ចប់បរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) នៅឆ្នាំ២០១០ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលអាជីវកម្ម (MBA) នៅសាកលវិទ្យាល័យនំរតុននៅឆ្នាំ២០១៦។

ដោយសារតែការប្តេជ្ញាចិត្ត និងការចូលចិត្តរបស់ខ្លួន លោក វ៉ែត បានវិវត្តការងាររបស់ ខ្លួនពីជំនួយការរដ្ឋបាល នៅសាកលវិទ្យាល័យខ្លួន ទៅជាមន្ត្រីរដ្ឋបាលនៅធនាគារភ្នំពេញ ពាណិជ្ជ ជាមន្ត្រីប្រតិបត្តិរដ្ឋបាលជាន់ខ្ពស់ នៅធនាគារហ្វីលីព ភីអិលស៊ី បន្ទាប់មកត្រូវ បានដំឡើងតួនាទីជា ប្រធានរដ្ឋបាលនៅក្នុងរយៈពេល ៧ ឆ្នាំ។ លោកមានបទពិសោធន៍ ជាង១០ ឆ្នាំជាមួយធនាគារពាណិជ្ជនៅក្នុងផ្នែកជំនាញរបស់គាត់។

លោក វ៉ែត បានចូលរួមបម្រើការងារជាមួយនឹងធនាគារ ប៊ី.អា.យ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ជាប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល។

# គណៈគ្រប់គ្រង



**លោក ហុង ប៊ុនថ្លុយ**  
ប្រធានផ្នែកសវនកម្មផ្ទៃក្នុង

លោក ប៊ុនថ្លុយ ចូលបម្រើការងារនៅក្នុងធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ក្នុងតំណែងជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង ក្នុងខែកញ្ញា ឆ្នាំ២០១៩។ លោកមានបទពិសោធន៍រហូតដល់ទៅ ៨ ឆ្នាំលើការងារសវនកម្មផ្ទៃក្នុង និងខាងក្រៅ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនក្នុងប្រទេស និងអន្តរជាតិ។ ជំនាញឯកទេសរបស់លោកគឺពាក់ព័ន្ធនឹងការត្រួតពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គ្រប់គ្រងហានិភ័យ អភិបាលកិច្ចក្រុមហ៊ុន និងការស៊ើបអង្កេតការក្លែងបន្លំ/ការប្រព្រឹត្តិមិនត្រឹមត្រូវនៅក្នុងស្ថាប័ន។

មុនពេលចូលរួមជាមួយធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក លោកធ្លាប់បានកាន់តំណែងជាច្រើនដូចជាជំនួយការសវនកម្មក្នុងក្រុមហ៊ុន KPMG Cambodia Ltd ប្រធានគ្រប់គ្រងសវនកម្មផ្ទៃក្នុងនៅធនាគារ ABA និងតួនាទីថ្នាក់គ្រប់គ្រងផ្សេងៗទៀត។ លោកប៊ុនថ្លុយ បានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ (សេដ្ឋកិច្ចអន្តរជាតិ) ពីវិទ្យាស្ថានភាសាបរទេស (IFL)។ លោកទើបតែបានបញ្ចប់ បរិញ្ញាបត្រជាន់ខ្ពស់អភិបាលកិច្ច ឯកទេសហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងកំពុងបន្តការសិក្សាថ្នាក់សញ្ញាបត្រ ACCA ពីសាលា CamEd Business School។ លើសពីនេះ លោកមានវិញ្ញាបនបត្រវិជ្ជាជីវៈជាច្រើនពីស្ថានប័ន និងគ្រឹះស្ថានវិជ្ជាជីវៈក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដូចជា KPMG, CIF, IIA, IBF KHR, IBF SG, CEB ជាដើម។



**លោក ទែន និមល**  
អនុប្រធានគ្រប់គ្រងហានិភ័យ  
និងប្រតិបត្តិកម្ម

លោក ទែន និមល មានបទពិសោធន៍ការងារលើវិស័យផ្សេងគ្នាជាង១០ឆ្នាំ ដូចជាវិស័យអង្គការក្រៅរដ្ឋាភិបាល វិស័យធនាគារ និងវិស័យធានារ៉ាប់រងជាដើម។ លោក កំពុងបម្រើការងារនៅធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ក្នុងតួនាទីជា អនុប្រធានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកម្ម ហើយមុខងារសំខាន់របស់លោក គឺដឹកនាំនាយកដ្ឋានហានិភ័យ និងប្រតិបត្តិកម្មទាំងមូល។ មុនពេលចាប់ផ្តើមការងារជាមួយធនាគារប៊ីអាយស៊ី លោកបានបម្រើការងារនៅក្រុមហ៊ុន អេច.អាយ ម៉ាយក្រូ-អិនស៊ុយរ៉េន ម.ក ក្នុងមុខតំណែងជាប្រធានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកម្ម និងជាប្រធានប្រតិបត្តិកម្ម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក ព្រមទាំងជាមន្ត្រីជាន់ខ្ពស់ផ្នែកនីតិកម្ម និងប្រតិបត្តិកម្ម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។

មុនពេលលោក ទែន និមល ចាប់បម្រើការងារក្នុងវិស័យហិរញ្ញវត្ថុ លោកបានទទួលបទពិសោធន៍ការងារសង្គមមួយចំនួនក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាល។ លោកបានបម្រើការងារនៅអង្គការ ហាហ្គា កម្ពុជា ក្នុងតួនាទីជាមន្ត្រីបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនៅអង្គការ មជ្ឈមណ្ឌលសហសង្គ្រោះកម្ពុជា ក្នុងតួនាទីជា មន្ត្រីគម្រោង និងគាំពារសហគមន៍។ ហើយលោកក៏ធ្លាប់ធ្វើការងារស្ម័គ្រចិត្តនៅការិយាល័យមេធាវី ដី យី ជាជំនួយការមេធាវី និងជាសមាជិកសមាគមអ្នកច្បាប់នៅទីនោះផងដែរ។

លោក ទែន និមល បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកនីតិកម្ម ក្នុងឆ្នាំ ២០១៨ ហើយលោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០១៦ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈក្នុងឆ្នាំ២០១៤។



# ព័ត៌មាន ហិរញ្ញវត្ថុសង្ខេប

ឆ្នាំហិរញ្ញវត្ថុ ២០២១

ឆ្នាំហិរញ្ញវត្ថុ ២០២០

លទ្ធផលប្រតិបត្តិការ (០០០ ដុល្លារអាមេរិក)		
ចំណូលប្រតិបត្តិ	១៥.៧៥៩	៧.៤៩៦
ចំណេញ / (ខាត) មុនបង់ពន្ធ	១.០៥០	៥៩២
ចំណេញ / (ខាត) សុទ្ធសម្រាប់ឆ្នាំ	៥៥៤	៤៣៩
ទិន្នន័យតារាងតុល្យការគន្លឹះ (០០០ ដុល្លារអាមេរិក)		
ទ្រព្យសកម្មសរុប	៣៥៧.៤៦៣	២៦៨.៩៨១
ឥណទាន និងបុរេប្រទានដល់អតិថិជន	១៤៤.៧១០	៧៤.៥០៨
ទ្រព្យអសកម្មសរុប	២៨១.២០៤	១៩៣.២៧៧
ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន	២៧៧.៩៤៦	១៩០.០៦០
មូលធនភាគទុនិក	៧៥.០០០	៧៥.០០០
ទ្រព្យម្ចាស់របស់ភាគទុនិក	៧៦.២៥៩	៧៥.៧០៥
អនុបាតហិរញ្ញវត្ថុ (%)		
ផលលើទ្រព្យសកម្ម (ROA)	០,១៥%	០,១៦%
ផលលើមូលធន (ROE)	០,៧៣%	០,៥៨%
អនុបាតសាច់ប្រាក់ងាយស្រួល	១៣៣%	១៦៨%
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ	៥៦%	៤២%
អនុបាតឥណទានមិនដំណើរការធៀបនឹងឥណទានសរុប	១,០៣%	០%
ការគ្រប់គ្រងទុន		
មូលនិធិផ្ទាល់សុទ្ធ (០០០ ដុល្លារអាមេរិក)	៧៥.២៧៦	៧៤.១៨៤
អនុបាតសោធនភាព (%)	២៨%	៣៩%


# លទ្ធផលប្រចាំឆ្នាំ ២០២១

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក បានធ្វើការឆ្លើយតបយ៉ាងសកម្មចំពោះការគំរាមកំហែងនៅក្នុងស្ថានភាពសេដ្ឋកិច្ចដ៏ ច្របូកច្របល់ ហើយបានទាញយកប្រយោជន៍ពីឱកាសដែលកើតឡើងនោះ។

ការដាក់ប្រាក់បញ្ញើ សេវាឥណទាន និងការបើកគណនីរបស់ធនាគារមានការកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ ការកើនឡើងដ៏គួរឱ្យ កត់សម្គាល់នេះបានជំរុញឱ្យយើងផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មរបស់យើង។ នៅក្នុងអាជីវកម្មរបស់យើង យើងផ្តល់ជូននូវភាពបត់បែន ការផ្តល់ជូនជាច្រើនដែលស្របតាមតម្រូវការរបស់អតិថិជនរបស់យើងក្នុងអំឡុងពេលដ៏លំបាកទាំងនេះ។

នៅក្នុងទិដ្ឋភាពបច្ចេកវិទ្យា ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក បានធ្វើការវិនិយោគយ៉ាងសកម្មដើម្បីផ្លាស់ប្តូរទៅជាធនាគារ ស្នូលថ្មីមួយ។ ការផ្លាស់ប្តូរនេះនឹងបង្កើនប្រសិទ្ធភាព និងផ្តល់ឱ្យធនាគារនូវសមត្ថភាពបន្ថែមក្នុងការផ្តោតលើសកម្មភាពដែលមានតម្លៃ បន្ថែមដែលគាំទ្រដល់វិវឌ្ឍនភាពរយៈពេលវែង។

## ក្រុមការងាររបស់ធនាគារយើងមានភាពរឹងមាំ។ យើងប្តេជ្ញាវិនិយោគលើសសរស្តម្ភរបស់យើងគឺ ក្រុមការងារ ការគ្រប់គ្រងហានិភ័យ និងបច្ចេកវិទ្យារបស់យើងដែលជាមូលដ្ឋានគ្រឹះរបស់ធនាគារ។



ក្រុមការងារ

ការគ្រប់គ្រង  
ហានិភ័យ

បច្ចេកវិទ្យា



សេវាឥណទាន



ប្រាក់បញ្ញើ

កំណើនប្រាក់កម្ចីបានឈានដល់ ៩៤% ក្នុងឆ្នាំ ២០២១។ កម្រិត ផ្តល់ឥណទានថ្មីត្រូវបានអនុវត្តដើម្បីគ្រប់គ្រងហានិភ័យ ដោយ បំពេញបាននូវតម្រូវការរបស់អ្នកខ្ចីរបស់យើង។ អាទិភាពរបស់ យើងគឺដើម្បីធានាថាអតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចទទួលបានឥណទាននៅពេលដែលពួកគាត់ត្រូវការបំផុត។

យើងបានអនុវត្តដោយមានការប្រុងប្រយ័ត្នទាក់ទងនឹងសេវា ឥណទានរបស់យើង ស្របពេលដែលយើងបន្តពង្រីកជំនួយ ហិរញ្ញវត្ថុដល់អ្នកខ្ចីប្រាក់កម្ចីដែលរងផលប៉ះពាល់ដោយសារ ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ។

ក្នុងរយៈពេលដ៏លំបាកនេះ ធនាគារបានបន្តបង្កើនការដាក់ ប្រាក់បញ្ញើរបស់ខ្លួនដល់ ៦៩,៥០% ក្នុងឆ្នាំ ២០២១។ យើងត្រូវ ធានាថាផលិតផល និងសេវាកម្មរបស់យើងនៅតែអាចប្រើប្រាស់ បានសម្រាប់អតិថិជនរបស់យើង ជាពិសេសអតិថិជនដែលមាន តម្រូវការបន្ទាន់។



សមិទ្ធផល  
ឆ្នាំ ២០២១

# ការធ្វើឱ្យ ប្រសើរឡើងនូវសេវាអតិថិជន



Exclusive privileges  
and luxurious lifestyle with  
**Premium Banking**

## សេវាធនាគារព្រីមៀម (Premium Banking) របស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក

ផ្តល់នូវភាពងាយស្រួលនូវសេវាធនាគារ រហ័ស និងផ្តល់អតិភាពដល់អតិថិជនមួយចំនួនដែលជាអតិថិជនដែលមានតម្លៃខ្ពស់ (High-Net-Worth) ។

នៅពេលដែលឥរិយាបថនៃការប្រើប្រាស់ធនាគាររបស់អតិថិជនមានការផ្លាស់ប្តូរ យើងផ្តល់ជូននូវសេវាធនាគារបែបទំនើប ដែលរួមបញ្ចូលវិធីសាស្ត្រសម្រាប់បុគ្គលម្នាក់ៗ គុណភាព និងភាពងាយស្រួល ភាពជឿជាក់ និងរក្សាការសម្ងាត់ ជួយសម្រួលឱ្យមានភាពងាយស្រួល និងប្រាក់ចំណេញ ការគ្រប់គ្រងពេលវេលា និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

បច្ចុប្បន្ននេះ យើងមានទីតាំងផ្តល់សេវាធនាគារព្រីមៀម (Premium Banking Lounge) ចំនួនពីរ គឺនៅសាខាមហាវិថីព្រះសីហនុ និងសាខាទួលគោក។ ការរចនាបែបទំនើប និងបន្ទប់ប្រជុំដែលបំពាក់ដោយសម្ភារៈដែលមានលក្ខណៈងាយស្រួល អមជាមួយនឹងមន្ត្រីទំនាក់ទំនងដែលខិតខំប្រឹងប្រែងជួយដល់អតិថិជន (High-Net-Worth) របស់យើងក្នុងការភ្ជាប់ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើង។



## យើងយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន

យើងយល់ថា ទំនុកចិត្តរបស់អតិថិជនគឺជាធនធានដ៏មានតម្លៃ ហើយគឺជាដើមទុនដ៏សំខាន់បំផុតសម្រាប់ធនាគាររបស់យើង។ យើងត្រៀមខ្លួនជាស្រេចដើម្បីក្លាយខ្លួនទៅជាដៃគូហិរញ្ញវត្ថុដែល អាចទុកចិត្តបាន និងជាជំនួយការក្នុងវិស័យធនាគារ ដោយផ្តល់ នូវឥរិយាបថដែលមានបុព្វសិទ្ធិពិសេស និងការគាំទ្រប្រកបដោយ វិជ្ជាជីវៈដោយក្រុមមន្ត្រីទំនាក់ទំនងរបស់ធនាគារ។



## ដំណើរឆ្ពោះទៅមុខជាមួយនឹងសេវាអតិថិជនល្អជាងគេ



### អត្រាអនុគ្រោះសម្រាប់អតិថិជនដែលមាន បំណងបង្កើនទ្រព្យសម្បត្តិ (Wealth Starter- Preferential rates)

យើងនឹងជួយអតិថិជនក្នុងការបង្កើនទ្រព្យសម្បត្តិប្រកបដោយ ភាពងាយស្រួល តាមរយៈការផ្តល់ដំណោះស្រាយ និងសេវា ដែលស្របតាមតម្រូវការរបស់អតិថិជន។



### បទពិសោធន៍គ្រប់សេវាធនាគារដ៏ដ៏ថលនៅ ក្នុងកញ្ចប់តែមួយ (All in one Digital Banking Experience)

តាមរយៈកម្មវិធីសេវាកាន់តែច្រើន អតិថិជនអាចមានភាពបត់បែន កាន់តែខ្ពស់នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនជាមួយនឹង កម្មវិធីធនាគារតាមទូរស័ព្ទ BIC Mobile របស់យើង។



### ជំនាញ និងសេវាគាំទ្រប្រកបដោយវិជ្ជាជីវៈ

ក្រុមការងារដែលមានសមត្ថភាពខ្ពស់ក្នុងការផ្តល់នូវ សេវាធនាគារដែលសមស្រប និងមានប្រសិទ្ធភាព ដើម្បី សម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក។



### ការផ្តល់សេវាធនាគារដ៏ល្អបំផុត

អតិថិជនអាចទទួលបានសេវាល្អៗកាន់តែសម្បូរបែប។





**BIC Value Loyalty Program ផ្តល់នូវបទពិសោធន៍ល្អៗ សម្រាប់អតិថិជន**

ដោយសារតម្រូវការសេវាដែលមានតម្លៃបន្ថែមមានកម្រិតខ្ពស់ ដើម្បីឱ្យអតិថិជនកាន់តែច្រើនបានស្គាល់អំពីម៉ាកយីហោរបស់យើង យើងបានពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយគ្រឹះស្ថានក្នុងស្រុកនានា ដើម្បីក្លាយជាក្រុមហ៊ុនដៃគូក្នុងគោលដៅផ្តល់ជូននូវតម្លៃបន្ថែម។ ក្រុមហ៊ុនដៃគូរបស់យើងអាចជាក្រុមហ៊ុនផ្នែកចំណីអាហារ និងភេសជ្ជៈផ្សេងៗ វិស័យសណ្ឋាគារ សាលារៀន សុខភាព-សុខុមាលភាព និងការកម្សាន្ត។

យើងមានក្រុមហ៊ុនដៃគូជាង ៣០០ កន្លែង ដែលអតិថិជនរបស់យើងអាចទទួលបានការបញ្ចុះតម្លៃ និងបុព្វសិទ្ធិពិសេស។ នេះគឺជាកម្មវិធីធនាគារដែលផ្តល់តម្លៃដល់ការទិញរបស់អតិថិជនរបស់យើង។ បច្ចុប្បន្ន BIC Value មាននៅលើកម្មវិធី BIC Pay ដែលជាសេវាស្ត្រន QR របស់យើងដើម្បីធ្វើការទូទាត់តាមទូរសព្ទដៃ។ គំនិតផ្តួចផ្តើមសេវាឌីជីថលនេះគឺដើម្បីបង្កើនការបើកគណនី និងការលក់របស់ក្រុមហ៊ុនដៃគូរបស់យើងក្នុងពេលតែមួយ។

ធនាគារភាគច្រើនក៏ផ្តល់ជូននូវផលិតផល និងសេវាកម្មដូចគ្នានេះ ដោយការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតបទពិសោធន៍ដ៏ល្អដល់អតិថិជននឹងបង្កើនទំនុកចិត្ត ការជឿទុកចិត្ត និងភាពស្មោះត្រង់នឹងផ្តល់ឱ្យយើងនូវការប្រកួតប្រជែងល្អប្រសើរជាងដៃគូប្រកួតប្រជែងរបស់យើង។



# ការអភិវឌ្ឍ នូវរបស់បុគ្គលិក

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០១៨ ដោយនៅពេលនោះធនាគារ មានបុគ្គលិកចំនួន ២៦ នាក់ហើយនៅក្នុងឆ្នាំ២០២១ នេះ ចំនួនបុគ្គលិកបានកើនឡើងដល់ ១១០ នាក់ហើយ។

ក្នុងនាមជាធនាគារថ្មី យើងបានផ្តល់ការគាំទ្រដល់ការសិក្សាទាំងក្នុង និងក្រៅស្ថាប័ន ការបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍន៍ខ្លួន ដើម្បី គាំទ្រគ្រប់ដំណាក់កាលនៃការអភិវឌ្ឍទាំងអស់សម្រាប់ បុគ្គលិកទាំងចូលបម្រើការងារថ្មី និងបុគ្គលិកបច្ចុប្បន្ន។ កម្មវិធីផ្លាស់វេនបុគ្គលិក គឺជាកម្មវិធីមួយក្នុងចំណោមវិធីសាស្ត្រផ្សេងៗក្នុងការជួយអភិវឌ្ឍ និងប្រើប្រាស់សក្តានុពលរបស់បុគ្គលិកម្នាក់ៗ ដែលមានឆន្ទៈក្នុងការ អភិវឌ្ឍទេពកោសល្យ និងទទួលបានអនាគតកាន់តែល្អប្រសើរ។

ធនាគារអាចផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្ត និងមានភាពងាយស្រួលជូនដល់អតិថិជន នៅពេលដែលយើង មានបុគ្គលិកដែលមានសមត្ថភាពពេញលេញធ្វើការងារជាមួយពួកយើង។ យើងតែងតែស្វាគមន៍ និងលើកទឹកចិត្តដល់យុវជន និងអ្នក ដែលមានទេពកោសល្យ ដែលមានបំណងចង់អភិវឌ្ឍខ្លួន និងសិក្សានូវចំណេះដឹងថ្មីៗជាមួយនឹងពួកយើង ដើម្បីស្វែងយល់ និងបំពេញ តម្រូវការអតិថិជន ក៏ដូចជាគាំទ្រ និងជួយគ្នាទៅវិញទៅមកផងដែរ។

តាមរយៈការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់នូវឱកាសជាច្រើនលើការអភិវឌ្ឍអាជីពការងារ ដោយដឹងថាបុគ្គលិកគឺជាធនធានដ៏ មានតម្លៃរបស់ធនាគារ ធនាគារបានខិតខំប្រឹងប្រែងទាក់ទាញ និងជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ឥរិយាបថ និងកម្រិត បទពិសោធន៍គួរឱ្យទុកចិត្ត ដែលជាតម្រូវការចាំបាច់ដើម្បីឱ្យធនាគារសម្រេចបានភាពជោគជ័យ។ ធនាគារជឿថា ក្របខ័ណ្ឌអភិវឌ្ឍន៍ ធនធានមនុស្ស ដែលអាចជួយបុគ្គលិកក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងស្ថាប័ន ចំណេះដឹង និងសមត្ថភាព គឺជាចំណុចដ៏សំខាន់ក្នុង ការអភិវឌ្ឍការងារដែលអាចសម្រេចបាននូវគោលដៅទី ១ របស់ធនាគារ។



## ១. ការបណ្តុះបណ្តាល

ចំណុចគន្លឹះក្នុងការបណ្តុះបណ្តាលបុគ្គលិកថ្មីប្រកបដោយភាពជោគជ័យ គឺត្រូវធ្វើឱ្យបុគ្គលិកថ្មីរបស់អ្នកមានអារម្មណ៍ថា ខ្លួនទទួលបាននូវការស្វាគមន៍ ការលើកសរសើរ និងមានផលិតភាពការងារខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថាទទួលបានការស្វាគមន៍ សូមកុំព្យាយាមលើកឡើងច្រើនពេកអំពីអង្គហេតុ តួលេខ តារាងលំហូរ និងមុខមាត់ថ្មីៗនៅថ្ងៃធ្វើការដំបូងរបស់ពួកគេ។ ត្រូវប្រាកដថា ការិយាល័យ និងឧបករណ៍ផ្សេងៗរបស់ពួកគាត់ ដូចជាទូរសព្ទ កុំព្យូទ័រយួរដៃ និងគណនីអ៊ីមែល ត្រូវបានដំឡើង និងរួចរាល់សម្រាប់ប្រើប្រាស់ហើយត្រូវឱ្យនរណាម្នាក់ត្រៀមបង្ហាញប្រាប់ពួកគេអំពីរបៀបប្រើប្រាស់ឧបករណ៍ទាំងនោះ។

ទោះបីនៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏បុគ្គលិករបស់យើងនៅតែទទួលបានការបណ្តុះបណ្តាលទាំងខាងក្នុង និងខាងក្រៅជាមួយនឹងធនាគារប៊ីអាយស៊ី វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ និងអ្នករៀបចំផ្សេងៗទៀតដូចជា៖

- មូលដ្ឋានគ្រឹះនៃការធ្វើសវនកម្មផ្ទៃក្នុង
- វគ្គបណ្តុះបណ្តាលស្តីពី ការប្រតិបត្តិតាម កម្រិត១
- វគ្គបណ្តុះបណ្តាលស្តីពី ការប្រតិបត្តិតាមបទបញ្ញត្តិ

ក្រៅពីការបណ្តុះបណ្តាល បុគ្គលិករបស់យើងក៏ទទួលបានឱកាសក្នុងការចូលរួមសិក្ខាសាលា កិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលខ្លីៗដើម្បីធ្វើបច្ចុប្បន្នភាព និងបង្កើនចំណេះដឹងជាមួយនឹងនិយតករដៃគូ ព្រមទាំងសហការីពាក់ព័ន្ធអំពីច្បាប់ និងបទបញ្ញត្តិថ្មីៗ។



## ២. ការតម្រង់ទិស



ការតម្រង់ទិសគឺជាការងារសំខាន់ណាស់ ដោយសារតែ វាបានបង្ហាញអំពីការចាប់ផ្តើមទំនាក់ទំនងរវាងបុគ្គលិក និងនិយោជក។ ថ្ងៃធ្វើការដំបូង គឺជាដំណាក់កាលដំបូង ដោយសារតែបុគ្គលិកចូលថ្មី កំពុងចង់បញ្ជាក់អំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការទទួលយកសំណើផ្តល់ការងាររបស់អ្នក។

ការផ្លាស់ប្តូរដោយរលូនទៅកាន់តួនាទីថ្មី ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះបុគ្គលិកថ្មី ក៏ដូចជាអ្នកគ្រប់គ្រង និងសហការីថ្មីរបស់ពួកគាត់។ តាមរយៈការបង្ហាញឱ្យបានច្បាស់លាស់អំពីការរំពឹងទុក និងទំនួលខុសត្រូវទៅដល់បុគ្គលិកថ្មី ពួកគេអាចនឹងចាប់ផ្តើមធ្វើការងារបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព។ ជាផ្នែកមួយនៃដំណើរការបំពេញការងារប្រកបដោយប្រសិទ្ធភាព ការតម្រង់ទិសឱ្យបានគ្រប់ជ្រុងជ្រោយ និងមានការចូលរួម អាចជួយកាត់បន្ថយការផ្លាស់ប្តូរបុគ្គលិកថ្មី ដោយារតែការមិនយល់ច្បាស់ ឬការមិនបានបំពេញតាមការរំពឹងទុក។ លើសពីនេះ គោលនយោបាយច្បាស់លាស់សម្រាប់ការតម្រង់ទិសបុគ្គលិកនឹងជួយធានាថា សមាជិកក្រុមថ្មីនឹងទទួលបានការបណ្តុះបណ្តាល និងព័ត៌មានដូចគ្នា។

បុគ្គលិកថ្មីទាំងអស់ ដែលចាប់ផ្តើមបំពេញការងារនៅក្នុងធនាគារប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក នឹងទទួលបានការពន្យល់សង្ខេបអំពីការងារបុគ្គលិក ពីផ្នែកធនធានមនុស្ស និងផ្នែកផ្សេងៗ ដែលពាក់ព័ន្ធនឹងគោលនយោបាយ ក្រុមប្រតិបត្តិ បទបញ្ជាផ្ទៃក្នុង ផលិតផល និងសេវាកម្មរបស់ធនាគារ ជាពិសេសផលិតផលឌីជីថលដែលយើងមាន ក៏ដូចជាផែនការអនាគតផងដែរ។

អ្នកគ្រប់គ្រងផ្ទាល់ និងក្រុមការងារក៏ត្រូវផ្តល់ការពន្យល់សង្ខេប និងការណែនាំ ផ្តល់ជំនួយ និងគាំទ្រដល់បុគ្គលិកថ្មីឱ្យបំពេញការងារបានល្អ និងជោគជ័យនៅក្នុងតួនាទីថ្មីរបស់ខ្លួនផងដែរ។



# បច្ចេកវិទ្យា FINTECH និងហេដ្ឋារចនាសម្ព័ន្ធធនាគារឌីជីថល

## បច្ចេកវិទ្យាឌីជីថល

តាមរយៈការផ្តល់គុណតម្លៃបន្ថែមទៅដល់សេវាធនាគារឌីជីថល និងសេវាដែលមានស្រាប់ កម្មវិធីធនាគារតាមទូរស័ព្ទ BIC Mobile កំណែទី ២ ត្រូវបានដាក់ឱ្យប្រើប្រាស់ ដោយកាន់តែយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន ដែលមានផ្ទៃអ៊ីនធឺហ្វេសផ្តល់ភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ និងមុខងារផ្សេងៗដែលរួមមានការចុះបញ្ជីគណនី, ចែកវិក្កយបត្រ ( SplitBill ), ការកំណត់ទីតាំងសាខានិងម៉ាស៊ីនអេធីអឹម ការផ្ទេរប្រាក់ ការទូទាត់ប្រាក់តាមកូដ QR, ការផ្ទេរប្រាក់ទៅធនាគារដទៃទៀតតាមរយៈប្រព័ន្ធ FAST និងការទូទាត់ប្រាក់ប្រព័ន្ធបាគងនាពេលខាងមុខ។

ក្រៅពីនេះ ធនាគារ ប៊ី.អាយ.ស៊ី ( ខេមបូឌា ) ប៊ែង ម.ក ក៏ទទួលបានអាជ្ញាបណ្ណចម្បងពី Mastercard និងបានបើកដំណើរការជាអ្នកចេញបណ្ណឥណទានកាលពីខែមិថុនា ឆ្នាំ២០២១ ផងដែរ។ ចំណុចទាំងនេះនឹងជួយបម្រើអតិថិជនរបស់យើងបានល្អ ដោយផ្តល់ជាបទពិសោធន៍ធនាគារឌីជីថលគួរជាទីពេញចិត្តសម្រាប់អតិថិជន។



## បណ្តាញឌីជីថល និងមជ្ឈមណ្ឌលផ្តល់សេវាអតិថិជន

ធនាគារ ប៊ី.អាយ.ស៊ី ( ខេមបូឌា ) ប៊ែង ម.ក ប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើត និងពង្រីកបទពិសោធន៍អតិថិជនរបស់យើង។ យើងបានផ្សព្វផ្សាយ និងធ្វើឱ្យផលិតផល និងសេវាធនាគាររបស់យើងមានភាពល្បីល្បាញ ដោយផ្តល់ជូនដល់អតិថិជនរបស់យើងតាមរយៈកម្មវិធីបណ្តាញសង្គម ផ្លូវការ ដូចជា Facebook, Instagram, Telegram, LinkedIn និង YouTube ជាដើម។

សេវាអតិថិជនដែលមានការឆ្លើយតបឆាប់រហ័ស និងពោរពេញដោយបទពិសោធន៍របស់យើងគឺត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយដល់អតិថិជន និងដោះស្រាយនូវបណ្តឹងតវ៉ាគ្រប់ពេលវេលាក្នុងអំឡុងម៉ោងធ្វើការ។ ក្រុមការងារដែលធ្វើការរយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ ត្រួតពិនិត្យប្រតិបត្តិការទាំងអស់ហើយនឹងចាត់វិធានការភ្លាមៗប្រសិនបើចាំបាច់។ អតិថិជនអាចទាក់ទងមកពួកយើងសម្រាប់ជម្រើសជំនួយតាមរយៈ Call ឬធ្វើសារតាម Messenger Chat។





## បច្ចេកវិទ្យាព័ត៌មាន និងសន្តិសុខបច្ចេកវិទ្យា

ធនាគារបានធ្វើការបញ្ចូលទៅក្នុងប្រព័ន្ធធនាគារស្នូលដែលមានភាពបត់បែនជាងមុន និងលទ្ធភាពធ្វើការពង្រីកកាន់តែប្រសើរឡើង រួចហើយគឺ Temenos T24 ដែលអាចផ្ទុក និងកែលម្អបទពិសោធន៍ធនាគារឌីជីថល ក៏ដូចជាសមត្ថភាពក្នុងការរួមបញ្ចូលជាមួយប្រព័ន្ធ ភាគីទីបី រួមមានការទូទាត់បែបឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងជាពិសេសគម្រោងបទប្បញ្ញត្តិដូចជា NBC FAST និង បាតង ជាដើម។

ប្រព័ន្ធធនាគាររបស់យើងកំពុងដំណើរការក្នុងលក្ខណៈជាប្រមូលផ្តុំ ដែលផ្តល់ភាពងាយស្រួលសម្រាប់សេវាធនាគាររបស់យើង។ លើសពីនេះ យើងបាន និងកំពុងធ្វើឱ្យប្រសើរឡើង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ធនាគារនៅគេហទំព័រ DR ដើម្បីធានា បាននូវភាពជឿជាក់ ភាពអាចងាយស្រួលក្នុងការស្វែងរក និងការស្តារឡើងវិញនៃប្រព័ន្ធព័ត៌មានវិទ្យាសំខាន់ៗ ក្នុងករណីមាន គ្រោះមហន្តរាយ ឬការរំខានប្រព័ន្ធណាមួយ។ យើងក៏ចាត់វិធានការបន្ថែមផងដែរ ដើម្បីបង្កើតប្រព័ន្ធ IT Helpdesk ផ្ទាល់ខ្លួនរបស់យើង ដើម្បីផ្តល់ជំនួយសេវា IT ដែលមានភាពឆាប់រហ័ស និងបំពេញតម្រូវការផ្នែកអាជីវកម្មផ្សេងៗ។

ជាមួយនឹងល្បឿនដូចគ្នានៃការពង្រឹងលើប្រព័ន្ធឌីជីថល និងរលកនៃការដាក់ចូលជាឌីជីថល ធនាគារបានដាក់គំនិតផ្តួចផ្តើមដំរីងមាំក្នុងការបន្ត ការពារទិន្នន័យអតិថិជន និងប្រព័ន្ធធនាគាររបស់យើងពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទំនើប។ ធនាគារបានអនុវត្តការត្រួតពិនិត្យ សុវត្ថិភាពរួមមាន កម្មវិធីបណ្តាញ Firewall ដើម្បីការពារកម្មវិធីសេវាធនាគារតាមទូរស័ព្ទ ក៏ដូចជាតាមប្រព័ន្ធអ៊ីនធឺណិតរបស់យើង ពីការវាយប្រហារខាងក្រៅ ពិធីការច្រកទ្វារព្រំដែន (Border Gateway Protocol) ព្រមទាំងការរកឃើញ និងការឆ្លើយតបទៅនឹង មេរោគជំនាន់បន្ទាប់នៅលើប្រព័ន្ធរបស់យើងជាផ្នែកនៃដំណើរការបន្តបន្ទាប់មួយ។ យើងនឹងធានាក្នុងការផ្តល់ជូននូវបទពិសោធន៍ធនាគារ ឌីជីថលដ៏ល្អប្រសើរដល់អតិថិជនរបស់យើង និងដាក់អនុវត្តនូវវិធានការរក្សាសុវត្ថិភាពដំរីងមាំ ។

# ការពង្រីកបណ្តាញសាខា

គោលដៅដ៏សំខាន់របស់យើង គឺធានាថា ធនាគារ ប៊ី.អាយ. ស៊ី (ខេមបូឌា) ប៊ែង ម.ក អាច ផ្តល់សេវាដល់ អតិថិជនដែល កំពុងមានចំនួនកើនឡើង ក៏ ដូចជាការកែទម្រង់អតិថិជនឱ្យ បានច្រើនបំផុតតាមដែលអាច ធ្វើបាន។ សាខាថ្មីចំនួនពីរបាន បើកដំណើរការរួចហើយ ដែល មានទីតាំងនៅក្នុងតំបន់ពាណិជ្ជ- កម្មនៃរាជធានីភ្នំពេញ។



កាលពីថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២១ សាខាទួលគោក មានទីតាំងស្ថិតនៅអគារលេខ ១១BF, ១១ BG & ១១ BH ភូមិ ៨ ផ្លូវ ៥១៦ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាខាមហាវិថីព្រះសីហនុ មានទីតាំងស្ថិតនៅអគារលេខ ៨៧ មហាវិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចាប់ផ្តើមប្រតិបត្តិការ ធនាគារសម្រាប់សាធារណជនទូទៅ។ សាខាទាំងពីរត្រូវបានរៀបចំឡើងប្រកបដោយសោភ័ណ ភាពស្រស់ស្អាត និងផ្តល់នូវអារម្មណ៍ជាធនាគារបែបទំនើប ដោយមានបំពាក់បន្ទប់ Premium Lounge ដ៏ធំទូលាយ ដែលជាចំណុចលេចធ្លោនៃសាខាទាំងនេះ ដែលនឹងផ្តល់ជូននូវបទពិសោធន៍ អតិថិជនដ៏ល្អបំផុត ក៏ដូចជាការងាយស្រួលសម្រាប់ប្រើប្រាស់សេវាធនាគារផងដែរ។





# របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១  
និងរបាយការណ៍របស់សវនករឯករាជ្យ





# របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល”) មានសេចក្តីរីករាយសូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

## ព័ត៌មានអំពីធនាគារ

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមលេខចុះបញ្ជី ០០០២៩២០០ ហើយបានចាប់ផ្តើមប្រតិបត្តិការបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ការិយាល័យចុះបញ្ជីរបស់ធនាគារបច្ចុប្បន្នមានទីតាំងនៅផ្ទះលេខ៤៦២ ផ្លូវ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារ មាននិយោជិតចំនួន ១១០ នាក់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (ឆ្នាំ២០២០៖ និយោជិតចំនួន ៩៤ នាក់)។

## សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

## លទ្ធផលនៃប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងស្ថានភាពនៃប្រតិបត្តិការ របស់ ធនាគារនាកាលបរិច្ឆេទនោះ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញខាងក្រោមនេះ។

ក្រុមប្រឹក្សាភិបាលពុំបានស្នើសុំឱ្យមានការបែងចែក ឬប្រកាសភាគលាភ សម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះទេ (ឆ្នាំ២០២០៖គ្មាន)។

## ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារក្នុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះ មានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទនៃការតែងតាំង
លោក យឹម លក្ខណ៍	ប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
លោក. Zulkiflee Kuan Shun Bin Abdullah	អភិបាល	ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨
លោកស្រី. Adel Leilanie Gaba Legarta	អភិបាល	ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០
លោក. Rutsaran Moonsan	អភិបាលឯករាជ្យ	ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨
លោក. John Edward Mc Cosh	អភិបាលឯករាជ្យ	ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ (លាយបំប្លែងថ្ងៃទី១ ខែកក្កដា ២០២១)

### សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ ត្រូវបានធ្វើសវនកម្ម ដោយក្រុមហ៊ុនហ្គេន សនធីន (ខេមបូឌា) លីមីតធីត។

### ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ បង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- i. អនុវត្តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- ii. អនុវត្តទៅតាមតម្រូវការនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) និងសេចក្តីណែនាំរបស់ធនាគារ ជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយ ក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះ ត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- iii. ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- iv. វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហា ទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមាន បំណងចង់ជម្រះបញ្ជីផ្តាច់ដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- v. ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់ សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យសមស្រប ដើម្បីទប់ស្កាត់ និងរកឱ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលសូមបញ្ជាក់ថា ធនាគារបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនេះ។

### អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាភាគី ម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់អភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការ ទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ។

ចាប់តាំងពីចុងការិយបរិច្ឆេទឆ្នាំចាស់មក ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលនៅក្នុងបរិយាកាសរបស់ទទួលបាន ឬដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបាន បង្ហាញ នៅក្នុងកំណត់សម្គាល់ ៣០ នៃរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយធនាគារពាក់ព័ន្ធ ជាមួយនឹង ធនាគារ ដែលអភិបាលនោះជាសមាជិក ឬក៏ជាមួយធនាគារ ដែលអភិបាលនោះមានផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។

### សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ អមដោយ របាយការណ៍ចំណូលលម្អិត របាយការណ៍ បម្រែបម្រួល មូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ រួមជាមួយនឹងកំណត់សម្គាល់នានា ត្រូវបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ពីស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារ នាការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរ សាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា និង សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ចុះហត្ថលេខាដោយយោងលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល:



លោក **Zulkiflee Kuan Shun Bin Abdullah**  
អភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
កាលបរិច្ឆេទថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២

# របាយការណ៍ របស់សវនករឯករាជ្យ

**ហ្គ្រេនសនចុន (ខេមបូឌា) លីមីតធីត**  
ជាន់ទី២០ អាគារកាណាឌីយ៉ា  
៣១៥ ផ្លូវព្រះអង្គខ្នង កែងមហាវិថីព្រះមុនីវង្ស  
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
  
លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០  
www.grantthornton.com.kh

**ជូនចំពោះភាគទុនិករបស់**  
**ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក**

## មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើ របាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា (“ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របាយការណ៍ ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ នាចុងការិយបរិច្ឆេទ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួមទាំងគោលនយោបាយគណនេយ្យសង្ខេបសំខាន់ៗ និងសេចក្តីពន្យល់ព័ត៌មានផ្សេងៗ។

តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ម.ក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់ ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

## មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវ របស់យើងខ្ញុំ អនុលោមតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមទៀតនៅ ក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករ ទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំប្រកាន់ខ្ជាប់នូវឯករាជ្យភាពពីធនាគារ ហើយអនុវត្តតាមស្តង់ដារ នៃវិធានីវៈគណនេយ្យអន្តរជាតិស្តីពីក្រមសីលធម៌របស់គណនេយ្យករជំនាញ (រួមជាមួយនឹងស្តង់ដារឯករាជ្យភាពអន្តរជាតិ) ដែលហៅកាត់ថា (“IESBA Code”) ព្រមទាំងតម្រូវការក្រមសីលធម៌ដទៃទៀត ដែលពាក់ព័ន្ធនឹងការធ្វើ សវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មទាំងអស់ ដែលយើងទទួលបានមានលក្ខណៈគ្រប់គ្រាន់ និងសមរម្យដើម្បីផ្តល់ជូនជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិរបស់យើងខ្ញុំ។

## ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវទាំងស្រុងទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានផ្តល់ជូនយើងខ្ញុំ មុនកាលបរិច្ឆេទរបាយការណ៍របស់សវនករ និងរបាយការណ៍ប្រចាំឆ្នាំដែល រំពឹងទុកថាបានរៀបចំចេញរាល់ សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។ ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករយើងខ្ញុំឡើយ។

មតិរបស់យើងខ្ញុំនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនបង្ហាញពី ទម្រង់បែបបទនៃ ការធានាណាមួយ ឬធ្វើសេចក្តីសន្និដ្ឋានណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណា ថាព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬការយល់ដឹង របស់យើងខ្ញុំ ដែលទទួលបានពី ការធ្វើសវនកម្ម ថាព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្ត ឬទេ។

ប្រសិនបើ ការអានព័ត៌មានផ្សេងៗ ដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករអាចឱ្យ យើងខ្ញុំ សន្និដ្ឋានថា មាន កំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មាន ផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាព ជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវ រាយការណ៍ពាក់ព័ន្ធនឹង ព័ត៌មានផ្សេងៗនេះទេ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តណាមួយកើតមាន ឡើង យើងខ្ញុំ ត្រូវធ្វើការទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅលើបញ្ហាទាំងនេះដោយអនុលោមតាមការតម្រូវ របស់ CISA ៧២០ (បានធ្វើការកែតម្រូវ)។

### **ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ**

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោម ទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រង កំណត់ថា វាមាន ភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាល មកពីការក្លែងបន្លំ ឬកំហុសឆ្គង ផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើនិរន្តរភាពអាជីវកម្ម របស់ធនាគារ និង ធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាន និរន្តរភាពអាជីវកម្ម នៅក្នុងការ កត់ត្រាគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំលាយ ឬបញ្ឈប់ប្រតិបត្តិការ របស់ធនាគារ ឬក៏គ្មានជម្រើសជាក់ស្តែង ណាមួយក្រៅពីអនុវត្តដូច្នោះ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

### **ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុត្រូវបាន រៀបចំដោយ បង្ហាញពីទិដ្ឋភាពពិតនិង ពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង នានា ដើម្បីធ្វើជាមូលដ្ឋានក្នុងការ បញ្ចេញមតិយោបល់លើរបាយការណ៍សវនកម្មរបស់យើងខ្ញុំឡើយ។ ការធានាអះអាង ដែលសមហេតុផល គឺជាការធានាមួយដែលមាន កម្រិតខ្ពស់ ប៉ុន្តែវាមិនបានធានាថា ការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញនូវ ការរាយការណ៍ខុសជាសារវន្តដែលមានឡើយ។ ការ រាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែល អាចចាត់ទុកថា មានលក្ខណៈជាសារវន្ត នៅពេល ដែលកំហុសមួយ ឬកំហុសរួមគ្នាបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើ ប្រាស់របាយការណ៍ ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សាមជ្ឈិមធាតុនិយម ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖



- កំណត់ និងវាយតម្លៃនូវហានិភ័យទាក់ទងនឹងការរាយការណ៍ខុសជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ថាតើវាកើតឡើងដោយការក្លែងបន្លំ ឬជាក់ហុសឆ្គង ធ្វើការរៀបចំ និងអនុវត្តនីតិវិធីសវនកម្មដើម្បីឆ្លើយតប ទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជា មូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុស ជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងដោយ អចេតនាដោយសារតែការក្លែងបន្លំ រួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំឯកសារ ការលុបចោលដោយចេតនាការបង្ហាញខុស ឬការលើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែល សមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាព នៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនោះទេ។
- វាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃ គណនេយ្យប៉ាន់ស្មាន និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាព របស់គណៈគ្រប់គ្រង ដោយផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាមានវត្តមាន នៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទង នឹងព្រឹត្តិការណ៍នានា ឬកាលៈទេសៈទាំងឡាយណាដែលនាំឱ្យមានមន្ទិលសង្ស័យខ្លាំង ទៅលើលទ្ធភាពក្នុង ការបន្តនិរន្តរភាពរបស់ធនាគារ ឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឱ្យទាញចំណាប់អារម្មណ៍ ក្នុងរបាយការណ៍សវនករ លើកំណត់សម្គាល់ពាក់ព័ន្ធនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការ បញ្ចេញមតិយោបល់ចារបាយការណ៍ហិរញ្ញវត្ថុមិនបានបង្ហាញពីទិដ្ឋភាពពិត និងត្រឹមត្រូវ។ ការសន្និដ្ឋានរបស់ យើងខ្ញុំគឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ។ តែទោះជាយ៉ាងនេះក្តី ព្រឹត្តិការណ៍ ឬកាលៈទេសៈនាពេលអនាគត ក៏អាចបង្កឱ្យធនាគារមិនអាចបន្តនិរន្តរភាព អាជីវកម្មបានផងដែរ។
- វាយតម្លៃការបង្ហាញទូទៅ និងខ្លឹមសារ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងការលាតត្រដាងនានា ថាតើ របាយការណ៍ហិរញ្ញវត្ថុ តំណាងឱ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញ ដ៏ត្រឹមត្រូវ។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលទៅលើបញ្ហាផ្សេងៗ ការរៀបចំដែនកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបកគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលយើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។


  
**ហ្គ្រង់ ថរនតុន ខេមបូឌា លីមីតធីត**
  
 គណនេយ្យករជំនាញ
   
 សវនករប្រតិបត្តិចុះបញ្ជី




  
**Ronald C. Almera**
  
 នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
   
 ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២

# របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់-សុទ្ធ	៦	១១៨.៩០៤.៣៧៩	៤៨៤.៤១៦.៤៤០	៦៨.៣៦៤.៩៥៥	២៧៦.៥៣៦.២៤៣
សមតុល្យនៅធនាគារផ្សេងៗ	៧	៥.៥៤២.០៦១	២២.៥៧៨.៣៥៧	៦.៤០៥.៨៧៥	២៥.៩១១.៧៦៤
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	៨	២៥.៨៧១.១៣៦	១០៥.៣៩៩.០០៨	២០.៧៧១.១៨០	៨៤.០១៩.៤២៣
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន-សុទ្ធ	៩	១៤៤.៧០៩.៦៩២	៥៨៩.៥៤៧.២៨៥	៧៤.៥០៨.០៩២	៣០១.៣៨៥.២៣២
ការវិនិយោគផ្សេងៗ	១០	២៣.២៧១.១៥៣	៩៤.៨០៦.៦៧៧	២៣.១២៧.២៦៧	៩៣.៥៤៩.៧៩៥
ទ្រព្យសកម្មអរូបី-សុទ្ធ	១១	៣៣៩.៦១២	១.៣៨៣.៥៧៩	៦១៥.១៩៥	២.៤៨៨.៤៦៤
ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ	១២	៤.៧៨៨.០០៧	១៩.៥០៦.៣៤១	៣.៩៩៣.៥៣៣	១៥.៩៩២.០៤១
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៣	២.១៤៩.៦២៥	៨.៧៥៧.៥៧២	២.៤៥៤.៩៥៣	៩.៩៣០.២៨៥
ទ្រព្យសកម្មផ្សេងៗ	១៤	៣១.៦១៥.៥៨៨	១២៨.៨០១.៩០៦	៦៨.៦៦១.១៤៨	២៧៧.៧៣៤.៣៤៤
ពន្ធពន្យាជាទ្រព្យសកម្ម-សុទ្ធ	១៥	២៧១.៩០៣	១.១០៧.៧៣៣	១១៩.២៥២	៤៨២.៣៧៥
<b>ទ្រព្យសកម្មសរុប</b>		<b>៣៥៧.៤៦៣.១៥៦</b>	<b>១.៤៥៦.៣០៤.៨៩៨</b>	<b>២៦៨.៩៨១.៤៥០</b>	<b>១.០៨៨.០២៩.៩៦៦</b>
<b>បំណុល និងមូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	១៥	១៦.០០០.០៥៩	៦៥.១៨៤.២៤០	១៥.៦៨០.៥០០	៦៣.៤២៧.៦២៣
ប្រាក់បញ្ញើពីអតិថិជន	១៦	២៦១.៩៤៦.០១៩	១.០៦៧.១៦៨.០៨១	១៧៤.៣៨០.១៥៩	៧០៥.៣៦៧.៧៤៣
បំណុលកតិសន្យា	១៧	២.២៧៤.១២០	៩.២៦៤.៧៦៥	២.៥០៧.៤៣១	១០.១៤២.៥៥៨
បំណុលផ្សេងៗ	១៨	៤៥៩.៧៥០	១.៨៧៣.០២២	៦១៤.១៦៨	២.៤៨៤.៣១០
បំណុលពន្ធលើប្រាក់ចំណូលពន្ធ	១៩	៥២៤.៥១៩	២.១៣៦.៨៩០	៩៤.៥៣៧	៣៨២.៤០២
<b>បំណុលសរុប</b>		<b>២៨១.២០៤.៤៦៧</b>	<b>១.១៤៥.៦២៦.៩៩៨</b>	<b>១៩៣.២៧៦.៧៩៥</b>	<b>៧៨១.៨០៤.៦៣៦</b>
<b>មូលធន</b>					
ដើមទុន	២០	៧៥.០០០.០០០	៣០០.០០០.០០០	៧៥.០០០.០០០	៣០០.០០០.០០០
ប្រាក់បម្រុងតាមបទប្បញ្ញត្តិ	២០.១	១.៥៥២.០៨៧	៦.៣១៤.៩០៨	៧៥៤.៣២៦	៣.០៦៩.៦១៦
ខាតបង់បង្ក		(២៩៣.៣៩៨)	(១.១៨៨.៧២២)	(៤៩.៦៧១)	(១៩៧.២៤០)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៥.៥៥១.៧១៤	-	៣.៣៥២.៩៥៤
<b>មូលធនសរុប</b>		<b>៧៦.២៥៨.៦៨៩</b>	<b>៣១០.៦៧៧.៩០០</b>	<b>៧៥.៧០៤.៦៥៥</b>	<b>៣០៦.២២៥.៣៣០</b>
<b>បំណុល និងមូលធនសរុប</b>		<b>៣៥៧.៤៦៣.១៥៦</b>	<b>១.៤៥៦.៣០៤.៨៩៨</b>	<b>២៦៨.៩៨១.៤៥០</b>	<b>១.០៨៨.០២៩.៩៦៦</b>

# របាយការណ៍

## ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ

	កំណត់ សម្គាល់	សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)	
ចំណូលការប្រាក់	២១	១១.២៤៦.៧០៥	៤៥.៧៥១.៥៩៦	៧.០២៨.៣៥៧	២៨.៦៥៤.៦១១
ចំណាយការប្រាក់	២២	(៧.៧២៨.២៦២)	(៣១.៤៣៨.៥៧០)	(៣.៤៩៤.២៣៩)	(១៤.២៤៦.០១២)
<b>ចំណូលការប្រាក់សុទ្ធ</b>		<b>៣.៥១៨.៤៤៣</b>	<b>១៤.៣១៣.០២៦</b>	<b>៣.៥៣៤.១១៨</b>	<b>១៤.៤០៨.៥៩៩</b>
ចំណូលសេវាកម្ម និងកម្រៃជើងសារ-សុទ្ធ	២៣	៤.៤០៤.១៣៧	១៧.៩១៦.០២៩	៣៩៣.៧៧៦	១.៦០៥.៤២៥
ចំណូលផ្សេងៗ	២៤	១០៨.២៨៨	៤៤០.៥១៦	៧៣.៥៩៤	៣០០.០៤៣
<b>ចំណូលប្រតិបត្តិការសរុប</b>		<b>៨.០៣០.៨៦៨</b>	<b>៣២.៦៦៩.៥៧១</b>	<b>៤.០០១.៤៨៨</b>	<b>១៦.៣១៤.០៦៧</b>
ចំណាយលើបុគ្គលិក	២៥	(២.០៣៣.១០៩)	(៨.២៧០.៦៨៧)	(១.៣៦៦.៦៨៩)	(៥.៥៧១.៩៩២)
រំលស់ទ្រព្យរូបិយ និងទ្រព្យអរូបិយ	២៦	(១.៥៦៤.៦៤៨)	(៦.៣៦៤.៩៨៨)	(១.០៣២.២២១)	(៤.២០៨.៣៦៥)
ចំណាយប្រតិបត្តិការផ្សេងៗ	២៧	(១.៥៤៣.០២៦)	(៦.២៧៧.០៣០)	(៩៦៧.៤១៨)	(៣.៩៤៤.១៦២)
ឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	៩	(១.៨៣៩.៨០៨)	(៧.៤៨៤.៣៣៩)	(៤២.៦៧៤)	(១៧៣.៩៨២)
<b>ប្រាក់ចំណេញមុនបង់ពន្ធ</b>		<b>១.០៥០.២៧៧</b>	<b>៤.២៧២.៥២៧</b>	<b>៥៩២.៤៨៦</b>	<b>២.៤១៥.៥៦៦</b>
ចំណាយពន្ធលើប្រាក់ចំណូល	១៩	(៤៩៦.២៤៣)	(២.០១៨.៧១៧)	(១៥២.៧៣៩)	(៦២២.៧១៧)
<b>ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ</b>		<b>៥៥៤.០៣៤</b>	<b>២.២៥៣.៨១០</b>	<b>៤៣៩.៧៤៧</b>	<b>១.៧៩២.៨៤៩</b>
ចំណូល/(ខាត) លម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	២.១៩៨.៧៦០	-	៤.២៥១.៣៦៦
<b>ចំណូលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ</b>		<b>៥៥៤.០៣៤</b>	<b>៤.៤៥២.៥៧០</b>	<b>៤៣៩.៧៤៧</b>	<b>៨.០៤៤.២១៥</b>

# របាយការណ៍ បម្រែបម្រួលមូលធន

	ដើមទុន		ទុនបម្រុងបទប្បញ្ញត្តិ		ខាតបង់បង្ក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	
<b>សមតុល្យនៅចុងថ្ងៃទី១ ខែមករា ឆ្នាំ២០២១</b>	៧៥.០០០.០០០	៣០០.០០០.០០០	៧៥៤.៣២៦	៣.០៦៩.៦១៦	(៤៩.៦៧១)	(១៩៧.២៤០)	៣.៣៥២.៩៥៤	៧៥.៧០៤.៦៥៥	៣០៦.២២៥.៣៣០	
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	-	-	-	-	៥៥៤.០៣៤	២.២៥៣.៨១០	-	៥៥៤.០៣៤	២.២៥៣.៨១០	
ធ្វើទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ ២០.១)	-	-	៧៩៧.៧៦១	៣.២៤៥.២៩២	(៧៩៧.៧៦១)	(៣.២៤៥.២៩២)	-	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	២.១៩៨.៧៦០	-	២.១៩៨.៧៦០	
<b>សមតុល្យនៅចុងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១</b>	៧៥.០០០.០០០	៣០០.០០០.០០០	១.៥៥២.០៨៧	៦.៣១៤.៩០៨	(២៩៣.៣៩៨)	(១.១៨៨.៧២២)	៥.៥៥១.៧១៤	៧៦.២៥៨.៦៨៥	៣១០.៦៧៧.៩០០	
<b>សមតុល្យនៅចុងថ្ងៃទី១ ខែមករា ឆ្នាំ២០២០</b>	៧៥.០០០.០០០	៣០០.០០០.០០០	១.៤១០.៤៦៨	៥.៧២៣.៧១០	(១.១៤៥.៥៦០)	(៤.៦៤៤.១៨៣)	៥.៦២៤.៩៧៣	៧៥.២៦៤.៩០៨	៣០៦.៧០៤.៥០០	
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	-	-	-	-	៤៣៩.៧៤៧	១.៧៩២.៨៤៩	-	៤៣៩.៧៤៧	១.៧៩២.៨៤៩	
ធ្វើទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ ២០.១)	-	-	(៦៥៦.១៤២)	(២.៦៥៤.០៩៤)	៦៥៦.១៤២	២.៦៥៤.០៩៤	-	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(២.២៧២.០១៩)	-	(២.២៧២.០១៩)	
<b>សមតុល្យនៅចុងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០</b>	៧៥.០០០.០០០	៣០០.០០០.០០០	៧៥៤.៣២៦	៣.០៦៩.៦១៦	(៤៩.៦៧១)	(១៩៧.២៤០)	៣.៣៥២.៩៥៤	៧៥.៧០៤.៦៥៥	៣០៦.២២៥.៣៣០	

# របាយការណ៍ លំហូរសាច់ប្រាក់

	កំណត់ សម្គាល់	សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>					
<b>ប្រាក់ចំណេញមុនបង់ពន្ធ</b>		១.០៥០.២៧៧	៤.២៧២.៥២៧	៥៩២.៤៨៦	២.៤១៥.៥៦៦
និយ័តកម្មសម្រាប់៖					
ចំណាយការប្រាក់	២២	៧.៧២៨.២៦២	៣១.៤៣៨.៥៧០	៣.៤៩៤.២៣៩	១៤.២៤៦.០១២
ការខាតបង់ឱនភាពតម្លៃសុទ្ធនៃ					
ឧបករណ៍ហិរញ្ញវត្ថុ	៩	១.៨៣៩.៨០៨	៧.៤៨៤.៣៣៩	៤២.៦៧៤	១៧៣.៩៨២
រំលស់ទ្រព្យរូបិ និងរំលស់ទ្រព្យអរូបិ	២៦	១.៥៦៤.៦៤៨	៦.៣៦៤.៩៨៨	១.០៣២.២២១	៤.២០៨.៣៦៥
ចំណូលការប្រាក់	២១	(១១.២៤៦.៧០៥)	(៤៥.៧៩១.៥៩៦)	(៧.០២៨.៣៥៧)	(២៨.៦៥៤.៦១១)
<b>ការចំណេញ/(ខាតបង់) ក្នុងប្រតិបត្តិការមុន បម្រែបម្រួល ទុនបង្វិល</b>		៩៣៦.២៩០	៣.៨០៨.៨២៨	(១.៨៦៦.៧៣៧)	(៧.៦១០.៦៨៦)
បម្រែបម្រួលទុនបង្វិលសុទ្ធ៖					
បញ្ជីជាមួយធនាគារផ្សេងៗ		៨៦៣.៨១៤	៣.៥១៣.៩៩៥	១២.៨៣២.៤៣៣	៥២.៣១៧.៨២៩
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន		(៦៩.៥៥៨.០១២)	(២៨២.៩៦១.៩៩៣)	(៦.៨២៥.៤១៧)	(២៧.៨២៧.២២៥)
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ		(៥.០៩៩.៩៥៦)	(២០.៧៤៦.៦២១)	៣.០២១.២៥០	១២.៣១៧.៦៣៦
ទ្រព្យសកម្មផ្សេងៗ		(១០.២៥៤.៤៤០)	(៤១.៧១៥.០៦២)	(៥៣៥.៦៩៩)	(២.១៨៤.០៤៥)
ប្រាក់បញ្ញើពីធនាគារផ្សេងៗ		១២៧.៨៨៤	៥២០.២៣២	១៥.៣៥៨.៦៥៧	៦២.៦១៧.២៤៥
ប្រាក់បញ្ញើពីអតិថិជន		៨៧.៤៩៤.៩២៨	៣៥៥.៩២៩.៣៦៧	៥២.៧១៤.០១៤	២១៤.៩១៥.០៣៦
បំណុលផ្សេងៗ		(១៥៤.៤១៧)	(៦២៨.១៦៨)	១០០.២៨៣	៤០៨.៨៥៤
<b>សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ</b>		៤.៣៥៦.០៩០	១៧.៧២០.៥៧៤	៧៤.៧៩៨.៧៨៤	៣០៤.៩៥៤.៦៤៤
ការប្រាក់ដែលបានទទួល		៩.៣១៩.៧៨៦	៣៧.៩១២.៨៨៩	៥.៧៣១.៦៣២	២៣.៣៧៣.៥៩៥
ការប្រាក់ដែលបានបង់		(៧.៣២១.៧៧១)	(២៩.៧៨៤.៩៦៤)	(១.៦២០.៣០០)	(៦.៦០៥.៩៦៤)
ពន្ធលើប្រាក់ចំណូលដែលបានបង់	១៩	(២១៨.៩១២)	(៨៩០.៥៣៤)	(២៧៦.៨៥៣)	(១.១២៨.៧៣០)
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាព ប្រតិបត្តិការ</b>		<b>៦.១៣៥.១៩៣</b>	<b>២៤.៩៥៧.៩៦៥</b>	<b>៧៧.៣១៤.៩៨០</b>	<b>៣១៥.២១៣.១៧៤</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ និង ទ្រព្យសកម្មអរូបិ	១១និង ១២	(១.៨២៦.៧២៥)	(៧.៤៣១.១១៧)	(៣.២៧៧.២៤៤)	(១៣.៣៦១.៣២៤)
ប្រមូល/បុរេប្រទានសម្រាប់ការវិនិយោគ ពេលអនាគត	១៤	៤៧.៣០០.០០០	១៩២.៤១៦.៤០០	(៤៧.៣០០.០០០)	(១៩២.៨៤២.១០០)
ការទូទាត់មុនដល់ម្ចាស់ភាគហ៊ុន	១៤	-	-	(២០.០០០.០០០)	(៨១.៥៤០.០០០)
ការទិញការវិនិយោគផ្សេងៗ	១០	(១៤៤.៧៥១)	(៥៨៨.៨៤៧)	(៦៨២.៥៥៧)	(២.៧៨៣.៤៦៧)
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ</b>		<b>៤៥.៣២៨.៥២៤</b>	<b>១៨៤.៣៩៦.៤៣៦</b>	<b>(៧១.២៥៩.៨០១)</b>	<b>(២៩០.៥២៦.៨៩១)</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>					
<b>ការទូទាត់បំណុលភតិសន្យា</b>	<b>១៧</b>	<b>(៣៦៨.៦៨១)</b>	<b>(១.៤៩៩.៧៩៤)</b>	<b>(២៩១.៤៥៩)</b>	<b>(១.១៨៨.២៧៨)</b>
<b>បម្រែបម្រួលសាច់ប្រាក់សុទ្ធ</b>		<b>៥១.០៥៥.០៣៦</b>	<b>២០៧.៨៥៤.៦០៧</b>	<b>៧០.០២២.០០៣</b>	<b>២៨.៨៧៣.៣២៧</b>
សាច់ប្រាក់ដើមគ្រា		៦៨.៣៩៨.៣៨៩	២៧៦.៦៧១.៤៨៣	៦១.៣១៦.៣៨៦	២៤៩.៨៦៤.២៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	២.២៩០.១២៣	-	(២.០៦៦.១១៧)
<b>សាច់ប្រាក់ចុងគ្រា</b>		<b>១១៩.៤៥៣.៤២៥</b>	<b>៤៨៦.៨១៦.២១៣</b>	<b>៦៨.៣៩៨.៣៨៩</b>	<b>២៧៦.៦៧១.៤៨៣</b>



# កំណត់សម្គាល់ របាយការណ៍ហិរញ្ញវត្ថុ

## ១. ព័ត៌មានទូទៅ

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា ("ធនាគារ") ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមលេខចុះបញ្ជី ០០០២៩២០០ ហើយបានចាប់ផ្តើមប្រតិបត្តិការបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។

សកម្មភាពចម្បងរបស់ធនាគាររួមមានប្រតិបត្តិការអាជីវកម្មធនាគារជាមូលដ្ឋាន និងការផ្តល់សេវាហិរញ្ញវត្ថុពាក់ព័ន្ធនៅក្នុង ព្រះរាជាណាចក្រ កម្ពុជា។

ការិយាល័យដែលបានចុះបញ្ជីរបស់ធនាគារបច្ចុប្បន្នមានទីតាំងនៅផ្ទះលេខ៤៦២ ផ្លូវ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារ មាននិយោជិតចំនួន ១១០នាក់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (ឆ្នាំ២០២០៖ និយោជិតមានចំនួន ៩៤ នាក់) ។

## ការរីករាលដាលនៃជំងឺកូវីដ-១៩

វីរុសប្រភេទថ្មី កូវីដ១៩ ("កូវីដ-១៩") ត្រូវបានកំណត់ថាជាជំងឺរាតត្បាតជាសកល ដែលបានរីករាលដាលនៅក្នុងប្រទេសកម្ពុជាចាប់តាំងពី ខែមករា ឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមកប្រទេសកម្ពុជាប្រឈមមុខនឹងហានិភ័យនៃការរីករាលដាលបន្ថែមទៀតដែលបណ្តាល ឱ្យ មានការរំខានទៅដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចជាតិ។

នៅអំឡុងពេលនៃការរីករាលដាលខ្លាំងនៃវីរុស កូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ស្ថានភាពអាជីវកម្មនេះបានជះឥទ្ធិពលដល់ ការនាំចូល និងនាំចេញវត្ថុធាតុដើម និងទំនិញ ខាងក្នុងនិងក្រៅប្រទេសកម្ពុជា ដែលបណ្តាលឱ្យមានការផ្អាកដំណើរការរោងចក្រ និងក្រុមហ៊ុនមួយចំនួន នៅចន្លោះខែមីនា ដល់ខុសភា។ វិស័យផ្សេងៗទៀតដូចជា សណ្ឋាគារ និងទេសចរណ៍ ក៏ទទួលរងនូវផល ប៉ះពាល់ផងដែរ ដោយសារតែ ការហោះហើរដែលមានកំណត់ វាបានជះឥទ្ធិពលដល់វិស័យទេសចរណ៍ជាសកលផងដែរ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ការផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជានៅអាចគ្រប់គ្រងបាន ដោយមានកម្មវិធី ចាក់ វ៉ាក់សាំងជាតិរបស់ខ្លួន និងអន្តរាគមន៍ពីរដ្ឋាភិបាលឱ្យបានទាន់ពេលវេលាតាមរយៈបទប្បញ្ញត្តិបន្ថែមដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស នេះនៅក្នុងប្រទេសកម្ពុជា។

ក្នុងអំឡុងពេលមានរោគរាតត្បាតធនាគាររក្សាទំនាក់ទំនងទៀងទាត់ជាមួយអតិថិជន និងណែនាំនូវគំនិតផ្តួចផ្តើមផ្សេងៗដើម្បីផ្តល់ជំនួយ ភ្លាមៗ ដល់អតិថិជនរបស់ខ្លួន។ គំនិតផ្តួចផ្តើមទាំងនេះរួមមានការដាក់ឱ្យប្រើប្រាស់នូវកម្រិតនៃការដកប្រាក់កាន់តែខ្ពស់ តាមរយៈការដក ប្រាក់តាមម៉ាស៊ីនATM ដោយប្រើប្រាស់ QR និងបានអនុញ្ញាតឱ្យមានការណែនាំអំពីការទូទាត់ប្រាក់សំណងភ្លាមៗតាមរយៈ អ៊ីមែល។ ធនាគារបានចាត់វិធានការដើម្បីកាត់បន្ថយការរំខានដល់អាជីវកម្មរបស់ខ្លួន។ ជារួមគណៈគ្រប់គ្រងបានវាយតម្លៃលើប្រតិបត្តិការ របស់ធនាគារ ដែលមិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។

គណៈគ្រប់គ្រងក៏បានកំណត់នូវផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដោយ៖

- ក. ពិចារណាពីផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុបក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃសេណារីយ៉ូពីការ ធ្លាក់ចុះនៃសេដ្ឋកិច្ចដែលត្រូវបានប្រើដើម្បីប៉ាន់ស្មានការខាតបង់ឥណទានដែលប៉ាន់ស្មានទុក (ECL) ។
- ខ. ចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធានាថាធនាគារនៅតែបើកចំហសម្រាប់អាជីវកម្ម និងរៀបចំការរំខានដល់ ដំណើរការអាជីវកម្ម។
- គ. ធានាឱ្យបានថាបុគ្គលិកទាំងអស់ប្រកាន់ខ្ជាប់នូវវិធានការរបស់ធនាគារក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

## ២. គម្រោងនៃរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋាននៃការរៀបចំ និងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ

### ២.១. របាយការណ៍ដែលអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

ក្រុមប្រឹក្សាគណនេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ជា និយ័តករគណនេយ្យ និងសវនកម្មដូចដែលបានកំណត់នៅក្នុងប្រកាស (សារាចរ) លេខ ០៦៨-MEF-Pr ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ ដែលបានចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអនុវត្តទាំងស្រុងទៅលើ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ដោយគ្មានការកែប្រែ។ ស្តង់ដារទាំងនេះត្រូវបានគេហៅថា CIFRSs។

### ២.២. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“USD”) ត្រូវបានរៀបចំឡើងក្រោមអនុសាស្ត្រ ថ្លៃដើមប្រវត្តិសាស្ត្រ និងបានរៀបចំឡើងដោយអនុលោមតាម CIFRSs។

### ២.៣ មូលដ្ឋាននៃការបង្ហាញ

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើលទ្ធភាពនៃការទូទាត់សងបំណុល។ ព័ត៌មានអំពីទ្រព្យសម្បត្តិរយៈពេលខ្លី និងរយៈពេលវែង និងបំណុលគឺត្រូវបានបង្ហាញនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ការវិនិយោគផ្សេងៗ ទ្រព្យសកម្មអរូបី ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងពន្ធពន្យាលើទ្រព្យសកម្មគឺជាទ្រព្យសកម្មរយៈពេលវែង។

### រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺខ្មែររៀល (“KHR”)។ ប៉ុន្តែដោយសារធនាគារមានប្រតិបត្តិការអាជីវកម្ម និងការរក្សា កំណត់ត្រាគណនេយ្យបឋមជាដុល្លារអាមេរិក គណៈគ្រប់គ្រងបានកំណត់យករូបិយប័ណ្ណដុល្លារអាមេរិកជារូបិយប័ណ្ណរបស់ធនាគារ សម្រាប់គោលបំណងនៃការវាស់វែង និងបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍នៃស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពរបស់ធនាគារ។

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសក្រៅពីដុល្លារអាមេរិក ត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់ទូទៅនៅ កាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម ឬបំណុល ដែលគិតជារូបិយប័ណ្ណក្រៅពីដុល្លារអាមេរិក នៅកាលបរិច្ឆេទនៃ របាយការណ៍ ត្រូវបានប្តូរទៅជាដុល្លារអាមេរិកដោយប្រើប្រាស់អត្រាប្តូរប្រាក់នាកាលបរិច្ឆេទនៃរបាយការណ៍នោះ។ ភាពលម្អៀងពី ការប្តូររូបិយប័ណ្ណ ដែលបានកើតឡើងពីការប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត។

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាខ្មែររៀល បានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺក្នុងគោលបំណង ដើម្បីអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា (ខែមេសា ឆ្នាំ២០១៦) ព្រមទាំងត្រូវបានធ្វើឡើង ដោយប្រើប្រាស់អត្រាប្តូរប្រាក់ ជាផ្លូវការ

ដែលបានបង្ហាញជាប្រាក់រៀលដោយយោងទៅតាមអត្រាប្តូរប្រាក់ក្នុង ១ដុល្លារអាមេរិក ដូចដែលបានប្រកាសដោយ ធនាគារជាតិនៃកម្ពុជា មានដូចខាងក្រោម ៖

	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>
អត្រាបិទ	៤.០៧៤	៤.០៤៥
អត្រាមធ្យម	៤.០៦៨*	៤.០៧៧*

\* អត្រាមធ្យមត្រូវបានកំណត់ដោយការប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃ ដែលបានចេញផ្សាយធនាគារជាតិនៃកម្ពុជា

ការប្តូររូបិយប័ណ្ណទាំងនេះមិនមែនជាមូលដ្ឋាន ត្រូវបានបកស្រាយថាចំនួនទឹកប្រាក់ដុល្លារអាមេរិក ត្រូវបាន ឬត្រូវបានទៅជា ប្រាក់រៀល នៅថ្ងៃអនាគតតាមអត្រាដែលបានបង្ហាញនេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ។

## ២.៤ ការបង្កត់ចំនួន

ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ទៅចំនួនប្រាក់ដុល្លារអាមេរិក (“USD”) និងខ្មែរពាន់រៀល (“KH’000”) ដែល ជិតបំផុត។

## ២.៥ មូលដ្ឋាននៃការដាក់បញ្ចូលគ្នា

របាយការណ៍ហិរញ្ញវត្ថុមានរបាយការណ៍ហិរញ្ញវត្ថុរបស់ស្នាក់ការកណ្តាល និងសាខាបន្ទាប់ពីការលុបចោលសមតុល្យ និង ប្រតិបត្តិការ សំខាន់ៗ របស់អន្តរសាខាទាំងអស់។

## ៣. ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួល

### ៣.១ ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួលមានប្រសិទ្ធភាពក្នុងការិយបរិច្ឆេទ

នៅដើមឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ធនាគារបានអនុវត្តស្តង់ដារថ្មី ការធ្វើវិសោធនកម្ម និងកែសម្រួលលើចំពោះ CIFRSs ដែលចាំបាច់សម្រាប់ រយៈពេលហិរញ្ញវត្ថុដែលចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១។

ការអនុវត្តដំបូងនៃវិសោធនកម្ម/ការកែសម្រួលស្តង់ដារមិនមានផលប៉ះពាល់ជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ លើកលែងតែ៖

- សម្បទានការជួលដែលទាក់ទងនឹងកូវីដ ១៩ (ការធ្វើវិសោធនកម្មចំពោះ ស.រ.ហ.អ.ក ១៦)
- បញ្ហាជំនួសនៅក្នុងបរិបទនៃកំណែទម្រង់អត្រាការប្រាក់ IBOR (វិសោធនកម្មចំពោះស.រ.ហ.អ.ក ១៦, ស.រ.ហ.អ.ក ៩, និង ស.គ.ក ៣៩)

### ៣.២ ស្តង់ដារថ្មី វិសោធនកម្ម និងការបកស្រាយទៅលើស្តង់ដារដែលមានស្រាប់តែមិនទាន់បានអនុវត្ត ដោយធនាគារ

នៅកាលបរិច្ឆេទនៃការអនុវត្ត នៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ មានស្តង់ដារថ្មី និងវិសោធនកម្មស្តង់ដារដែលមានស្រាប់ និងការបកស្រាយ ប៉ុន្តែមិនទាន់បានប្រសិទ្ធភាពជាច្រើន ត្រូវបានបោះពុម្ពផ្សាយដោយ IASB។

ស្តង់ដារ និងវិសោធនកម្មផ្សេងទៀតដែលមិនទាន់មានប្រសិទ្ធភាព និងមិនត្រូវបានអនុវត្តដោយធនាគារមុនកាលកំណត់រួមមាន៖

- CIFRS ១៧ កិច្ចសន្យាធានារ៉ាប់រង (មានប្រសិទ្ធភាព ១ មករា ២០២៣)
- ការធ្វើចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី និងរយៈពេលវែង- ពន្យារពេលចូលជាធរមាន (វិសោធនកម្មទៅលើ ស.គ.អ.ក ១) (មានប្រសិទ្ធភាព ១ មករា ២០២៣)
- ទ្រព្យសម្បត្តិ និងបរិក្ខារ- ចំណូលពីការលក់មុនពេលប្រើប្រាស់ (វិសោធនកម្មទៅលើ ស.គ.អ.ក ១៦) (មានប្រសិទ្ធភាព ១ មករា ២០២២)
- កិច្ចសន្យាស្តុកស្តុក ថ្លៃដើមបំពេញកិច្ចសន្យា (វិសោធនកម្មទៅលើ ស.គ.អ.ក ៣៧) (មានប្រសិទ្ធភាព ១ មករា ២០២២)

- ឯកសារយោងទាក់ទងនឹងក្របខណ្ឌទស្សនទាន (វិសោធនកម្មទៅលើ CIFRS ៣) (មានប្រសិទ្ធភាព ១ មករា ២០២២)
- សម្បទានការជួលដែលទាក់ទងនឹង កូវីដ ១៩ (ការធ្វើវិសោធនកម្មចំពោះ ស.វ.ហ.អ.ក ១៦) (មានប្រសិទ្ធភាព ១ មេសា ២០២១)
- ក្របខណ្ឌទស្សនទានសម្រាប់របាយការណ៍ហិរញ្ញវត្ថុតាម CIFRSs (មានប្រសិទ្ធភាព ១ មករា ២០២២)

វិសោធនកម្មទាំងនេះ មិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុឡើយនៅក្នុងរយៈពេល នៃការអនុវត្ត ដំបូង ។

## ៤. សេចក្តីសង្ខេបលើគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលត្រូវបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានសង្ខេបដូចខាងក្រោម។ គោលនយោបាយគណនេយ្យទាំងនេះត្រូវបានប្រើប្រាស់គ្រប់ពេលវេលាដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែ មានការបញ្ជាក់ផ្សេងពីនេះ។

### ៤.១ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

#### ការទទួលស្គាល់ និងការវាស់វែងដំបូង

រាល់ទ្រព្យសកម្ម និងបំណុល ហិរញ្ញវត្ថុផ្សេងទៀតត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទ ដែលធនាគារក្លាយជាភាគីកិច្ចសន្យា។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប។ ចំណាយប្រតិបត្តិការដែលចូលរួម ដោយផ្ទាល់ក្នុង ការទិញ ឬធានានៃទ្រព្យសកម្មហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ នៅតម្លៃសមស្រប តាមរយៈចំណេញ ខាត) ត្រូវ បានបូកបន្ថែម ឬបានដកចេញពីតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដែលសមស្របក្នុងការទទួលស្គាល់ដំបូង។ ចំណាយប្រតិបត្តិការចូលរួមដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដោយតម្លៃសមស្របតាមរយៈចំណេញ ឬខាត គឺត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត។

#### ការធ្វើចំណាត់ថ្នាក់

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង រំលស់ថ្លៃដើម តម្លៃសមស្របតាមចំណូលលម្អិត ផ្សេងៗ (“FVOCI”) ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបាន កំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែ ប្រាក់ដើម និងការប្រាក់ (“SPPI”) ។

ប្រភេទនេះរួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជានិស្សន្ទវត្ថុដូចជាប្រាក់កម្ចី និងបំណុលដែលមានការទូទាត់ថេរ ឬអាចកំណត់បាន ដែលមិនត្រូវបានដកស្រង់នៅក្នុងទីផ្សារសកម្ម។ បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានវាស់តាមតម្លៃរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ដែលមានប្រសិទ្ធភាព។ ការបញ្ចុះតម្លៃត្រូវបានលុបចោល ដែលមិនមានផលប៉ះពាល់ជាសារវន្តនៃការបញ្ចុះ តម្លៃនោះ។

សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន នៃការវាស់វែងតាម ថ្លៃដើមដករំលស់ ភាគហ៊ុនវិនិយោគ និងទ្រព្យសកម្មផ្សេងៗ ត្រូវបានចាត់ថ្នាក់ទៅក្នុងប្រភេទ ឧបករណ៍ហិរញ្ញវត្ថុនេះ។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបាន កំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ ទ្រព្យសកម្ម ហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវការលក់បិទជាប់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែ ប្រាក់ដើម និងការប្រាក់ (“SPPI”) ។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ជើងសាធារណៈត្រូវតែ ជ្រើសរើស ការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើ ការវិនិយោគនីមួយៗ ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្មខុសពី 'ទុកដើម្បីប្រមូល' ឬ 'ទុកដើម្បីប្រមូល និងលក់' ហើយ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលលំហូរសាច់ប្រាក់តាមកិច្ចសន្យាមិនមែនជាការទូទាត់ប្រាក់ដើម និងការប្រាក់តែមួយមុខគត់ ត្រូវបានគណនានៅ FVTPL ។

គ្មានឧបករណ៍ហិរញ្ញវត្ថុណាមួយរបស់ធនាគារ ត្រូវបានចាត់ថ្នាក់ចូលទៅក្នុងប្រភេទនេះទេ។

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌ ក្នុងការវាស់វែង តាមរយៈលក់ដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវ ភាពមិនស៊ីគ្នា នៃគណនេយ្យ ដែលនឹងកើតឡើង ។

**ការវាយតម្លៃគំរូអាជីវកម្ម**

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញ យ៉ាងច្បាស់ ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយ ទាំងនោះ។ ជាពិសេស ថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់ មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេល នៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្ម ទាំងនោះ ឬការធ្វើឱ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារហានិភ័យដែលប៉ះពាល់ដល់លទ្ធផល នៃគំរូអាជីវកម្ម ( និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ ) និង យុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ ( ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្រប នៃទ្រព្យសកម្ម ដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល ) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់ នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាចំណាយឡែក ឡើយ ប៉ុន្តែជាផ្នែក មួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឱ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រង ទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ របស់ធនាគារ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបាន វាស់វែង តាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំង ការប្រមូលសាច់ប្រាក់ តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ ។

**ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់**

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យ ដែល



ពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការ ផ្តល់កម្ចីជា មូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌ កិច្ចសន្យា របស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរ ពេលវេលា ឬចំនួន លំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឱ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់ ។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជាឥណទានដែល មិនអាចប្រមូល មកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាល កំណត់) ។

**ឥណទានដែលមិនអាចប្រមូលមកវិញបាន**

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជន ក៏មានកំហិតធនាគារក្នុងការ ទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថា តើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុង ការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គការប្រតិបត្តិការសំខាន់ ឬជាអង្គការដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

**អត្រាការប្រាក់មានប្រសិទ្ធភាព**

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ និងខាតដោយប្រើវិធីសាស្ត្រ ការប្រាក់ប្រសិទ្ធភាព។ "អត្រាការ ប្រាក់ប្រសិទ្ធភាព" គឺជាអត្រាដែលបញ្ជាក់តម្លៃយ៉ាងជាក់លាក់ដែលប៉ាន់ស្មានការទូទាត់សាច់ប្រាក់នាពេលអនាគត ឬវិក័យប័ត្រតាមរយៈ អាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុដល់៖

- សមតុល្យយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- ថ្លៃដើមបានរំលស់លើបំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីឱនភាពឥណទានរបស់ទ្រព្យសកម្មដែលបានទិញ ឬទទួលបាន ធនាគារប៉ាន់ស្មាន លំហូរសាច់ប្រាក់នាពេលអនាគត ដោយពិចារណាលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនមែន ECL។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៅពេលទិញ ឬ នៅពេលបង្កើត អត្រាការប្រាក់ប្រសិទ្ធភាព កែតម្រូវឥណទានត្រូវបាន គណនាដោយប្រើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានរួមទាំង ECL។

ការគណនាអត្រាការប្រាក់ដែលមានប្រសិទ្ធភាពរួមមានថ្លៃប្រតិបត្តិការ និងថ្លៃឈ្នួល ដែលបានបង់ឬទទួលបានដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមានការចំណាយបន្ថែមដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ទៅនឹងការទទួលបាន ឬបោះផ្សាយទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុ។

**ថ្លៃដើមបានរំលស់ និងសមតុល្យយោងដុល**

ការចំណាយរំលស់ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនទឹកប្រាក់ដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលបានដំបូងដកការទូទាត់ប្រាក់ដើមបូក ឬដកការរំលស់បង្ក ដោយប្រើវិធីសាស្ត្រ អត្រាការប្រាក់ប្រសិទ្ធភាពដែលជា ភាពខុសគ្នានៃសមតុល្យដំបូង និងសមតុល្យចុងក្រោយ ហើយសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ បានធ្វើការកែប្រែលើសំវិធានធនលើការខាតបង់ ឥណទានដែលបានរំពឹងទុក (ឬសំវិធានធនលើឱនភាពនៃតម្លៃមុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៨)។

សមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើការកែសម្រួល លើសំវិធានធនការបាត់បង់ឥណទានដែលរំពឹងទុក។

**ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់**

អត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនាលើការទទួលបានដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូលនិងចំណាយ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តទៅលើចំនួនតម្លើងបន្ត រួមនៃទ្រព្យសកម្ម (នៅពេលដែលទ្រព្យនោះមិនមានការចុះឥណទាន) ឬថ្លៃដើមបានរំលស់លើបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានកែប្រែ ដែលជាលទ្ធផលនៃការប៉ាន់ស្មានឡើងវិញ តាមកាលកំណត់នៃលំហូរសាច់ប្រាក់នៃអត្រាការប្រាក់អណ្តែត ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលទីផ្សារអត្រាការប្រាក់។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានកែប្រែផងដែរ ទៅសម្រាប់ការកែតម្រូវការ ការពារហានិភ័យលើតម្លៃសមស្រប នាកាលបរិច្ឆេទនៃការធ្វើរំលស់លើការពារហានិភ័យចាប់ផ្តើម។

ទោះយ៉ាងណាចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការចុះឥណទានជាបន្តបន្ទាប់ទៅនឹងការទទួលបានដំបូង ប្រាក់ចំណូល ការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពចំពោះការចំណាយរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យនោះ លែងមានការចុះឥណទានបន្ទាប់មកការគណនាចំណូលការប្រាក់នឹងត្រលប់ទៅមូលដ្ឋានសរុបវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានការចាប់អារម្មណ៍លើការទទួលបានដំបូងប្រាក់ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ ដែលមានប្រសិទ្ធភាពកែតម្រូវឥណទានទៅនឹងថ្លៃដើមរំលស់នៃទ្រព្យ។ ការគណនាប្រាក់ចំណូលការប្រាក់មិនត្រលប់ទៅមូលដ្ឋានសរុបទេទោះបីហានិភ័យឥណទានរបស់ទ្រព្យមានភាពប្រសើរឡើងក៏ដោយ។

**បទបង្ហាញ**

ចំណូលការប្រាក់ ដែលបានកំណត់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាពត្រូវបានបង្ហាញក្រោម ប្រាក់ចំណេញ ឬខាតបង់នៅក្នុងរបាយការណ៍ចំណូលលម្អិត ដែលរួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមរំលស់ ។

ចំណាយការប្រាក់ដែលបានកំណត់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាពត្រូវបានបង្ហាញក្រោម ប្រាក់ចំណេញ ឬខាតបង់នៅក្នុងរបាយការណ៍ចំណូលលម្អិត ដែលរួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមរំលស់ ។

**ការធ្វើចំណាត់ថ្នាក់ឡើងវិញ**

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលបានដំបូងតម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេល ដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

**បំណុលហិរញ្ញវត្ថុ**

ធនាគារចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួនដូចបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVTPL។ បំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់តាម FVTPL ប្រសិនបើត្រូវបានចាត់ថ្នាក់សម្រាប់ការជួញដូរ ជានិស្សន្ទ ឬបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ដំបូងតាមតម្លៃសមស្រប។ បំណុលហិរញ្ញវត្ថុ តាម FVTPL ត្រូវបានវាស់វែងតាមតម្លៃសមស្រប ហើយចំណេញ ឬខាតសុទ្ធរួមទាំងការប្រាក់ត្រូវបានទទួលស្គាល់ ជាចំណេញ ឬខាត។ បន្ទាប់ពីការទទួលស្គាល់លើកដំបូង បំណុលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព។ ចំណាយការប្រាក់ ប្រាក់ចំណេញ និងខាតលើការប្តូររូបិយប័ណ្ណបរទេស ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។

ប្រាក់ចំណេញ ឬខាតណាមួយលើការលប់ទទួលស្គាល់ ត្រូវបានទទួលស្គាល់ផងដែរនៅក្នុងប្រាក់ចំណេញ ឬខាត ។

**ការលប់ទទួលស្គាល់**

**ទ្រព្យសកម្មហិរញ្ញវត្ថុ**

ធនាគារលប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងភាពជាកម្មសិទ្ធិហើយវាមិនរក្សាការគ្រប់គ្រង ទ្រព្យសកម្មហិរញ្ញវត្ថុ ។

ចំពោះការលប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃ ទ្រព្យសកម្ម ដែលលប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មី ដែលទទួលបាន) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។

**បំណុលហិរញ្ញវត្ថុ**

ធនាគារលប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ។

**ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ**

**ទ្រព្យសកម្មហិរញ្ញវត្ថុ**

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែ នោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបាន ចាត់ទុកថា ផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវលប់ទទួលស្គាល់ (សូមមើល(iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបាន ទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូល ដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែល ទទួលបានមកវិញ លើថ្លៃចំណាយ ប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្ម ដែលលប់ ទទួលស្គាល់ ។
- ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃ ការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មី ដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំ ឱ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់

ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃ ទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ ( សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី ) ។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃ បរិមាណ ហើយក្នុងករណីនេះ មានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ ។

- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរយៈលក្ខណៈវិនិច្ឆ័យ ឬ FVOCI មិនបណ្តាលឱ្យមាន ការឈប់ទទួលស្គាល់ ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្ម ហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែល មានអត្រាថេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បី គណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំង ពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។
- រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹង តម្លៃយោងដុលនៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន កែតម្រូវនោះ។
- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញ ជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃនៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែល គណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

**បំណុលហិរញ្ញវត្ថុ**

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុល ដែលបាន កែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាព លម្អៀងរវាងតម្លៃ យោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតបស្នង រួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបាន កែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុល ត្រូវគណនាឡើងវិញ ដោយធ្វើ អប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់ នៅក្នុងចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើ ដើម្បីគណនាចំណេញ ឬ ខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវា ដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈ-ពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

**ការកាត់កង**

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួន នៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

**ការវាស់វែងតម្លៃសមស្រប**

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការ ធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាព បំផុត ដែលធនាគារអាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិន អនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាព គ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រុងតម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើសត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។ ភស្តុតាងដ៏ល្អបំផុត សម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឱ្យ ឬបានទទួល។

ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះ ពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រុងតម្លៃក្នុងទីផ្សារសកម្ម ចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈ បច្ចេកទេសវាយតម្លៃដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបាន ពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នោះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃ សមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុង ចំណេញ ឬខាតផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឱ្យ យូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះធនាគារវាស់វែង ទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយ ធនាគារតាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពវែង (ឬការទូទាត់សងក្នុងការធ្វើទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមត្រូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទានដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែក តាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីច្រើនដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរ បានកើតឡើង។

**ឱនភាពនៃតម្លៃ**

ធនាគារទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាល លើកលែង គណនីខាងក្រោមដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល ១២ ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។



ការរំពឹងទុកលើការខាតបង់ឥណទាន ១២ ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល ១២ ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន ១២ ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី១”។

ការរំពឹងទុកលើការខាតបង់ឥណទានមួយអាយុកាល (Life time ECL) គឺជាការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាល មកពីព្រឹត្តិការណ៍ខកខានសងប្រាក់ ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់ តាមការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃ តម្លៃ (credit impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតនៅក្នុងដំណាក់កាលទី ២”។

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ ធ្វើការកំណត់ពីការកើនឡើងនូវហានិភ័យឥណទានជាសារវន្ត ដោយផ្អែកលើស្ថានភាពនៃ ឧបករណ៍ហិរញ្ញវត្ថុ អ្នកខ្ចី និងទីតាំងភូមិសាស្ត្រ។

ធនាគារធ្វើការពិចារណាថា ការកើនឡើងនៃហានិភ័យឥណទានជាសារវន្តកើតឡើងនោះពេលទ្រព្យសកម្មមានការខកខានសងលើសពី៣០ថ្ងៃនៃ ថ្ងៃកំណត់។ ចំនួនថ្ងៃផុតកំណត់ការសង ត្រូវរាប់ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលចំនួនទឹកប្រាក់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនរួមបញ្ចូលទៅលើពេលវេលាអនុគ្រោះណាមួយសម្រាប់អតិថិជនឡើយ។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង នោះសវិធានធនលើការបាត់បង់ ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន ១២ ខែ។

**ការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន**

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃ បច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត។
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន។

**និយមន័យនៃការខកខានសង**

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- អ្នកខ្ចីមានថ្ងៃដែលហួសការកំណត់សងលើសពី ៩០ ថ្ងៃ សម្រាប់កម្ចីរយៈពេលវែង ឬមានថ្ងៃដែលហួសកាល កំណត់សងលើសពី ៣១ ថ្ងៃ សម្រាប់កម្ចីរយៈពេលខ្លីទៅលើកាតព្វកិច្ចជាសារវន្តណាមួយរបស់ធនាគារ ឬ
- នៅពេលអ្នកខ្ចីនិងរៀបចំឡើងវិញនូវកម្ចី ដែលជាលទ្ធផលនៃការរៀបចំធន ដោយសារតែអសមត្ថភាពសងក្នុងកាតព្វកិច្ចឥណទាន។

**ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ**

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”);
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី ១ ត្រូវបានគណនាដោយផលគុណនៃ PD ១២ ខែ និង LGD និង EAD។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាយុកាល ដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹងថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ។

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រលប់ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើចរន្តសម្ព័ន្ធអាទិភាពនៃការទាមទារសំណងវិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទាន ដែលការពារដោយទ្រព្យអនុបាតឥណទានធៀបនឹងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុគឺតម្លៃយោងដុលនៅពេលមានការខកខានសង។

សម្រាប់កាតព្វកិច្ចឱ្យខ្លី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD ១២ ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែងការ រំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំង រយៈពេលពន្យាប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃ ដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា ។

**ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ**

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយ ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកកិច្ចសន្យារបស់អតិថិជននោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថា តើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានត្រួតពិនិត្យលំដាប់ទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឱ្យលំដាប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែល រំពឹងទុកថា កើតមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។

- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្រប រំពឹងទុកនៃទ្រព្យសកម្ម ថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុ បច្ចុប្បន្ននៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាភ្នំខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បហារ ពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទ រាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្ម ហិរញ្ញវត្ថុបច្ចុប្បន្ន ។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ៨៧-០២១-២៣១៤ ស្តីពីការធ្វើចំណាត់ថ្នាក់ និងការ ធ្វើសវិធានធនឥណទានស្តារឡើងវិញ។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សិក្ខាសាលាមួយរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ ("BFIs") ត្រូវបានប្រារព្ធឡើងក្រោមសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដើម្បីជួយដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ទាំងអស់ ក្នុងការអនុវត្តសារាចរណែនាំពួកគេ និងដើម្បីពិភាក្សាអំពីបញ្ហាជាក់ស្តែងពាក់ព័ន្ធផ្សេងទៀត។ បន្ទាប់ពីសិក្ខាសាលានេះ ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ តាមរយៈលិខិតលេខ ៨៧-០២២-១៦៧ ចុះថ្ងៃទី២០ ខែ មករា ឆ្នាំ២០២២ ស្តីពីការពន្យារពេលនៃការបញ្ជូនរបាយការណ៍ ប្រចាំខែរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងការផ្លាស់ប្តូរទិន្នន័យ ហិរញ្ញវត្ថុ ដែលត្រូវប្រើនៅ ខែមករា ឆ្នាំ២០២២ ក្នុងចំណោមផ្សេងទៀត។

**ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃ**

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុល ហិរញ្ញវត្ថុ ដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី ៣”)។ ទ្រព្យសកម្ម ហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើងដែលនាំឱ្យមានផលប៉ះពាល់ជា អវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ)។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទាន មាន ឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះ ជាសារវន្ត និង មិនមានសុចនាករណ៍ផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង ៩០ ថ្ងៃ ឬលើស ពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់ បានកំណត់ផ្សេងគ្នា ក៏ដោយ ។

**សវិធានធនសម្រាប់ការរំពឹងទុកលើការខាតបង់ឥណទាន នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**

សវិធានធននៃការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

**ការលុបចោល**

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូល បានមកវិញនូវ ទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភព ចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវ ធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃឧបករណ៍ ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារ ក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

**៤.២ សាច់ប្រាក់**

សាច់ប្រាក់រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យនៅធនាគារ រួមទាំងប្រាក់បញ្ញើតាមការតម្រូវមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានយោងក្នុងតម្លៃថ្លៃដើមដែលបានរំលស់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

**៤.៣ ប្រាក់បញ្ញើជាមួយធនាគារផ្សេង**

ប្រាក់បញ្ញើជាមួយធនាគារផ្សេង គឺត្រូវបានកំណត់តាមថ្លៃដើមរំលស់ដកឱនភាពតម្លៃនៃចំនួនទឹកប្រាក់ដែលមិនអាចប្រមូលបាន។

**៤.៤ ប្រាក់តម្កល់តាមច្បាប់**

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រ កម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

**៤.៥ ឥណទាន និងបុរេប្រទាន**

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបាន វាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកម្រិតបង្កតាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែល កើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

**៤.៦ ការវិនិយោគផ្សេង**

ការវិនិយោគផ្សេងទៀត ត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃដែលមិនអាចប្រមូលមកវិញបាន។

**៤.៧ ដើមទុន**

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមបន្ថែមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពី មូលធន បន្ទាប់ពីដកពន្ធចេញ។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃ ឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយ ផ្ទាល់ពីមូលធន។

**៤.៨ ការខាតបង់បង្ក**

ការខាតបង់បង្ករួមមានចំណេញ ឬខាតក្នុងការិយបរិច្ឆេទឆ្នាំចាស់ និងការិយបរិច្ឆេទបច្ចុប្បន្ន។

**៤.៩ ទុនបម្រុងតាមបទប្បញ្ញត្តិ**

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតលើភាពខុសគ្នារវាងសំវិធានធន ស្របតាម ស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាម ប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ៨៧-០១៨-០០១ ស.រ.ឆ.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់។ ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រការ ៧៣ គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ ៤៩ ដល់ ប្រការ ៧១ ជាមួយនឹង សំវិធានធនដែលគណនាតាមប្រការ ៧២ និងត្រូវកត់ត្រាដូចខាងក្រោម៖



- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ ៧២ ទាបជាងសំវិធានធនដែលគណនាតាមប្រការ ៤៩ ដល់ ប្រការ ៧១ នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ទ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ ៧២ ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ ៤៩ ដល់ ប្រការ ៧១ នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.រ.ទ.ហ.អ.ក និងផ្ទេរចំនួនលម្អៀង នោះពី ប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ ក្នុងខ្ទង់មូលនិធិភាគទុននៃរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

## ៤.១០ ទ្រព្យសម្បត្តិ និងបរិក្ខារ

### ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើខ្លួនភាពនៃតម្លៃបង្គរ។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយក ទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទឹកថ្លៃ និងការស្តារទីតាំង ដែល ពួកគេស្ថិតនៅ។ ថ្លៃដើមនៃទ្រព្យកម្មដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោល នយោបាយគណនេយ្យ លើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមអាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរ សាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ។

ការទិញកម្មវិធីកុំព្យូទ័រដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យសម្បត្តិ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ ជាផ្នែក ដោយឡែក ( សមាសភាពចម្រុះ ) នៃទ្រព្យសម្បត្តិ និងបរិក្ខារ។

### ចំណាយបន្ទាប់

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោង នៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងៗ” នៅក្នុងចំណេញ ឬខាត។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យសម្បត្តិ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល នៅក្នុង តម្លៃយោង នៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ធនាគារ ហើយតម្លៃ របស់វាអាចធ្វើការ វាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃយោង នៃធាតុដែលបានជំនួសនោះ ត្រូវឈប់ទទួលស្គាល់ជា ចំណេញ ឬខាត។ រាល់ចំណាយ ក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍ លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

### រំលស់

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា។ សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតដោយប្រើវិធីសាស្ត្ររំលស់ចេរលើអាយុកាលប្រើប្រាស់ ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗ នៃទ្រព្យសម្បត្តិ និងបរិក្ខារ។

ទ្រព្យសកម្មដែលបានជួល ត្រូវបានរំលស់រយៈពេលជួល ឬអាយុកាលប្រើប្រាស់របស់វាមួយណាដែលខ្លីជាងលើកលែងតែមានហេតុផល ច្បាស់លាស់ថា ធនាគារនឹងទទួលបានកម្មសិទ្ធិនៅចុងបញ្ចប់នៃរយៈពេលនៃការជួល។ ដីទំនេរមិនត្រូវបានរំលស់នោះទេ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានកម្រើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបាន សាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	<b>ឆ្នាំ</b>
ការកែលម្អលើដី	អាយុកាលសេដ្ឋកិច្ច ឬរយៈពេលកិច្ចសន្យារយៈពេលខ្លី
គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ	៥
បរិក្ខារការិយាល័យ	៥
បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា	៣
យានយន្ត	៥

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាព ប្រសិនបើ សមស្រប។

**៤.១១ ទ្រព្យសកម្មអរូបី**

ទ្រព្យសកម្មអរូបី ដែលរួមមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ បង្ក និងការខាតបង់លើខិនភាពនៃតម្លៃបង្ក ប្រសិនបើមាន។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី ៣ ឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

**៤.១២ ការទូទាត់ជាមុន**

ការទូទាត់ជាមុន សំដៅឱ្យការចំណាយដែលមិនទាន់កើតឡើង ប៉ុន្តែបានបង់ជាសាច់ប្រាក់រួចហើយ។ ការបង់ប្រាក់ជាមុនត្រូវបានកត់ត្រា ដំបូងជាទ្រព្យសកម្ម និងវាស់វែងតាមចំនួនសាច់ប្រាក់ដែលបានបង់។ បន្ទាប់មក ទាំងនេះត្រូវបានគិតទៅលើប្រាក់ចំណេញ ឬការបាត់បង់ ដោយសារពួកវាត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការ ឬផុតកំណត់ជាមួយនឹងពេលវេលា។

**៤.១៣ ខិនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីពន្ធនាគារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ ការិយបរិច្ឆេទ រាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានខិនភាពនៃតម្លៃ ឬទេ។ ប្រសិនបើ មានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាច ប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបាន ធ្វើឡើង។ ចំពោះទ្រព្យសកម្ម អរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់ អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូល មកវិញបានត្រូវធ្វើការប៉ាន់ស្មានជា រៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើខិនភាព នៃតម្លៃ ត្រូវបានទទួលស្គាល់ ប្រសិនបើ តម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើត សាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃ ដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងតម្លៃប្រើប្រាស់ និងតម្លៃ សមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបាន ធ្វើអប្បបរមាទៅ នឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌ ទីផ្សារបច្ចុប្បន្ន និង ហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់ បានពី ការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃនៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបាន បែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយ បន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋាន សមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមាន សញ្ញាណណាមួយដែលការខាតបង់បានចម្រុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាស មកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាព នៃតម្លៃ ត្រូវបានកត់ត្រាបញ្ជ្រាសមកវិញ ត្រឹមតម្លៃតម្លៃដែលមិនធ្វើឱ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវ កំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

**៤.១៤ ភតិសន្យាផ្តល់**

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាភតិសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មាន ភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្មីនឹងតម្លៃ តបស្ទង់ ។

ដើម្បីវាយតម្លៃថាភតិសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ ឬ ប្រយោល ហើយ គួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្ត របស់ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមាន លក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ
- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារមានសិទ្ធិបញ្ជាប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្ត ដែលពាក់ព័ន្ធ នឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និង គោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុននោះ ធនាគារមានសិទ្ធិបញ្ជាប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
  - » ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
  - » ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបាន ប្រើប្រាស់។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារ បែងចែកតម្លៃតបស្ទង់នៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាម តម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះ ទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

**ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល**

ការរៀបចំឱ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណ ដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងលើការចូលទៅដល់ទ្រព្យសកម្ម ខណៈដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណ ដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាង បរិមាណដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយក៏មិនស្មើនឹង តម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើង នៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា បូកថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេលតាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យារហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាក៏តម្រូវ។ អាយុកាលប្រើប្រាស់នៃ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ខ្លួនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងកាលបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងការិយាល័យសាខា រយៈពេលកិច្ចសន្យា

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមានៅពេលប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល។ ជាទូទៅ ធនាគារប្រើប្រាស់អត្រាកម្ចីបន្ថែមធ្វើជាអត្រាអប្បបរមានៅពេលប្រើប្រាស់។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើ មានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

**ភតិសន្យាមានរយៈខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប**

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិច ជាង ១២ ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ដែលរួមមានបរិក្ខារព័ត៌មានវិទ្យា។ ធនាគារទទួលស្គាល់ចំណាយលើការជួល ទាំងនេះតាមមូលដ្ឋានរំលស់ថេរ ទៅតាមរយៈពេលនៃភតិសន្យា។

**៤.១៥ អត្ថប្រយោជន៍និយោជិត**

**អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី**

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវ បានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

**អត្ថប្រយោជន៍និយោជិតរយៈពេលវែង**

កាតព្វកិច្ចរបស់ធនាគារចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបាន ពីការ បំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍ និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង។

**៤.១៦ កម្រៃ និងជើងសារ**

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវ បានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសារផ្សេងទៀតរួមបញ្ចូលទាំងថ្លៃសេវាកម្ម ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាព ដោយ ផ្អែកនៅក្នុង ស.វ.ហ.អ.ក ៩ និងដោយផ្អែកនៅក្នុង ស.វ.ហ.អ.ក ១៥ ។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.វ.ហ.អ.ក ៩ ដើម្បី បែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្ត ស.វ.ហ.អ.ក ១៥ ចំពោះ ផ្នែកដែលនៅសេសសល់។

កម្រៃ និងជើងសារ ត្រូវបានបង្ហាញសុទ្ធនៅក្នុងរបាយការណ៍ចំណូលលម្អិត។

**៤.១៧ ការទទួលស្គាល់ចំណាយ**

ចំណាយគឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត នៅពេលការថយចុះនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនាពេល អនាគត បានជាប់ទាក់ទងទៅនឹងការថយចុះនៅក្នុងទ្រព្យសកម្ម ឬការកើនឡើងនៃបំណុលដែលបានកើតឡើងដែលអាចត្រូវបាន វាស់វែងយ៉ាង ត្រឹមត្រូវ។ ចំណាយត្រូវបានទទួលស្គាល់របាយការណ៍ចំណូលលម្អិតលើមូលដ្ឋានពាក់ព័ន្ធផ្ទាល់រវាងថ្ងៃដើមកើតឡើង និង ចំណូលជាក់លាក់ លើមូលដ្ឋាននីតិវិធីប្រព័ន្ធ និងការបែងចែកនៅពេលអត្ថប្រយោជន៍សេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងកើតឡើង កាលបរិច្ឆេទគណនេយ្យ និង ពាក់ព័ន្ធនឹងចំណូលទូលំទូលាយ ឬចំណូលមិនផ្ទាល់ដែលបានកំណត់ ឬភ្លាមៗនៅពេលដែលចំណាយ មិនមានផ្តល់នូវអត្ថប្រយោជន៍ផ្នែក សេដ្ឋកិច្ចនាពេលអនាគត ឬអត្ថប្រយោជន៍សេដ្ឋកិច្ចគ្មានគុណភាព សម្រាប់ការទទួលស្គាល់នៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុជា ទ្រព្យសកម្ម។



ចំណាយនៅក្នុងរបាយការណ៍ចំណូលលម្អិតត្រូវបានបង្ហាញដោយប្រើប្រាស់លក្ខណៈវិធីសាស្ត្រនៃចំណាយ។ ថ្លៃដើមប្រតិបត្តិការ តំណាងឱ្យចំណាយសេវា សេវាពាណិជ្ជកម្ម និងសេវាជើងសារដែលកើតឡើងពីការស្វែងរកប្រាក់ចំណូល។ ចំណាយបន្ទាប់បន្សំ គឺជាថ្លៃដើមដែលអាចមកពីការគ្រប់គ្រងរដ្ឋបាល ទីផ្សារ ការលក់ និងសកម្មភាពអាជីវកម្មផ្សេងៗទៀតរបស់ធនាគារ។

**៤.១៨ សំវិធានធន**

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលធនាគារមានកាតព្វកិច្ចស្របច្បាប់ ឬប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងមក ដែលវាទំនងជាមានលំហូរចេញនៃប្រភពសេដ្ឋកិច្ចរបស់ធនាគារ និងចំនួនទឹកប្រាក់ដែលអាចប៉ាន់ស្មានបាន។ ការកំណត់លំហូរចេញ នៃពេលវេលា ឬចំនួនទឹកប្រាក់ នៅតែអាចមានភាពមិនច្បាស់លាស់។

នៅពេលមានកាតព្វកិច្ចស្រដៀងគ្នា ដែលអាចនឹងតម្រូវឱ្យមានលំហូរចេញសាច់ប្រាក់ ដើម្បីបំពេញនូវកាតព្វកិច្ច ត្រូវបានកំណត់ដោយពិចារណាទៅលើថ្នាក់នីមួយៗ នៃកាតព្វកិច្ចនោះជាក្រុម។ សំវិធានធនត្រូវបានគេទទួលស្គាល់ទោះបីជាលទ្ធភាពនៃលំហូរចេញ ទាក់ទងទៅនឹងធាតុណាមួយដែលបានរួមបញ្ចូលនៅក្នុងប្រភេទនៃកាតព្វកិច្ចដូចគ្នាអាចកើតមានឡើងតិចតួចក៏ដោយ។

សំវិធានធនត្រូវបានវាស់វែងឡើងវិញតាមតម្លៃបច្ចុប្បន្ននៃការចំណាយដែលរំពឹងថានឹងតម្រូវឱ្យទូទាត់នូវកាតព្វកិច្ចដោយប្រើអត្រាពន្ធមុនដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្នអំពីតម្លៃពេលវេលានៃប្រាក់ និងហានិភ័យជាក់លាក់ចំពោះកាតព្វកិច្ច។ ការកើនឡើង នៃសំវិធានធនដោយសារពេលវេលាកន្លងផុតត្រូវបានទទួលស្គាល់ថាជាចំណាយការប្រាក់។

**៤.១៩ ពន្ធលើប្រាក់ចំណូល**

ការចំណាយលើពន្ធដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត រួមមានការបូកសរុបនៃពន្ធពន្យារ និងពន្ធបច្ចុប្បន្ន ដែលមិនបានទទួលស្គាល់ក្នុងរបាយការណ៍ចំណូលលម្អិត ឬរបាយការណ៍មូលធន។

ពន្ធប្រាក់ចំណូលលើទ្រព្យសកម្ម និង/ឬបំណុល រួមមានកាតព្វកិច្ច ឬការទាមទារពីអាជ្ញាធរសារពើពន្ធដែលទាក់ទងនឹងចុងការិយបរិច្ឆេទនៃរបាយការណ៍បច្ចុប្បន្ន ឬពេលកន្លងមក ដែលមិនបានទូទាត់នាការិយបរិច្ឆេទនៃរបាយការណ៍នោះ។ ពន្ធបច្ចុប្បន្ន គឺបំណុលលើប្រាក់ចំណេញជាប់ពន្ធ ដែលខុសពីប្រាក់ចំណេញ ឬខាតក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការគណនាពន្ធបច្ចុប្បន្ន គឺផ្អែកលើអត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានអនុម័ត ឬត្រូវបានអនុម័តនៅពេលបន្ទាប់ នាចុងការិយបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យារលើប្រាក់ចំណូល ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្ន រវាងទឹកប្រាក់យោង នៃទ្រព្យសកម្ម និងបំណុល និងមូលដ្ឋានពន្ធ។

ពន្ធពន្យារលើទ្រព្យសកម្ម និងបំណុលត្រូវបានគណនាដោយមិនគិតអប្បបរមា នៅអត្រាពន្ធដែលរំពឹងថានឹងអនុវត្តទៅតាមរយៈពេល នៃការទទួលស្គាល់របស់ពួកគេ ដោយសារអត្រាពន្ធទាំងនោះត្រូវបានអនុម័ត ឬអនុម័តនៅពេលបន្ទាប់នៅចុងការិយបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ដើម្បីពង្រីកវិសាលភាពដែលប្រហែលជា មានការខាតបង់ ឬភាពខុសគ្នាបណ្តោះអាសន្នដែលកាត់កងបាន នឹងអាចប្រើប្រាស់បានដើម្បីកាត់កងនឹងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត។ ការវាយតម្លៃនេះ គឺផ្អែកលើការព្យាករណ៍របស់ធនាគារទៅលើលទ្ធផលប្រតិបត្តិការនាពេលអនាគត ដែលត្រូវបានកែតម្រូវសម្រាប់ប្រាក់ចំណូល និងការចំណាយដែលមិនជាប់ពន្ធនិងការកំណត់ជាក់លាក់លើការប្រើប្រាស់ការខាតបង់ពន្ធដែលមិនបានប្រើណាមួយ និងពន្ធត្រូវបង់។ ពន្ធពន្យារលើបំណុល តែងតែត្រូវបានទទួលស្គាល់ទាំងអស់។

ពន្ធពន្យារលើទ្រព្យសកម្ម និងបំណុលអាចកាត់កង បានតែនៅពេលធនាគារមានសិទ្ធិ និងគោលបំណងក្នុងការទូទាត់ពន្ធបច្ចុប្បន្នលើទ្រព្យសកម្ម និងបំណុលពីអាជ្ញាធរពន្ធដារដូចគ្នា។

ការផ្លាស់ប្តូរពន្ធពន្យារលើទ្រព្យសកម្ម និងបំណុលត្រូវបានទទួលស្គាល់ជាផ្នែកនៃពន្ធលើប្រាក់ចំណូល ឬចំណាយនៅក្នុងរបាយការណ៍ ចំណូលលម្អិត លើកលែងតែនៅពេលដែលពន្ធទាំងនោះ មានការទាក់ទងនឹងផ្នែកទាំងអស់ដែលត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍ ចំណូលលម្អិតផ្សេងទៀត (ដូចជាការវាយតម្លៃដីឡើងវិញ) ឬមូលធនក្នុងករណីណាមួយ ពេលពន្ធពន្យារដែលទាក់ទង ក៏ត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ចំណូលលម្អិតផ្សេងទៀត ឬរបាយការណ៍មូលធន។

### ៤.២០ បុគ្គលទាក់ទិន

បុគ្គលទាក់ទិន គឺជាបុគ្គល ឬអង្គការដែលមានទំនាក់ទំនងជាមួយធនាគារ។ ប្រតិបត្តិការបុគ្គលទាក់ទិន គឺជាការផ្ទេរធនធាន សេវាកម្ម ឬ កាតព្វកិច្ចរវាងធនាគារ និងភាគីពាក់ព័ន្ធរបស់ខ្លួនទោះបីជាបានគិតថ្លៃ ឬមិនបានគិតថ្លៃ។

ភាគីត្រូវបានចាត់ទុកថាពាក់ព័ន្ធ ប្រសិនបើភាគីមួយមានការគ្រប់គ្រង ការគ្រប់គ្រងរួមគ្នា ឬមានឥទ្ធិពលយ៉ាងសំខាន់លើ ភាគីម្ខាងទៀត ក្នុង ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ អង្គការដែលមានគម្រោងអត្ថប្រយោជន៍ ក្រោយការងារសម្រាប់និយោជិត និងបុគ្គលិក គ្រប់គ្រងសំខាន់ៗរបស់ធនាគារក៏ត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធផងដែរ។

### ៤.២១ ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍

ធនាគារកំណត់យកព្រឹត្តិការណ៍បន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដែលចាត់ទុកថាព្រឹត្តិការណ៍ទាំងនោះ ទាំងអំណោយផល និងមិនអំណោយផលដែលកើតឡើងនៅរវាងចុងការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័ត ឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងអំពី ព្រឹត្តិការណ៍ទាំងនោះ ដែលបានកសាង បន្ថែមលើលក្ខខណ្ឌដែលកើតមានឡើងនាចុងការិយបរិច្ឆេទនៃរបាយការណ៍។ ព្រឹត្តិការណ៍ មិនបានកែតម្រូវបន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទ របាយការណ៍ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ប្រសិនបើវាមានភាពសារៈសំខាន់។

## ៥. គណនេយ្យប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ

ការប៉ាន់ស្មាន និងសន្មតធ្វើឡើងតាមរយៈបទពិសោធន៍ប្រវត្តិសាស្ត្រ និងកត្តាពាក់ព័ន្ធផ្សេងៗ។ លទ្ធផលជាក់ស្តែងប្រហែលជា ខុសពីការ ប៉ាន់ស្មានទាំងនោះ។ ការប៉ាន់ស្មាន និងមូលដ្ឋាននៃការសន្មតត្រូវបាន ត្រួតពិនិត្យឡើងវិញតាមមូលដ្ឋានបន្តនិរន្តរភាព។ ការពិនិត្យឡើងវិញ នៃការប៉ាន់ស្មានគណនេយ្យ គឺត្រូវបានទទួលស្គាល់នៅក្នុងអំឡុងពេលដែលការប៉ាន់ស្មានត្រូវបានត្រួតពិនិត្យឡើងវិញ។ ប្រសិនបើការ ត្រួតពិនិត្យឡើងវិញមានឥទ្ធិពលលើតែអំឡុងពេលនោះទេ ឬនៅក្នុងអំឡុងពេលនៃការពិនិត្យឡើងវិញ និងនៅពេលអនាគត និងប្រសិនបើ ការពិនិត្យឡើងវិញនេះប៉ះពាល់ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

### ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តន៍គោលនយោបាយគណនេយ្យ

ខាងក្រោមនេះ គឺជាសន្មតគណនេយ្យជាក់លាក់ ក្រៅពីការវិនិច្ឆ័យលើការប៉ាន់ស្មាន ដែលត្រូវបានបង្ហាញដាច់ដោយឡែកដូចខាង ក្រោម គណៈគ្រប់គ្រងបានអនុវត្តនៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើ ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

#### រូបិយប័ណ្ណគោល

ដោយផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃកាលៈទេសៈជាមូលដ្ឋានទាក់ទងទៅនឹងធនាគារ គណៈគ្រប់គ្រងបានកំណត់ រូបិយប័ណ្ណគោល របស់ ធនាគារជាប្រាក់ដុល្លារអាមេរិក។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណ នៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ ហើយវាជា រូបិយប័ណ្ណដែលមានឥទ្ធិពលសំខាន់ទៅលើឥណទានទៅឱ្យអតិថិជន និងចំណូលការប្រាក់។

#### ការវាយតម្លៃស្មុំអាជីវកម្ម

ធនាគារប្រើគំរូនិងការសន្មតផ្សេងៗគ្នាក្នុងការប៉ាន់ស្មាន ECL។ ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការកំណត់គំរូសមស្របបំផុតសម្រាប់ ប្រភេទ ទ្រព្យសម្បត្តិនីមួយៗ ក៏ដូចជាសម្រាប់កំណត់ការសន្មតដែលបានប្រើនៅក្នុងគំរូទាំងនេះរួមទាំងការសន្មតដែលទាក់ទងនឹង កត្តាជំរុញហានិភ័យ នៃហានិភ័យឥណទាន។

ចំណាត់ថ្នាក់ និងការវាស់វែងនៃទ្រព្យសកម្មហិរញ្ញវត្ថុអាស្រ័យលើលទ្ធផលនៃ SPPI និងការធ្វើតេស្តគំរូអាជីវកម្ម។ ធនាគារកំណត់ គំរូអាជីវកម្ម នៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបដែលក្រុមនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងរួមគ្នា ដើម្បីសម្រេចបាន នូវគោលបំណងអាជីវកម្ម ជាក់លាក់មួយ។ ការវាយតម្លៃនេះរួមបញ្ចូលទាំង ការវិនិច្ឆ័យដែលឆ្លុះបញ្ចាំងពីភស្តុតាងពាក់ព័ន្ធទាំងអស់ រួមទាំងរបៀបដែលការប្រតិបត្តិ នៃ ទ្រព្យសកម្មត្រូវបានវាយតម្លៃ និងការអនុវត្តរបស់ពួកគេត្រូវបានវាស់វែង ហានិភ័យដែលប៉ះពាល់ ដល់ការអនុវត្តទ្រព្យសម្បត្តិ និងរបៀប គ្រប់គ្រងទាំងនេះ។ ធនាគារតាមដានទ្រព្យសកម្មហិរញ្ញវត្ថុ ដែលវាស់វែងតាមតម្លៃដើមរំលស់ ឬតម្លៃសមស្របតាមរយៈចំណូលលម្អិត ផ្សេងទៀត ដែលត្រូវបានទទួលស្គាល់មុនកាលកំណត់ ដើម្បីស្វែងយល់ពីហេតុផលសម្រាប់ ការឈប់ទទួលស្គាល់ និងថាតើហេតុផលត្រូវគ្នា នឹងកម្មវត្ថុនៃអាជីវកម្មដែលទ្រព្យសម្បត្តិត្រូវបានកាន់កាប់ដែរឬទេ។

**ការខាតបង់ឥណទានដែលបានរំពឹងទុកទៅលើទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់**

ការខាតបង់ឥណទានដែលបានរំពឹងទុក ដែលរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមចំណាយរំលស់ តម្រូវឱ្យ មានការប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងឥរិយាបថឥណទាន (ឧទាហរណ៍លទ្ធភាព អតិថិជនខកខាន និងការខាតបង់នៃលទ្ធផល)។

ការវិនិច្ឆ័យសំខាន់ៗមួយចំនួនត្រូវបានតម្រូវឱ្យផងដែរក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់វាស់វែង ECL ដូចជា៖

- កំណត់លក្ខណៈវិនិច្ឆ័យនៃការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទាន
- ការជ្រើសរើសគំរូសមស្រប និងការសន្មតសម្រាប់ការវាស់វែង ECL
- ការបង្កើតចំនួន និងសេណារីយ៉ូដែលយោងទៅការិយបរិច្ឆេទខាងមុខសម្រាប់រាល់ប្រភេទផលិតផល/ ទីផ្សារ និង ECL របស់ធនាគារ
- ការបង្កើតក្រុមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុស្រដៀងគ្នាក្នុងគោលបំណងនៃការវាស់វែង ECL ។

**ភតិសន្យា**

ការវាយតម្លៃថាតើការរៀបចំ រួមបញ្ចូលនូវភតិសន្យាអាស្រ័យលើសមាសធាតុដែលពាក់ព័ន្ធ ឬទេ។ ការរៀបចំមាន ឬរួមមាន ភតិសន្យា នៅពេលដែលភតិសន្យាពេញលេញ ប្រសិនបើការរៀបចំអាស្រ័យទៅលើទ្រព្យសកម្មជាក់លាក់ ឬទ្រព្យសកម្ម ហើយបានបញ្ចូល ទៅក្នុង ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់។

**ចំណាយពន្ធលើប្រាក់ចំណូល**

ធនាគារនឹងទទួលស្គាល់នូវបំណុលសម្រាប់ការចំណាយពន្ធដែលរំពឹងទុកដោយផ្អែកលើការប៉ាន់ប្រមាណថា ពន្ធនោះត្រូវបានកំណត់ តាមរយៈ ការបកស្រាយបច្ចុប្បន្នរបស់ក្រុមប្រឹក្សាភិបាលតាមច្បាប់ពន្ធផ្សេងៗ ដែលជាកម្មវត្ថុនៃការប្រែប្រួលតាមកាលវេលាកំណត់។ ការកំណត់ ចុងក្រោយនៃចំណាយពន្ធ នឹងត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ។ នៅពេលលទ្ធផលពន្ធចុងក្រោយ ខុសគ្នាពីចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់ដំបូង ភាពខុសគ្នានេះនឹងជះឥទ្ធិពលដល់សវិធានធនពន្ធនៅក្នុងឆ្នាំ ហិរញ្ញវត្ថុដែលបានកំណត់។

**ការទទួលស្គាល់ពន្ធពន្យាលើទ្រព្យសកម្ម**

ពន្ធពន្យារទ្រព្យសកម្មអាចត្រូវបានទទួលស្គាល់ ដោយផ្អែកលើការវាយតម្លៃនៃភាពដែលអាចកើតឡើង ដែលប្រាក់ចំណូលជាប់ពន្ធ នាពេលអនាគតនឹងអាចមានសម្រាប់ទូទាត់លម្អៀងបណ្តោះអាសន្ន និងការខាតជាប់ពន្ធយោងពីមុនមកអាចនឹងត្រូវបានប្រើប្រាស់។ បន្ថែមពីនេះទៅទៀត ការវិនិច្ឆ័យសំខាន់ៗ គឺទាមទារឱ្យមានការវាយតម្លៃលើផលប៉ះពាល់នៃផ្លូវច្បាប់ ឬសេដ្ឋកិច្ច ឬភាពមិនច្បាស់លាស់ នៅក្នុងយុត្តាធិការពន្ធជាផ្សេងៗទៀត។

**ការទទួលស្គាល់លើសវិធានធន និងយថាភាព**

ការវិនិច្ឆ័យត្រូវបានអនុវត្តដោយគណៈគ្រប់គ្រងដើម្បីបែងចែករវាងសវិធានធន និងយថាភាព។ គោលនយោបាយលើការទទួលស្គាល់សវិធានធន និងយថាភាពគឺត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៤.១៩ និងការបង្ហាញដែលពាក់ព័ន្ធដែលត្រូវបានបកស្រាយ នៅក្នុងកំណត់សម្គាល់២៩។ ទាក់ទងនឹងនីតិវិធីច្បាប់ផ្សេងៗរបស់ធនាគារ។ ការប៉ាន់ស្មានរបស់ធនាគារអំពីចំណាយដែលអាចកើតមានប្រហែលកើតចេញពីការទាមទារ និងយថាភាពដែលត្រូវបានបង្កើតឡើងនៅក្នុងការពិគ្រោះយោបល់ និងសម្របសម្រួលជាមួយ អ្នកប្រឹក្សាយោបល់ផ្ទៃក្នុងរបស់ធនាគារ ដែលដើរតួជាមេធាវីការពារក្តីផ្នែកច្បាប់របស់ធនាគារ ដោយផ្អែកលើការវិភាគលើលទ្ធផល ដែលអាចកើតមាន។ ទោះបីជាធនាគារមិនជឿថាប្រតិបត្តិការកំពុងដំណើរការក៏ដោយ ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់៣០ និងមានផលប៉ះពាល់អវិជ្ជមានជាសារវន្តទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ។ វាអាចទៅរួចដែលលទ្ធផលនាពេលអនាគតរបស់ប្រតិបត្តិការអាចមានផលប៉ះពាល់ជាសារវន្តតាមរយៈការផ្លាស់ប្តូរនៅក្នុងការប៉ាន់ស្មាន ឬប្រសិទ្ធភាពនៃយុទ្ធសាស្ត្រដែលទាក់ទងទៅនឹងនីតិវិធីទាំងនោះ។

**ប្រភពសំខាន់ៗ នៃភាពមិនច្បាស់លាស់នៃការប៉ាន់ស្មាន**

ខាងក្រោមនេះគឺជាការសន្មតសំខាន់ៗទាក់ទងទៅនឹងការព្រួយបារម្ភនាពេលអនាគតនិងប្រភពគន្លឹះផ្សេងទៀតនៃភាពមិនប្រាកដប្រជា នៃការប៉ាន់ស្មាននៅក្នុងបញ្ជីនៃរយៈពេលរបាយការណ៍នីមួយៗដែលមានហានិភ័យគួរឱ្យកត់សម្គាល់ក្នុងការបង្ហាញមានការកែសម្រួលទៅនឹងចំនួនទឹកប្រាក់នៃទ្រព្យសកម្មនិងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់។

**ការវាស់វែងតម្លៃសមស្រប**

ក្រុមប្រឹក្សាភិបាលប្រើបច្ចេកទេសក្នុងការវាយតម្លៃ ដើម្បីកំណត់តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ពេលដែលសម្រុងតម្លៃនៅក្នុងទីផ្សារសកម្មមិនមាន) រួមទាំងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។ ទាំងនេះពាក់ព័ន្ធ នឹងការប៉ាន់ស្មាន និងការសន្មតដែលស្របជាមួយនឹងអ្នកចូលរួមដាក់តម្លៃទីផ្សារ។ ក្រុមប្រឹក្សាភិបាលពឹងផ្អែកទៅលើការសន្មតទៅលើទិន្នន័យដែលអាចសង្កេតតាមដែលអាចធ្វើទៅបាន ក៏ប៉ុន្តែករណីទាំងនេះមិនមែនកើតមានឡើងរហូតនោះទេ។ ក្នុងករណីនេះ ក្រុមប្រឹក្សាភិបាលប្រើប្រាស់ព័ត៌មានដែលអាចកើតមានឡើងញឹកញាប់បំផុត។

តម្លៃសមស្របដែលបានប៉ាន់ស្មាន អាចខុសគ្នាពីតម្លៃជាក់ស្តែងដែលនឹងត្រូវទទួលបានក្នុងប្រតិបត្តិការជំហោងដៃ នាការិយបរិច្ឆេទ នៃរបាយការណ៍។

**សវិធានធនឥណទានផ្តល់ដល់អតិថិជន**

ធនាគារប្រើម៉ាទ្រីសសវិធានធនដើម្បីគណនាសវិធានធនឥណទានផ្តល់ដល់អតិថិជន។ អត្រាការសវិធានធន គឺផ្អែកលើកាលបរិច្ឆេទផុតកំណត់ក្នុងការបែងចែកអតិថិជនជាក្រុមផ្សេងៗគ្នាដែលមានលំនាំនៃការខាតបង់ស្រដៀងគ្នា។ ម៉ាទ្រីសនៃសវិធានធន ដំបូងឡើយ គឺផ្អែកលើអត្រាប្រវត្តិសាស្ត្រដែលអាចកំណត់បានរបស់ធនាគារ។ ធនាគារបានវាស់វែងទៅលើម៉ាទ្រីស ដើម្បីកែប្រែតម្លៃ អាចស្តារមកវិញបានលើការខាតបង់ឥណទានជាប្រវត្តិសាស្ត្រ។ រាល់កាលបរិច្ឆេទនៃរបាយការណ៍អត្រាប្រវត្តិសាស្ត្រដែលអាចកំណត់ បានត្រូវបានធ្វើបច្ចុប្បន្នភាពដែលបានកំណត់។

ការវាស់វែងទៅលើទំនាក់ទំនងរវាងអត្រាប្រវត្តិសាស្ត្រដែលអាចកំណត់បាន និងសវិធានធនរបស់ឥណទានដែលផ្តល់ដល់អតិថិជន គឺត្រូវបានវាស់វែងជាក់ស្តែង។ តម្លៃនៃសវិធានធនរបស់ឥណទានផ្តល់ដល់អតិថិជន គឺងាយនឹងរងការផ្លាស់ប្តូរតាមកាលៈទេសៈ។ ការខាតបង់ឥណទានជាប្រវត្តិសាស្ត្ររបស់ធនាគារ អាចមិនតំណាងឱ្យភាពគ្មានលទ្ធភាពសងជាក់ស្តែងក្នុងពេលអនាគតរបស់ អតិថិជន។ ការគណនាសវិធានធន ពិចារណាលើការប្រើប្រាស់ព័ត៌មានសមស្រប និងយោងទៅការិយបរិច្ឆេទខាងមុខ ដោយផ្អែកលើការសន្មតលើបម្រែបម្រួលពេលអនាគតនៃអ្នកអនុវត្តសេដ្ឋកិច្ចផ្សេងគ្នា ហើយរបៀបដែលអ្នកអនុវត្តសេដ្ឋកិច្ចជះឥទ្ធិពលលើគ្នាទៅវិញទៅមក ដែលអាចបណ្តាលឱ្យមានភាពខុសគ្នានៃកម្រិតនៃការខាតបង់សវិធានធន។ ផលប៉ះពាល់នៃសវិធានធនលើឥណទានផ្តល់ដល់អតិថិជនរបស់ធនាគារ គឺត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៩។

**ការប៉ាន់ស្មានអាយុកាលនៃការប្រើប្រាស់របស់ទ្រព្យសកម្ម**

អាយុកាលនៃការប្រើប្រាស់នៃទ្រព្យសកម្មរបស់ធនាគារ ជាមួយនឹងអាយុកាលច្បាស់លាស់ត្រូវបានប៉ាន់ស្មាន ផ្អែកលើរយៈពេលដែលទ្រព្យសម្បត្តិត្រូវបានគេរំពឹងថាអាចប្រើបាន។ អាយុកាលនៃការប្រើប្រាស់នៃទ្រព្យសម្បត្តិ និងបរិក្ខាររបស់ធនាគារដែលបានប៉ាន់ស្មាននិងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាព ប្រសិនបើការប៉ាន់ស្មានខុសពីការប៉ាន់ស្មានកន្លងមក ដោយសារតែរូបរាង និងគុណភាព ភាពហួសសម័យនៃបច្ចេកវិទ្យា និងពាណិជ្ជកម្ម រួមទាំងច្បាប់ ឬកម្រិតនៃការប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារ។ បន្ថែមពីនេះ ការប៉ាន់ស្មានអាយុកាល នៃការប្រើប្រាស់ គឺផ្អែកលើភាពស្រដៀងគ្នានៃទ្រព្យសកម្មទាំងនោះ។ ទោះបីជាយ៉ាងណាក៏ ដោយវាអាចទៅរួចដែលលទ្ធផលនាពេល អនាគតនៃប្រតិបត្តិការដែលអាចមានផលប៉ះពាល់ជាសារវន្ត ដោយផ្លាស់ប្តូរការប៉ាន់ស្មានដែលបានកើតឡើងដោយសារផ្លាស់ប្តូរកត្តា ទាំងឡាយដែលបានបកស្រាយពីខាងលើ។ ចំនួនទឹកប្រាក់ និងរយៈពេលនៃចំណាយដែលបានកត់ត្រាសម្រាប់រាល់កាលបរិច្ឆេទដែល នឹងប៉ះពាល់ ដោយសារការផ្លាស់ប្តូរនូវកត្តាទាំងនេះ រួមទាំងកាលៈទេសៈផងដែរ។ ការកាត់បន្ថយនូវអាយុកាលនៃការប្រើប្រាស់ ដែលបានប៉ាន់ស្មានរបស់ទ្រព្យសម្បត្តិ និងសិទ្ធិក្នុងប្រើប្រាស់ទ្រព្យសកម្ម ធ្វើឱ្យកើនឡើងនូវទទួលស្គាល់ចំណាយប្រតិបត្តិការ និងថយចុះនូវទ្រព្យសកម្មរយៈពេលវែង។

**ឱនភាពទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

ឱនភាពនៃតម្លៃកើតមានឡើងនៅពេលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីចំនួនដែលអាចស្តារមកវិញបាន គឺដោយយកតម្លៃសមស្របដកចំណាយក្នុងការលក់ និងតម្លៃក្នុងការប្រើប្រាស់។ ការគណនាតម្លៃសមស្របដកចំណាយក្នុង ការលក់ផ្អែកលើទិន្នន័យដែលអាចរកបានពីប្រតិបត្តិការលក់ ដែលបានចងនឹងប្រតិបត្តិការលក់ក្នុងតម្លៃទីផ្សារនៃទ្រព្យសម្បត្តិស្រដៀងគ្នា ឬតម្លៃទីផ្សារដែលអាចសង្កេតបានដកការចំណាយបន្ថែម សម្រាប់ការលក់ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់ គឺផ្អែកលើគំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់ ដែលបានមកពីគម្រោងថវិការហើយដែលមិនរាប់បញ្ចូលសកម្មភាពរៀបចំរចនាសម្ព័ន្ធ ដែលធនាគារមិនទាន់បានធ្វើ ឬការវិនិយោគនាពេលអនាគតដែលនឹងធ្វើឱ្យប្រតិបត្តិការទ្រព្យសកម្មនៃឯកតាបង្កើតសាច់ប្រាក់ដែលត្រូវធ្វើ តេស្តមានភាពប្រសើរឡើង។ ចំនួនទឹកប្រាក់ដែលអាចស្តារមកវិញមានឥទ្ធិពលខ្លាំង ដោយសារអត្រាអប្បបរមាដែលត្រូវប្រើប្រាស់ សម្រាប់គំរូលំហូរសាច់ប្រាក់ដែលធ្វើអប្បបរមា ក៏ដូចជាអត្រាលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និងអត្រាកំណើន ដែលត្រូវបានប្រើសម្រាប់គោលបំណងគណនាការប៉ាន់ស្មាន។

**៦. សាច់ប្រាក់ - សុទ្ធ**

សាច់ប្រាក់ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)	
សាច់ប្រាក់ក្នុងដៃ	១៣.៨៦៣.២៤៤	៥៦.៤៧៨.៨៥៦	១៤.១២៨.២២៨	៥៧.១៤៨.៦៨២
សាច់ប្រាក់ជាមួយធនាគារផ្សេងៗ	១០៥.៦៣០.១៨១	៤៣០.៣៣៧.៣៥៧	៥៤.២៧០.១៦១	២១៩.៥២២.៨០១
សាច់ប្រាក់បានបង្ហាញលើរបាយការណ៍លំហូរសាច់ប្រាក់	១១៩.៤៩៣.៤២៥	៤៨៦.៨១៦.២១៣	៦៨.៣៩៨.៣៨៩	២៧៦.៦៧១.៤៨៣
ដក៖ សិទ្ធិធនឱនភាពតម្លៃ	(៥៨៩.០៤៦)	(២.៣៩៩.៧៧៣)	(៣៣.៤៣៤)	(១៣៥.២៤០)
	<b>១១៨.៩០៤.៣៧៩</b>	<b>៤៨៤.៤១៦.៤៤០</b>	<b>៦៨.៣៦៤.៩៥៥</b>	<b>២៧៦.៥៣៦.២៤៣</b>

សាច់ប្រាក់ជាមួយធនាគារផ្សេងគ្នា ជាគណនីចរន្តដែលមិនទទួលបានការប្រាក់នោះទេ។



បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
នាថ្ងៃទី១ ខែ មករា	៣៣.៤៣៤	១៣៥.២៤០	៦១.៨៧៣	២៥២.១៣៣
(ការបង្វែរមកវិញ)/សំវិធានធនបន្ថែម	៥៥៥.៦១២	២.២៦០.២៣០	(២៨.៤៣៩)	(១១៥.៩៤៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.៣០៣	-	(៩៤៧)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>៥៨៩.០៤៦</b>	<b>២.៣៩៩.៧៧៣</b>	<b>៣៣.៤៣៤</b>	<b>១៣៥.២៤០</b>

**៧. ប្រាក់បញ្ញើជាមួយធនាគារផ្សេង**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>ប្រាក់បញ្ញើមានកាលកំណត់ (មិនមែនជាសាច់ប្រាក់សមមូល)</b>	<b>៥.៥៤២.០៦១</b>	<b>២២.៥៧៨.៣៥៧</b>	<b>៦.៤០៥.៨៧៥</b>	<b>២៥.៩១១.៧៦៤</b>

ប្រាក់បញ្ញើនៅធនាគារនានា មានកាលកំណត់ចាប់ពី១ ខែដល់ ៣ ខែ (ឆ្នាំ២០២០៖ ៣ខែ ដល់ ៦ខែ) ហើយទទួលបានអត្រាការប្រាក់ចន្លោះពី ២% ទៅ ៤% (ឆ្នាំ២០២០៖ ២% ទៅ ៤%) ក្នុងមួយឆ្នាំ។ ចំណូលការប្រាក់បានទទួលបានការប្រាក់ដែលមានចំនួនទឹកប្រាក់ ២៩១.៦៧៩ ដុល្លារអាមេរិក (ឆ្នាំ២០២០៖ មានចំនួន ១.១៨០.២២៧ ដុល្លារអាមេរិក) បានបង្ហាញនៅក្នុងកំណត់សម្គាល់ ២១ ជាផ្នែកមួយនៃប្រាក់តម្កល់ជាមួយធនាគារផ្សេង។

**៨. ប្រាក់តម្កល់បទប្បញ្ញត្តិ**

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ប្រាក់តម្កល់ធានាលើដើមទុន	ក	៧.៥០០.០០០	៣០.៥៥៥.០០០	៧.៥០០.០០០	៣០.៣៣៧.៥០០
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	ខ	១៨.៣៧១.១៣៦	៧៤.៨៤៤.០០៨	១៣.២៧១.១៨០	៥៣.៦៨១.៩២៣
		<b>២៥.៨៧១.១៣៦</b>	<b>១០៥.៣៩៩.០០៨</b>	<b>២០.៧៧១.១៨០</b>	<b>៨៤.០១៩.៤២៣</b>

**ក. ប្រាក់តម្កល់ធានាលើដើមទុន**

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារ តម្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន ១០% នៃដើមទុនរបស់ខ្លួន។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាន នៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់ធានាដើមទុន ទទួលបានអត្រាការប្រាក់ ០% -ទៅ ០.០៤% (ឆ្នាំ២០២០៖ ០% ទៅ ០.០៦%) ក្នុងមួយឆ្នាំ ដែលមានចំនួនទឹកប្រាក់ ៣.៧៤៤ ដុល្លារអាមេរិក (ឆ្នាំ២០២០៖ មានចំនួនទឹកប្រាក់ ២១.២៩៥ ដុល្លារអាមេរិក) ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២១។

**ខ. ប្រាក់បម្រុងកាតព្វកិច្ច**

ប្រាក់បម្រុងកាតព្វកិច្ច គឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៨% ចំពោះរូបិយវត្ថុជាប្រាក់រៀល និង ១២.៥០% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃចំនួនទឹកប្រាក់សរុប នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារអនិវាសនជន និងប្រាក់បញ្ញើ គ្រឹះស្ថានហិរញ្ញវត្ថុ និង ប្រាក់កម្ចីលើអនិវាសនជន។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៧៧-០១៨-២៨២ ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ សម្រាប់ប្រាក់បញ្ញើ និងការខ្ចីរបស់ធនាគារពាណិជ្ជ ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់ទេ។

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ចមកត្រឹម ៧% ចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ពីការឆ្លងរាលដាលជម្ងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជា។

**៩. ឥណទានផ្តល់អតិថិជន - សុទ្ធ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>ឥណទានពាណិជ្ជកម្ម</b>				
ឥណទានវិបារូបន៍	៨.៧២១.៣៩៩	៣៥.៥៣០.៩៨០	៥.៦៩២.៥៤៣	២៣.០២៦.៣៣៦
ឥណទានរយៈពេលខ្លី	១៣.១៨៤.១៨៨	៥៣.៧១២.៣៨២	៧.១២២.៦៦៥	២៨.៨១១.១៨០
ឥណទានរយៈពេលវែង	១៤.០៩១.៦៦១	៥៧.៤០៩.៤២៧	-	-
<b>ឥណទានអ្នកប្រើប្រាស់</b>				
ឥណទានវិបារូបន៍	២៦.៦៤២.៧០២	១០៨.៥៤២.៣៦៨	២៦.៥២៦.៧៥៥	១០៧.៣០០.៧២៤
ឥណទានរយៈពេលខ្លី	៥០៥.៩១៩	២.០៦១.១១៤	១០.៧៥៧.៤០៧	៤៣.៥១៣.៧១១
ឥណទានរយៈពេលវែង	៨២.១៩៧.៧០៩	៣៣៤.៨៧៣.៤៦៦	២៣.២៩៨.៦៨០	៩៤.២៤៣.១៦១
<b>ឥណទានសម្ព័ន្ធព្យាបាល</b>				
	១៤៦.១២០.១២៣	៥៩៥.២៩៣.៣៨១	៧៤.៦៣៥.១៩២	៣០១.៨៩៩.៣៥២
<b>ដក៖ សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ</b>	<b>( ១.៤១០.៤៣១ )</b>	<b>( ៥.៧៤៦.០៩៦ )</b>	<b>( ១២៧.១០០ )</b>	<b>( ៥១៤.១២០ )</b>
<b>ឥណទាននិងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ</b>	<b>១៤៤.៧០៩.៦៩២</b>	<b>៥៨៩.៥៤៧.២៨៥</b>	<b>៧៤.៥០៨.០៩២</b>	<b>៣០១.៣៨៥.២៣២</b>

សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ ដែលបានទទួលស្គាល់ក្នុងចំណេញ ឬខាតត្រូវបានសង្ខេបដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ការខាតបង់សុទ្ធលើឱនភាពនៃតម្លៃនៃឥណទាន និងបុរេប្រទាន	១.២៨៣.៣៣១	៥.២២០.៥៩១	៦៧.៥១៧	២៧៥.២៦៧
ការខាតបង់សុទ្ធលើឱនភាពនៃតម្លៃនៃសមតុល្យធនាគារផ្សេងៗ (កំណត់សម្គាល់ ៦)	៥៥៥.៦១២	២.២៦០.២៣០	( ២៨.៤៣៩ )	( ១១៥.៩៤៦ )
ការខាតបង់សុទ្ធលើឱនភាពនៃតម្លៃនៃការវិនិយោគផ្សេងៗ (កំណត់សម្គាល់ ១០)	៨៦៥	៣.៥១៨	៣.៥៩៦	១៤.៦៦១
	<b>១.៨៤៤.៨០៨</b>	<b>៧.៤៨៤.៣៣៩</b>	<b>៤២.៦៧៤</b>	<b>១៧៣.៩៨២</b>

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
នាថ្ងៃទី១ ខែមករា	១២៧.១០០	៥១៤.១២០	៥៩.៥៨៣	២៤២.៨០១
សំវិធានធនបន្ថែមសម្រាប់ការិយបរិច្ឆេទ	១.២៨៣.៣៣១	៥.២២០.៥៩១	៦៧.៥១៧	២៧៥.២៦៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១១.៣៨៥	-	(៣.៩៤៨)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>១.៤១០.៤៣១</b>	<b>៥.៧៤៦.០៩៦</b>	<b>១២៧.១០០</b>	<b>៥១៤.១២០</b>

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនផ្តល់ ដែលមានកាលកំណត់ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
រយៈពេល ១ ខែ	៣.០៣៥.២៥៥	១២.៣៦៥.៦២៩	១០.៩៩៩.៩៤៩	៤៤.៤៩៤.៧៩៤
> ១ ទៅ ៣ ខែ	៨.៩២៩.០២៨	៣៦.៣៧៦.៨៦០	១៣.៦៧៧.៧០៩	៥៥.៣២៦.៣៣៣
> ៣ ទៅ ៦ ខែ	១០.០៦៦.៧៦៣	៤១.០១១.៩៩២	១៤.៦៦៥.៥៦៣	៥៩.៣២៦.២០២
> ៦ ទៅ ១២ ខែ	៣៥.៣២៩.៤៥៩	១៤៣.៩៣២.២១៦	១១.៧៦៦.៩៨២	៤៧.៥៩៧.៤៤២
> ១ ទៅ ៣ ឆ្នាំ	៦៥.៦៧០.៧៩៣	២៦៧.៥៤២.៨១១	១៤.១៨៩.៨០៥	៥៧.៣៩៧.៧៦១
> ៣ ទៅ ៥ ឆ្នាំ	៧.១០៨.៣៦៤	២៨.៩៥៩.៤៧៥	៧.២២៥.៨៣៤	២៩.២២៨.៤៩៩
លើសពី ៥ ឆ្នាំ	១៥.៩៨០.២៧២	៦៥.១០៣.៦២៨	២.១០៩.៣៥០	៨.៥៣២.៣២១
	<b>១៤៦.១២០.១២៣</b>	<b>៥៩៥.២៩៣.៣៨១</b>	<b>៧៤.៦៣៥.១៩២</b>	<b>៣០១.៨៩៩.៣៥២</b>

### ១០. ការវិនិយោគផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ការវិនិយោគផ្សេងៗកត់ត្រាតាមរំលស់ថ្លៃដើម ( *)	២៣.៤១១.១២៨	៩៥.៣៧៦.៩៣៥	២៣.២៦៦.៣៧៧	៩៤.១១២.៤៩៥
ដក៖ សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ	(១៣៩.៩៧៥)	(៥៧០.២៥៨)	(១៣៩.១១០)	(៥៦២.៧០០)
	<b>២៣.២៧១.១៥៣</b>	<b>៩៤.៨០៦.៦៧៧</b>	<b>២៣.១២៧.២៦៧</b>	<b>៩៤.៥៤៩.៧៩៥</b>

\* ការវិនិយោគនេះ គឺតំណាងឱ្យប្រាក់តម្កល់ក្នុងការទិញមាសនៅក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd ដែលជាភាគទុនិករបស់ធនាគារ ដែលក្នុងនោះក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd យល់ព្រមឱ្យការប្រាក់ចំនួន ៦% ក្នុងមួយឆ្នាំ។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
នាថ្ងៃទី១ ខែមករា	១៣៩.១១០	៥៦២.៧០០	១៣៥.៥១៤	៥៥២.២២០
សំវិធានធនបន្ថែមសម្រាប់ការិយបរិច្ឆេទ	៨៦៥	៣.៥១៨	៣.៥៩៦	១៤.៦៦១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.០៤០	-	(៤.១៨១)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>១៣៩.៩៧៥</b>	<b>៥៧០.២៥៨</b>	<b>១៣៩.១១០</b>	<b>៥៦២.៧០០</b>

**១១. ទ្រព្យសកម្មអរូបី**

	កម្មវិធីកុំព្យូទ័រ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>សមតុល្យយោងដុល</b>		
<b>សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២១</b>	<b>១.៣៥៣.៦៣៨</b>	<b>៥.៤៧៥.៤៦៦</b>
ទិញបន្ថែម	១៧៣.០៣៥	៧០៣.៩០៦
ផ្ទេរពីទ្រព្យសម្បត្តិ និងបរិក្ខារ	១១.២៤២	៤៥.៧៣២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៨៦.០៩៤
<b>សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>១.៥៣៧.៩១៥</b>	<b>៦.២៦៥.៤៦៦</b>
<b>រំលស់បង្គរ</b>		
<b>សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២១</b>	<b>៧៣៨.៤៤៣</b>	<b>២.៩៨៧.០០២</b>
រំលស់ទ្រព្យសកម្មអរូបី	៤៥៩.៨៦០	១.៨៧០.៧១០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៤.១៧៥
<b>សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>១.១៩៨.៣០៣</b>	<b>៤.៨៨១.៨៨៧</b>
<b>សមតុល្យយោងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>៣៣៩.៦១២</b>	<b>១.៣៨៣.៥៧៩</b>
<b>សមតុល្យយោងដុល</b>		
<b>សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២០</b>	<b>១.១៨៥.១៥៥</b>	<b>៤.៨២៩.៥០៧</b>
ទិញបន្ថែម	១៦៨.៤៤៥	៦៨៦.៩០៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤០.៩៤៦)
<b>សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>១.៣៥៣.៦៣៨</b>	<b>៥.៤៧៥.៤៦៦</b>
<b>រំលស់បង្គរ</b>		
<b>សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២០</b>	<b>៣២៨.៩៩៨</b>	<b>១.៣៤០.៦៦៧</b>
រំលស់ទ្រព្យសកម្មអរូបី	៤០៩.៤៤៥	១.៦៦៩.៣០៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២២.៩៧២)
<b>សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>៧៣៨.៤៤៣</b>	<b>២.៩៨៧.០០២</b>
<b>សមតុល្យយោងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>៦១៥.១៩៥</b>	<b>២.៤៨៨.៤៦៤</b>

១២. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អ អគារ	គ្រឿងសង្ហារឹម និងគ្រឿង បរិក្ខារ	បរិក្ខារ ការិយាល័យ	បរិក្ខារកុំព្យូទ័រ និងព័ត៌មាន វិទ្យា	យានយន្ត	ទ្រព្យកំពុង បង្កើត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	(កំណត់សម្គាល់ ២.៤)						
<b>សមតុល្យ យោងដុល</b>							
<b>សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២១</b>	៥៩៥.៤០៥	២៤.៧៦៥	៣៥១.៤០២	៨១៤.៣៦២	៥០.៣៥០	២.៧៦៦.៦៦៩	៤.៦០២.៩៥៣
ទិញបន្ថែម	២៨.២១៥	៨៩៦	១០០.៥២០	២.៦៧៩	២.៨០០	១.៥១៨.៥៨០	១.៦៥៣.៦៩០
រេនូវ (* )	១.០៨៦.២៦២	១២.៩៨៤	២៨៨.៦៨២	៨២២.២០៦	-	(២.២១០.១៣៤)	-
រេនូវទៅទ្រព្យសកម្ម អរូបី (* )	-	-	-	-	-	(១១.២៤២)	(១១.២៤២)
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	១៤៣.៣៤០
<b>សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>១.៧០៩.៨៨២</b>	<b>៣៨.៦៤៥</b>	<b>៧៤០.៦០៤</b>	<b>១.៦៣៩.២៤៧</b>	<b>៥៣.១៥០</b>	<b>២.០៦៣.៨៧៣</b>	<b>៦.២០៧.៤០១</b>
<b>រំលស់បង្គរ</b>							
<b>សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២១</b>	២២៩.០៣៤	៦.៣៩១	១២៦.៦១៤	២៦៣.២២៦	២៤.១៥៥	-	៦៤៩.៤២០
ចំណាយរំលស់ក្នុង ការិយាល័យ	២៦៣.៦៧៧	៦.៩៣៤	១១២.១៥៧	៤១៤.៨៨០	១០.៣២៦	-	៨០៧.៩៧៤
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	២៣.៦៨០
<b>សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>៤៩២.៧១១</b>	<b>១៣.៣២៥</b>	<b>២៣៨.៧៧១</b>	<b>៦៧៨.១០៦</b>	<b>៣៤.៤៨១</b>	<b>-</b>	<b>១.៤៤៧.៣៩៤</b>
<b>សមតុល្យយោង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>១.២១៧.១៧១</b>	<b>២៥.៣២០</b>	<b>៥០១.៨៣៣</b>	<b>៩៦១.១៤១</b>	<b>១៨.៦៦៩</b>	<b>២.០៦៣.៨៧៣</b>	<b>៤.៧៨៨.០០៧</b>



	ការកែលម្អ អគារ	គ្រឿងសង្ហារឹម និងគ្រឿង បរិក្ខារ	បរិក្ខារ ការិយាល័យ	បរិក្ខារកុំព្យូទ័រ និងព័ត៌មាន វិទ្យា	យានយន្ត	ទ្រព្យកំពុង បង្កើត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៤)							

**សមតុល្យ  
យោងដុល**

**សមតុល្យថ្ងៃទី១**

**ខែមករា**

**ឆ្នាំ២០២០**

ទិញបន្ថែម	៧៦.៤៨៥	៥.៧៦៤	៤.៩៧៤	៤៥៤.៩៤៤	-	២.៦៩៥.៨៤០	៣.២៣៨.០០៧	១៣.២០១.៣៥៥
ផ្ទេរ (*)	៩៦.៤៩៤	១០.៤៧៩	៧៣.១៣៦	៥៤.៨៩៩	-	(២៣៥.០០៨)	-	-
ផ្ទេរទៅទ្រព្យសកម្ម អរូបី (*)	-	-	-	-	-	(១២៩.២៤៦)	(១២៩.២៤៦)	(៥២២.៨០០)
ធ្វើចំណាត់ថ្នាក់ ឡើងជាទ្រព្យ សកម្មផ្សេងៗ (**)	-	-	-	-	-	(១១.៥៥០)	(១១.៥៥០)	(៤៦.៧២០)
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	(១៤៨.៧៨៩)

**សមតុល្យថ្ងៃទី៣១**

**ខែធ្នូ ឆ្នាំ២០២០**

	៥៩៥.៤០៥	២៤.៧៦៥	៣៥១.៤០២	៨១៤.៣៦២	៥០.៣៥០	២.៧៦៦.៦៦៩	៤.៦០២.៩៥៣	១៨.៦១៨.៩៤៥
--	---------	--------	---------	---------	--------	-----------	-----------	------------

**រំលស់បង្គរ**

**សមតុល្យថ្ងៃទី១**

**ខែមករា**

**ឆ្នាំ២០២០**

ចំណាយរំលស់ក្នុង ការិយបរិច្ឆេទ	១០៩.៦៩៥	៤.៥៣៧	៦៩.៩២២	១៧៩.៨៩៥	១០.០៧០	-	៣៧៤.១១៩	១.៥២៥.២៨៣
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	(២០.២៣១)

**សមតុល្យថ្ងៃទី៣១**

**ខែធ្នូ ឆ្នាំ២០២០**

	២២៩.០៣៤	៦.៣៩១	១២៦.៦១៤	២៦៣.២២៦	២៤.១៥៥	-	៦៤៩.៤២០	២.៦២៦.៩០៤
--	---------	-------	---------	---------	--------	---	---------	-----------

**សមតុល្យយោង**

**ថ្ងៃទី៣១ ខែធ្នូ**

**ឆ្នាំ២០២០**

	៣៦៦.៣៧១	១៨.៣៧៤	២២៤.៧៨៨	៥៥១.១៣៦	២៦.១៥៥	២.៧៦៦.៦៦៩	៣.៩៥៣.៥៣៣	១៥.៩៩២.០៤១
--	---------	--------	---------	---------	--------	-----------	-----------	------------

(\*) ការផ្ទេរដែលទាក់ទងទៅនឹងការជួសជុលការិយាល័យកណ្តាលក្នុងការិយបរិច្ឆេទ។

(\*\*) ការធ្វើចំណាត់ថ្នាក់ឡើងវិញទាក់ទងនឹងកាត ATM ដែលត្រូវបានទទួលស្គាល់ដំបូងថាជាទ្រព្យសកម្មថេរហើយត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញទៅបញ្ជីសារពើភណ្ឌក្រោមទ្រព្យសកម្មផ្សេងៗ។

**១៣. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	២.១៤៩.៦២៥	៨.៧៥៧.៥៧២	២.៤៥៤.៩៥៣	៩.៩៣០.២៨៥

ធនាគារ បានជួលអគារសំរាប់ប្រើប្រាស់ជាការិយាល័យកណ្តាល និងសាខា។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម។ ព័ត៌មានពាក់ព័ន្ធនឹងបំណុលភតិសន្យាត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៩។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>អគារការិយាល័យ</b>				
<b>សមតុល្យយោងដុល</b>				
<b>សមតុល្យនាថ្ងៃទី១ ខែមករា</b>	២.៨៩២.៧០៤	១១.៧០០.៩៨៨	១.៩៣៧.៩៤៨	៧.៨៩៧.១៣៨
ទិញបន្ថែម	-	-	៩៥៤.៧៥៦	៣.៨៩២.៥៤០
ការកែប្រែ	(៨.៥១៤)	(៣៤.៦៣៥)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៨៣.៨៣៧	-	(៨៨.៦៩០)
<b>សមតុល្យថ្ងៃទី៣១ ខែធ្នូ</b>	<b>២.៨៨៤.១៩០</b>	<b>១១.៧៥០.១៩០</b>	<b>២.៨៩២.៧០៤</b>	<b>១១.៧០០.៩៨៨</b>
<b>រំលស់បង្គុំ</b>				
<b>សមតុល្យនាថ្ងៃទី១ ខែមករា</b>	៤៣៧.៧៥១	១.៧៧០.៧០៣	១៨៩.០៩៤	៧៧០.៥៥៨
រំលស់ទ្រព្យសកម្មរូបិក្នុងការិយាល័យបរិច្ឆេទ	២៩៦.៨១៤	១.២០៧.៤៣៩	២៤៨.៦៥៧	១.០១៣.៧៧៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៤.៤៧៦	-	(១៣.៦៣០)
<b>សមតុល្យថ្ងៃទី៣១ ខែធ្នូ</b>	<b>៧៣៤.៥៦៥</b>	<b>២.៩៩២.៦១៨</b>	<b>៤៣៧.៧៥១</b>	<b>១.៧៧០.៧០៣</b>
<b>សមតុល្យយោងនាថ្ងៃទី៣១ ខែធ្នូ</b>	<b>២.១៤៩.៦២៥</b>	<b>៨.៧៥៧.៥៧២</b>	<b>២.៤៥៤.៩៥៣</b>	<b>៩.៩៣០.២៨៥</b>

**១៤. ទ្រព្យសកម្មផ្សេងៗ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ការទូទាត់ជាមុនទៅម្ចាស់ភាគហ៊ុន ( * )	២០.០០០.០០០	៨១.៤៨០.០០០	២០.០០០.០០០	៨០.៩០០.០០០
ចំណាយបង់កក់	១០.៧១១.០៦២	៤៣.៦៣៦.៨៦៧	៨០៧.៥១៨	៣.២៦៦.៤១១
ប្រាក់តម្កល់ធានា ( ** )	៨៣៨.៤៨១	៣.៤១៥.៩៧២	៥០៤.៨៧១	២.០៤២.២០៣
សន្និធិ	៦៦.០៤៥	២៦៩.០៦៧	៤៨.៧៥៩	១៩៧.២៣០
បុរេប្រទានសម្រាប់ការវិនិយោគនាពេលអនាគត	-	-	៤៧.៣០០.០០០	១៩១.៣២៨.៥០០
	<b>៣១.៦១៥.៥៨៨</b>	<b>១២៨.៨០១.៩០៦</b>	<b>៦៨.៦៦១.១៤៨</b>	<b>២៧៧.៧៣៤.៣៤៤</b>

( \* ) តំណាងឱ្យការទូទាត់ជាមុនទៅម្ចាស់ភាគហ៊ុនដែលបានធ្វើឡើងក្នុងការទិញដីនៅខេត្តព្រះសីហនុ។ គិតត្រឹមការិយបរិច្ឆេទ នៃការចេញផ្សាយនៃរបាយការណ៍ហិរញ្ញវត្ថុ ដំណើរការនៃទិញចូលនេះមិនទាន់បានបញ្ចប់នៅឡើយទេ។

( \*\* ) ទាំងនេះបង្ហាញអំពីគណនី escrow ដែលជាការធានាទៅលើ Mastercard ដែលតម្រូវឱ្យរក្សាទុកដោយធនាគារ។

**១៥. ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
គណនីសន្សំមានកាលកំណត់	១៣.៧៥៨.០៧៩	៥៦.០៥០.៤១៤	៦.៥៦៦.៤០៤	២៦.៥៦១.១០៤
ប្រាក់តម្កល់តាមតម្រូវការ	២.២៤១.៩៨០	៩.១៣៣.៨២៦	៩.១១៤.០៩៦	៣៦.៨៦៦.៥១៩
	<b>១៦.០០០.០៥៩</b>	<b>៦៥.១៨៤.២៤០</b>	<b>១៥.៦៨០.៥០០</b>	<b>៦៣.៤២៧.៦២៣</b>

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>ក. តាមរយៈកាលកំណត់</b>				
ក្នុងកំឡុងពេល ១ខែ	២.២៤១.៩៨០	៩.១៣៣.៨២៧	៩.១១៤.០៩៦	៣៦.៨៦៦.៥១៩
> ១ខែ ទៅ ៣ខែ	៥១៩.៧១៦	២.១១៧.៣២៣	៥២០.៧៥៤	២.១០៦.៤៥០
> ៣ខែ ទៅ ៦ខែ	១០.២០០.៣១៥	៤១.៥៥៦.០៨៣	៣.០០៧.៦០៣	១២.១៦៥.៧៥៤
> ៦ខែ ទៅ ១២ខែ	៣.០៣៨.០៤៨	១២.៣៧៧.០០៧	៣.០៣៨.០៤៧	១២.២៨៨.៩០០
	<b>១៦.០០០.០៥៩</b>	<b>៦៥.១៨៤.២៤០</b>	<b>១៥.៦៨០.៥០០</b>	<b>៦៣.៤២៧.៦២៣</b>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)	
<b>ខ. តាមទំនាក់ទំនង៖</b>				
មិនមែនសម្ព័ន្ធព្យាតិ	១៤.៧៣៩.៦១៣	៦០.០៤៩.១៨៣	១៤.០០៣.០៩០	៥៦.៦៤២.៥០០
សម្ព័ន្ធព្យាតិ	១.២៦០.៤៤៦	៥.១៣៥.០៥៧	១.៦៧៧.៤១០	៦.៧៨៥.១២៣
	<b>១៦.០០០.០៥៩</b>	<b>៦៥.១៨៤.២៤០</b>	<b>១៥.៦៨០.៥០០</b>	<b>៦៣.៤២៧.៦២៣</b>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)	
<b>គ. វិភាគនិវាសនដ្ឋាន៖</b>				
និវាសនជន	១៤.៧៧០.២៤៣	៦០.១៧៣.៩៧០	៨.១២៩.៩៦៥	៣២.៨៨៥.៧០៨
អនិវាសនជន	១.២២៩.៨១៦	៥.០១០.២៧០	៧.៥៥០.៥៣៥	៣០.៥៤១.៩១៥
	<b>១៦.០០០.០៥៩</b>	<b>៦៥.១៨៤.២៤០</b>	<b>១៥.៦៨០.៥០០</b>	<b>៦៣.៤២៧.៦២៣</b>

	ឆ្នាំ២០២១	ឆ្នាំ២០២០
	<b>ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖</b>	
គណនីសន្សំមានកាលកំណត់	២.៥០%-៤.៧៥%	២.៥០%-២.៧៥%
ប្រាក់បញ្ញើតាមតម្រូវការ	០%-១%	០%-១%

**១៦. ប្រាក់បញ្ញើរបស់អតិថិជន**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)	
គណនីសន្សំមានកាលកំណត់	១៥១.៨០៦.៦៦៣	៦១៨.៤៦០.៣៤៥	៨៨.៨៣៦.៥០០	៣៥៩.៣៤៣.៦៤៣
គណនីសន្សំ	៤៩.០៩៦.៨៧៦	២០០.០២០.៦៧៣	៥៨.៤២៨.៦២៧	២៣៦.៣៤៣.៧៩៦
គណនីចរន្ត	៦១.០៤២.៤៨០	២៤៨.៦៨៧.០៦៣	២៧.១១៥.០៣២	១០៩.៦៨០.៣០៤
	<b>២៦១.៩៤៦.០១៩</b>	<b>១.០៦៧.១៦៨.០៨១</b>	<b>១៧៤.៣៨០.១៥៩</b>	<b>៧០៥.៣៦៧.៧៤៣</b>

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>ក. តាមកាលកំណត់៖</b>				
រយៈពេល ១ ខែ	១៤២.៣៤២.៨៧៦	៥៧៩.៩០៤.៨៧៧	៨៦.៧៦៤.៦៩៨	៣៥០.៩៦៣.២០៣
> ១ ទៅ ៣ ខែ	៩.៤៤០.៣៣៦	៣៨.៤៥៩.៩២៩	១៧.៦៧២.៤០៦	៧១.៤៨៤.៨៨២
> ៣ ទៅ ៦ ខែ	៥៨.៩៤៨.៧៨៣	២៤០.១៥៧.៣៤២	៤៧.០៦៥.៧៩២	១៩០.៣៨១.១២៩
> ៦ ទៅ ១២ ខែ	២៣.៨៩៨.៥៨៩	៩៧.៣៦២.៨៥២	១៩.៨៨៩.០៩០	៨០.៤៥១.៣៦៩
>លើសពី ១២ ខែ	២៧.៣១៥.៤៣៥	១១១.២៨៣.០៨១	២.៩៨៨.១៧៣	១២.០៨៧.១៦០
	<b>២៦១.៩៤៦.០១៩</b>	<b>១.០៦៧.១៦៨.០៨១</b>	<b>១៧៤.៣៨០.១៥៩</b>	<b>៧០៥.៣៦៧.៧៤៣</b>

<b>ខ. តាមនិវាសនដ្ឋាន ៖</b>				
និវាសនជន	២១៧.៩០០.៧១៣	៨៨៧.៧២៧.៥០៤	១៦០.៩៤៤.៤១៦	៦៥១.០២០.១៦៣
អនិវាសនជន	៤៤.០៤៥.៣០៦	១៧៩.៤៤០.៥៧៧	១៣.៤៣៥.៧៤៣	៥៤.៣៤៧.៥៨០
	<b>២៦១.៩៤៦.០១៩</b>	<b>១.០៦៧.១៦៨.០៨១</b>	<b>១៧៤.៣៨០.១៥៩</b>	<b>៧០៥.៣៦៧.៧៤៣</b>

<b>គ. តាមទំនាក់ទំនង៖</b>				
សម្ព័ន្ធហ្នាតិ	២៦១.៨៩០.៤២៣	១.០៦៦.៩៤១.៥៨២	១៧៤.២៤៥.៦៤៥	៧០៤.៨២៣.៦៣៤
មិនមែនសម្ព័ន្ធហ្នាតិ	៥៥.៥៥៦	២២៦.៤៩៩	១៣៤.៥១៤	៥៤៤.១០៩
	<b>២៦១.៩៤៦.០១៩</b>	<b>១.០៦៧.១៦៨.០៨១</b>	<b>១៧៤.៣៨០.១៥៩</b>	<b>៧០៥.៣៦៧.៧៤៣</b>

ប្រាក់បញ្ញើរបស់អតិថិជនទាំងអស់នេះទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
គណនីសន្សំ	០.៥%	១%
គណនីសន្សំមានកាលកំណត់	១.៥០%-១២%	១.៥០% - ៦.២៥%
គណនីចរន្ត	០%-១%	០%-១%



១៧. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា</b>				
តិចជាង ១ ឆ្នាំ	៣៦៩.០៧៧	១.៥០៣.៦២០	៣៧៧.៤១០	១.៥២៦.៦២៣
១ ឆ្នាំ ទៅ ៥ ឆ្នាំ	១.០៨២.០៥៨	៤.៤០៨.៣០៤	១.១៦៣.១៣៥	៤.៧០៤.៨៨១
ច្រើនជាង ៥ ឆ្នាំ	១.៦៤០.០០០	៦.៦៨១.៣៦០	១.៩២៨.០០០	៧.៧៩៨.៧៦០
<b>បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា</b>	<b>៣.០៩១.១៣៥</b>	<b>១២.៥៩៣.២៨៤</b>	<b>៣.៤៦៨.៥៤៥</b>	<b>១៤.០៣០.២៦៤</b>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា</b>				
រយៈពេលខ្លី	២៣៩.៣៦៨	៩៧៥.១៨៥	២៣៣.៣១១	៩៤៣.៧៤៣
រយៈពេលវែង	២.០៣៤.៧៥២	៨.២៨៩.៥៨០	២.២៧៤.១២០	៩.១៩៨.៨១៥
	<b>២.២៧៤.១២០</b>	<b>៩.២៦៤.៧៦៥</b>	<b>២.៥០៧.៤៣១</b>	<b>១០.១៤២.៥៥៨</b>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ ចំណេញ ឬខាត</b>				
ការប្រាក់លើបំណុលភតិសន្យា	១៤៣.៨៨៤	៥៨៥.៣២០	១២២.៦៦៤	៥០០.១០១
ចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី	៣៨.៩១៦	១៥៨.៣១០	៤១.៧០៨	១៧០.០៤៤
	<b>១៨២.៨០០</b>	<b>៧៤៣.៦៣០</b>	<b>១៦៤.៣៧២</b>	<b>៦៧០.១៤៥</b>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>ចំនួនដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់</b>				
លំហូរទឹកប្រាក់ភតិសន្យាសរុប	៣៦៨.៦៨១	១.៤៩៩.៧៩៤	២៩១.៤៥៩	១.១៨៨.២៧៨
	<b>៣៦៨.៦៨១</b>	<b>១.៤៩៩.៧៩៤</b>	<b>២៩១.៤៥៩</b>	<b>១.១៨៨.២៧៨</b>

**១៨. បំណុលផ្សេងៗ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ចំណាយបង្គរ និងបំណុលផ្សេងៗ	២៥១.៣៤៩	១.០២៣.៩៩៦	៤៤០.៣០៩	១.៧៨១.០៥០
បំណុលពន្ធផ្សេងទៀត	២០៨.៤០១	៨៤៩.០២៦	១៧៣.៨៥៩	៧០៣.២៦០
	<b>៤៥៩.៧៥០</b>	<b>១.៨៧៣.០២២</b>	<b>៦១៤.១៦៨</b>	<b>២.៤៨៤.៣១០</b>

**១៩. ពន្ធលើប្រាក់ចំណូល**

**ចំណាយពន្ធលើប្រាក់ចំណូល**

ដោយអនុលោមតាមច្បាប់ស្តីពីពន្ធដារនៃប្រទេសកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូល នូវចំនួនណាមួយដែលខ្ពស់ជាងរវាង អត្រា ២០% នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា ១%។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៦៤៨.៨៩៤	២.៦៣៩.៧០០	១៩៥.៥៥២	៧៩៧.២៦៦
(ចំណូល) / ចំណាយពន្ធពន្យារ	(១៥២.៦៥១)	(៦២០.៩៨៤)	(៤២.៨១៣)	(១៧៤.៥៤៩)
	<b>៤៩៦.២៤៣</b>	<b>២.០១៨.៧១៧</b>	<b>១៥២.៧៣៩</b>	<b>៦២២.៧១៧</b>

**ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងគណនេយ្យចំណេញ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	១.០៥០.២៧៧	៤.២៧២.៥២៧	៥៩២.៤៨៦	១.៤៦៥.៨៤៥
ពន្ធលើប្រាក់ចំណូលដោយប្រើអត្រាតាមបទប្បញ្ញត្តិ ២០%	២១០.០៥៥	៨៦០.៥៥៧	១១៨.៤៩៧	៤៨៣.១១៣
ចំណាយមិនអាចកាត់ចោលបាន	២៨៦.១៨៨	១.១៦៤.២១៣	៣៤.៥២១	១៤០.៧៤១
<b>ចំណាយពន្ធលើប្រាក់ចំណូល</b>	<b>៤៩៦.២៤៣</b>	<b>២.០១៨.៧១៧</b>	<b>១៥៣.០១៨</b>	<b>៦២៣.៨៥៤</b>

លិខិតប្រកាសពន្ធរបស់ធនាគារត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ។ ដោយសារតែការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិលើប្រតិបត្តិការជាច្រើនប្រភេទដែលមានការបង្ហាញពីចំនួនខុសគ្នាៗ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចត្រូវបានផ្លាស់ប្តូរ នៅពេលក្រោយតាមការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

ប្រព័ន្ធពន្ធដារនៅកម្ពុជា គឺនៅថ្មី និងកំណត់ដោយពន្ធដារច្រើន។ ច្បាប់ជាញឹកញាប់មានការផ្លាស់ប្តូរ ហើយមិនសូវច្បាស់លាស់ និងអាស្រ័យលើការបកស្រាយ។ ជាញឹកញាប់ការបកស្រាយផ្សេងគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធដារនិងក្នុងដែនយុត្តាធិការជាច្រើន។ ពន្ធគឺត្រូវការត្រួតពិនិត្យនិងស៊ើបអង្កេតដោយអាជ្ញាធរជាច្រើន ដែលស្របតាមច្បាប់ក្នុងការដាក់ពិន័យដ៏ធ្ងន់ធ្ងរ ទណ្ឌកម្ម និងពិន័យការប្រាក់។

**ពន្ធអប្បបរមា**

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា ១% នៃប្រាក់ចំណូលនៅពេលដែលពន្ធមួយណាមានចំនួនធំជាង។

**ពន្ធពន្យារលើទ្រព្យសកម្ម-សុទ្ធ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ពន្ធពន្យារលើទ្រព្យសកម្ម	៧០១.៨២៨	២.៨៥៩.២៤៧	៦១០.២៤៣	២.៤៦៨.៤៣៣
ពន្ធពន្យារលើបំណុល	( ៤២៩.៩២៥ )	( ១.៧៥១.៥១៤ )	( ៤៩០.៩៩១ )	( ១.៩៨៦.០៥៨ )
	<b>២៧១.៩០៣</b>	<b>១.១០៧.៧៣៣</b>	<b>១១៩.២៥២</b>	<b>៤៨២.៣៧៥</b>

ពន្ធពន្យារជាទ្រព្យសកម្ម/ ( បំណុល ) រួមមានគណនីដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
បំណុលភតិសន្យា	៤៥៤.៨២៤	១.៨៥២.៩៥៣	៥០១.៤៨៦	២.០២៨.៥១១
សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ	២១៥.២៣៧	៦១៥.៨៧១	៦០.៣៩៩	២៤៤.៣១៤
រំលស់ទ្រព្យទ្រព្យរូបិ និងរំលស់ទ្រព្យអរូបិ	១៨.២៦៦	៧៤.៤១៦	៣៧.៥៧៩	១៥២.០០៧
ចំណូលបង្ក	១២.៤១១	៥០.៥៦២	១០.៧៧៩	៤៣.៦០១
សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក	១.០៩០	៤.៤៤០	-	-
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	( ៤២៩.៩២៥ )	( ១.៧៥១.៥១៤ )	( ៤៩០.៩៩១ )	( ១.៩៨៦.០៥៨ )
	<b>២៧១.៩០៣</b>	<b>១.១០៧.៧៣៣</b>	<b>១១៩.២៥២</b>	<b>៤៨២.៣៧៥</b>

បម្រែបម្រួលនៃពន្ធពន្យារ - សុទ្ធ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
នាថ្ងៃទី១ ខែមករា	១១៩.២៥២	៤៨២.៣៧៥	៧៦.៤៣៩	៣១១.៤៨៩
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬ ខាត	១៥២.៦៥១	៦២០.៩៨៤	៤២.៨១៣	១៧៤.៥៤៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.៣៧៤	-	( ៣.៦៦៣ )
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>២៧១.៩០៣</b>	<b>១.១០៧.៧៣៣</b>	<b>១១៩.២៥២</b>	<b>៤៨២.៣៧៥</b>

**បំណុលពន្ធលើប្រាក់ចំណូល**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
នាថ្ងៃទី១ ខែមករា	៩៤.៥៣៧	៣៨២.៤០២	១៧៥.៨៣៨	៧១៦.៥៤០
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬ ខាត	៦៤៨.៨៩៤	២.៦៣៩.៧០០	១៩៥.៥៥២	៧៩៧.២៦៦
ពន្ធលើប្រាក់ចំណូលបានបង់	(២១៨.៩១២)	(៨៩០.៥៣៤)	(២៧៦.៨៥៣)	(១.១២៨.៧៣០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥.៣២២	-	(២.៦៧៤)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>៥២៤.៥១៩</b>	<b>២.១៣៦.៨៩០</b>	<b>៩៤.៥៣៧</b>	<b>៣៨២.៤០២</b>

**២០. ដើមទុន**

	ឆ្នាំ២០២១			ឆ្នាំ២០២០		
	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក
ក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd.	៦០%	៤៥.០០០.០០០	៤៥.០០០.០០០	៦០%	៤៥.០០០.០០០	៤៥.០០០.០០០
លោក. Yim Leak	៤០%	៣០.០០០.០០០	៣០.០០០.០០០	៤០%	៣០.០០០.០០០	៣០.០០០.០០០
	<b>១០០%</b>	<b>៧៥.០០០.០០០</b>	<b>៧៥.០០០.០០០</b>	<b>១០០%</b>	<b>៧៥.០០០.០០០</b>	<b>៧៥.០០០.០០០</b>
<b>សមមូលពាន់រៀល (កំណត់សម្គាល់ ២.៤)</b>			<b>៣០០.០០០.០០០</b>			<b>៣០០.០០០.០០០</b>

ចំនួនភាគហ៊ុនដែលបានចុះបញ្ជីសរុបមានចំនួន៧៥.០០០.០០០ ភាគហ៊ុន (ឆ្នាំ២០២០៖ ៧៥.០០០.០០០ ភាគហ៊ុន) ដែលមានតម្លៃស្មើ ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនទាំងអស់ ត្រូវបានបោះផ្សាយ និងបានបង់គ្រប់ចំនួន។

**២០.១ ទុនបម្រុងតាមបទប្បញ្ញត្តិ**

បម្រែបម្រួលនៃទុនបម្រុងតាមបទប្បញ្ញត្តិ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
នាថ្ងៃទី១ ខែមករា	៧៥៤.៣២៦	៣.០៦៩.៦១៦	១.៤១០.៤៦៨	៥.៧២៣.៧១០
ធ្វើរចេញទៅ/ (ចូល) ទុនបន្ថែម	៧៩៧.៧៦១	៣.២៤៥.២៩២	(៦៥៦.១៤២)	(២.៦៥៤.០៩៤)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>១.៥៥២.០៨៧</b>	<b>៦.៣១៤.៩០៨</b>	<b>៧៥៤.៣២៦</b>	<b>៣.០៦៩.៦១៦</b>

**២១. ចំណូលការប្រាក់**

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ឥណទាន និងបុរេប្រទាន	៩.៤១៨.២៨២	៣៨.៣១៣.៥៧១	៤.៤៥២.៥១៥	១៨.១៥២.៩០៤
ការវិនិយោគផ្សេងៗ	១.៥៣៣.០០០	៦.២៣៦.២៤៤	១.៣៧៤.៣២០	៥.៦០៣.១០៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	២៩១.៦៧៩	១.១៨៦.៥៥០	១.១៨០.២២៧	៤.៨១១.៧៨៤
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	៣.៧៤៤	១៥.២៣១	២១.២៩៥	៨៦.៨២០
	<b>១១.២៤៦.៧០៥</b>	<b>៤៥.៧៥១.៥៩៦</b>	<b>៧.០២៨.៣៥៧</b>	<b>២៨.៦៥៤.៦១១</b>

**២២. ចំណាយការប្រាក់**

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ប្រាក់បញ្ញើមានកាលកំណត់ និងចរន្ត	៧.៣៣១.៧៣៦	២៩.៨២៥.៥០២	៣.១៦៣.៥៤២	១២.៨៩៧.៧៦១
គណនីសន្សំ	២៥២.៦៤២	១.០២៧.៧៤៨	២០៨.០៣៣	៨៤៨.១៥០
បំណុលភតិសន្យា	១៤៣.៨៨៤	៥៨៥.៣២០	១២២.៦៦៤	៥០០.១០១
	<b>៧.៧២៨.២៦២</b>	<b>៣១.៤៣៨.៥៧០</b>	<b>៣.៤៩៤.២៣៩</b>	<b>១៤.២៤៦.០១២</b>

**២៣. ចំណូលកម្រៃ និងជើងសារ-សុទ្ធ**

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
សេវាផ្ទេរប្រាក់ចេញចូល	៨៣១.៥៨៥	៣.៣៨២.៨៨៨	៣៣៤.៤៣៨	១.៤០៤.២៧៤
កម្រៃផ្សេងៗ	៣.៥៧២.៥៥២	១៤.៥៣៣.១៤១	៤៩.៣៣៨	២០១.១៥១
	<b>៤.៤០៤.១៣៧</b>	<b>១៧.៩១៦.០២៩</b>	<b>៣៨៣.៧៧៦</b>	<b>១.៦០៥.៤២៥</b>



**២៤. ចំណូលផ្សេងៗ**

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>ចំណេញលើការប្តូររូបិយបណ្ណបរទេស</b>	<b>១០៨.២៨៨</b>	<b>៤៤០.៥១៦</b>	<b>៧៣.៥៩៤</b>	<b>៣០០.០៤៣</b>

**២៥. ចំណាយបុគ្គលិក**

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	១.៨៩៧.៣៣០	៧.៧១៨.៣៣៨	១.២៩០.៧៥១	៥.២៦២.៣៩២
អត្ថប្រយោជន៍បន្ថែម	១២.០២១	៤៨.៩០១	១០.១៣៣	៤១.៣១២
អត្ថប្រយោជន៍ផ្សេងៗ	១២៣.៧៥៨	៥០៣.៤៤៨	៦៥.៨០៥	២៦៨.២៨៨
	<b>២.០៣៣.១០៩</b>	<b>៨.២៧០.៦៨៧</b>	<b>១.៣៦៦.៦៨៩</b>	<b>៥.៥៧១.៩៩២</b>

**២៦. រំលស់ទ្រព្យរូបិយ និងរំលស់ទ្រព្យអរូបិយ**

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
រំលស់លើទ្រព្យសកម្មអរូបិយ	៨០៧.៩៧៤	៣.២៨៦.៨៣៨	៤០៩.៤៤៥	១.៦៦៩.៣០៧
រំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	៤៥៩.៨៦០	១.៨៧០.៧១០	៣៧៤.១១៩	១.៥២៥.២៨៣
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	២៩៦.៨១៤	១.២០៧.៤៤០	២៤៨.៦៥៧	១.០១៣.៧៧៥
	<b>១.៥៦៤.៦៤៨</b>	<b>៦.៣៦៤.៩៨៨</b>	<b>១.០៣២.២២១</b>	<b>៤.២០៨.៣៦៥</b>

**២៧. ចំណាយប្រតិបត្តិការផ្សេងៗ**

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ជួសជុល និងថែទាំ	៤៤២.៨៨៥	១.៨០១.៦៥៦	១០៨.៥៨០	៤៤២.៦៨១
សេវាអាជ្ញាប័ណ្ណ	៣១៨.២២៧	១.២៩៤.៥៤៧	៦៩.៣១៦	២៨២.៦០១
ទំនាក់ទំនងសាធារណៈ ទីផ្សារ និងផ្សាយ ពាណិជ្ជកម្ម	១៧៣.៩៧៨	៧០៧.៧៤៣	៩.៩២៨	៤០.៤៧៦
ចំណាយពន្ធផ្សេងៗ	១៥១.៨២៤	៦១៧.៦២០	១១២.៣៣៥	៤៥៧.៩៩០
ចំណាយទឹកភ្លើង	៦៨.៩៨៧	២៨០.៦៣៩	៤៤.០៩៧	១៧៩.៧៨៣
សេវាវិជ្ជាជីវៈ	៦៦.៤៣៨	២៧០.២៧០	១៩៦.២៤៦	៨០០.០៩៥
ទំនាក់ទំនង	៤៧.៥០៣	១៩៣.២៤២	១៦.៤១៩	៦៦.៩៤០
បរិក្ខារការិយាល័យ	៤០.៧៥១	១៦៥.៧៧៥	៤៩.៣៤២	២០១.១៦៧
ថ្លៃជួលការិយាល័យ	៣៨.៩១៦	១៥៨.៣១០	៤១.៧០៨	១៧០.០៤៤
ចំណាយសន្តិសុខ	៣៦.៧២៨	១៤៩.៤១០	២០.៦៦៨	៨៤.២៦៣
តែម និងប្រៃសណីយ៍	៣៥.៤០៤	១៤៤.០២៣	៥.៤៦០	២២.២៦០
ចំណាយធានារ៉ាប់រង	២៤.៥៨៩	១០០.០២៨	១៦.១៨០	៦៥.៩៦៦
ការធ្វើដំណើរ និងការកំសាន្ត	២២.៥៨៦	៩១.៨៨០	១៩.៤២១	២១.៤៧៤
សេវាស៊ើបអង្កេតឥណទាន	៩.០២១	៣៦.៦៩៧	១១.១៦២	៤៥.៥០៧
ចំណាយលើសមាជិកភាព	៦.៩៨៩	២៨.៤៣១	៤.១៨៥	១៧.០៦២
ខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស	៧៦៣	៣.១០៤	២.២៤១	៩.១៣៧
ការចំណាយលើការស្នាក់នៅ	៧៥៥	៣.០៧១	៩.៤២៣	៣៨.៤១៨
ការបរិច្ចាគ	-	-	២០២.២០០	៨២៤.៣៦៩
ចំណាយផ្សេងៗ	៥៦.៦៨២	២៣០.៥៨៤	២៨.១៤២	១១៤.៧៣៥
	<b>១.៥៤៣.០២៦</b>	<b>៦.២៧៧.០៣០</b>	<b>៩៦៧.៤១៨</b>	<b>៣.៩៤៤.១៦២</b>

## ២៨. កិច្ចសន្យា និងយថាភាព

### យថាភាពនៃបំណុល និងកិច្ចសន្យា

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារធ្វើការសន្យាផ្សេងៗគ្នា និងភាពជាក់លាក់នៃយថាភាព ជាមួយសំណងតាមច្បាប់ដល់អតិថិជនរបស់ធនាគារ។ ពុំមានការខាតបង់ជាសារវន្ត ត្រូវបានរំពឹងទុកពី ប្រតិបត្តិការណា ដែលរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ផ្នែកមិនទាន់ប្រើប្រាស់នៃឥណទាន	៥.០៦០.៥១៤	២០.៦១៦.៥៣៤	១.២៨៩.៦០២	៥.២១៦.៤៤០
គណនីធានារបស់ធនាគារ	៤០០.០០០	១.៦២៩.៦០០	៤០០.០០០	១.៦១៨.០០០
	<b>៥.៤៦០.៥១៤</b>	<b>២២.២៤៦.១៣៤</b>	<b>១.៦៨៩.៦០២</b>	<b>៦.៨៣៤.៤៤០</b>

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើការធានាកិច្ចហិរញ្ញវត្ថុក្រៅតារាងតុល្យការ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
នាថ្ងៃទី១ ខែមករា	២.៣៥២	៩.៥១៤	៤.៤៥៦	១៨.១៥៨
(បង្វិលមកវិញ) / សំវិធានធនសម្រាប់ការិយបរិច្ឆេទ	១៨.៥៨៣	៧៥.៥៩៤	(២.១០៤)	(៨.៥៧៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៨០	-	(៦៦)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>២០.៩៣៥</b>	<b>៨៥.២៨៨</b>	<b>២.៣៥២</b>	<b>៩.៥១៤</b>

### យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈជាសារវន្តជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានលក្ខណៈជាសារវន្ត។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ធនាគារបានទទួលលិខិតពីអគ្គនាយកដ្ឋានពន្ធដារ (“អ.ព.ជ”) ជូនដំណឹងពីការចុះធ្វើសវនកម្មពេញលេញសម្រាប់ឆ្នាំសារពើពន្ធពី ២០១៨ ដល់ ២០១៩ នាថ្ងៃចេញរបាយការណ៍នេះសវនកម្មពន្ធដារកំពុងតែបន្តដំណើរការនៅឡើយ។

## ២៩. សមតុល្យ និងប្រតិបត្តិការរបស់ភាគីសម្ព័ន្ធហ្នាតិ

ធនាគារបានធ្វើប្រតិបត្តិការមួយចំនួនជាមួយភាគីសម្ព័ន្ធហ្នាតិ ក្នុងដំណើរការអាជីវកម្មធម្មតា។ បរិមាណប្រតិបត្តិការភាគីសម្ព័ន្ធហ្នាតិ សមតុល្យ នៅដំណាក់កាលដំណាច់ឆ្នាំ ចំណាយ និងចំណូលពាក់ព័ន្ធក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

### ភាគីសម្ព័ន្ធហ្នាតិ និងទំនាក់ទំនង

ទំនាក់ទំនង	ភាគីសម្ព័ន្ធហ្នាតិ
ក្រុមហ៊ុនមេផ្ទាល់	យោងតាមកំណត់សម្គាល់ ២០
សម្ព័ន្ធហ្នាតិ	ក្រុមហ៊ុនស្ថិតក្រោមភាគទុនិកធំបំផុតតែមួយ
គណៈគ្រប់គ្រងសំខាន់ៗ	រាល់អភិបាលនៃធនាគារ ដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ដែលទាក់ទងទៅនឹងទិសដៅ យុទ្ធសាស្ត្រ និងបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ (រួមបញ្ចូលទាំងសមាជិកគ្រួសារ)

### ឥណទាន និងបុរេប្រទានផ្តល់ដល់ភាគីសម្ព័ន្ធហ្នាតិ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>ឥណទាន និងបុរេប្រទាន</b>	<b>៧៧៦.៣៥៦</b>	<b>៣.១៦២.៨៧៤</b>	<b>១.២៣៧.១៤២</b>	<b>៥.០០៤.២៤០</b>

### ប្រាក់បញ្ញើរបស់ភាគីសម្ព័ន្ធហ្នាតិ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១.២៦០.៤៤៦	៥.១៣៥.០៥៧	១.៦៧៧.៤១០	៦.៧៨៥.១២៣
ប្រាក់បញ្ញើរបស់អតិថិជន	៥៥.៥៩៦	២២៦.៤៩៩	១៣៤.៥១៤	៥៤៤.១០៩
	<b>១.៣១៦.០៤២</b>	<b>៥.៣៦១.៥៥៦</b>	<b>១.៨១១.៩២៤</b>	<b>៧.៣២៩.២៣២</b>

### បុរេប្រទានសម្រាប់ការវិនិយោគអនាគត

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>បុរេប្រទានសម្រាប់ការវិនិយោគអនាគត</b>	<b>-</b>	<b>-</b>	<b>៤៧.៣០០.០០០</b>	<b>១៩១.៣២៨.៥០០</b>

**ការបង់មុនឱ្យភាគទុនិក**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)
<b>លោក យឹម លក្ខណ៍</b>	<b>២០.០០០.០០០</b>	<b>៨១.៤៨០.០០០</b>	<b>២០.០០០.០០០</b>	<b>៨០.៩០០.០០០</b>

**លាភការរបស់បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)
<b>ប្រាក់ខែ និងអត្ថប្រយោជន៍</b>	<b>៥៦៨.៧៥៧</b>	<b>២.៣១៣.៧០៣</b>	<b>៥៣៨.៣៣០</b>	<b>២.១៩៤.៧៧១</b>

**៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

**ក. សេចក្តីផ្តើម និងទស្សនៈទូទៅ**

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗ ខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ។

**មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច**

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានការទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម និងទទួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យ គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់លក្ខណៈ និងវិភាគហានិភ័យ ដែលធនាគារ បានប្រឈមដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារ តាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុង គោលបំណងអភិវឌ្ឍត្រួតពិនិត្យដែលមានវិន័យ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលបុគ្គលិកទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ ។



**ខ. ហានិភ័យឥណទាន**

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជនឬភាគីម្ខាងទៀត មិនមានលទ្ធភាព បំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានដល់ អតិថិជនធនាគារនានា និងការវិនិយោគលើបំណុល។ សម្រាប់គោលបំណងរាយការណ៍អំពីការគ្រប់គ្រងហានិភ័យឥណទាន ធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម ឧទាហរណ៍ហានិភ័យតាមកាតព្វកិច្ចរបស់ បុគ្គលម្នាក់ៗតាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច។

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្លី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ច លើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន ។

**ការគ្រប់គ្រងហានិភ័យឥណទាន**

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការឥណទានធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ នាយកដ្ឋានឥណទាន ដោយឡែកត្រូវរាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម៖

- ការរៀបចំគោលនយោបាយឥណទាន ក្នុងការពិគ្រោះយោបល់ជាមួយអង្គការអាជីវកម្មដែលរួមមានតម្រូវការ ទ្រព្យបញ្ចាំ ការវាយតម្លៃឥណទាន ការដាក់ចំណាត់ថ្នាក់ហានិភ័យ និងការធ្វើរបាយការណ៍ ការរៀបចំឯកសារ និងនីតិវិធីនៃច្បាប់ និងអនុលោមតាមតម្រូវការបទប្បញ្ញត្តិ និងច្បាប់។
- ការបង្កើតរចនាសម្ព័ន្ធសិទ្ធិអំណាច សម្រាប់ការអនុម័ត និងបន្តឥណទាន។ ដែនកំណត់នៃសិទ្ធិអំណាច ត្រូវបាន ចាត់ចែងសម្រាប់មន្ត្រីឥណទាននៃអង្គការអាជីវកម្ម។ ឥណទានដែលមានទំហំធំ តម្រូវឱ្យមានការអនុម័តពីផ្នែកឥណទានធនាគារ ប្រធានផ្នែកឥណទាន គណៈកម្មាធិការឥណទាន ឬក្រុមប្រឹក្សាភិបាល។
- ធ្វើការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យឥណទាន៖ អ្នកគ្រប់គ្រងឥណទានរបស់ធនាគារវាយតម្លៃហានិភ័យ ឥណទានដែលហួសកម្រិតកំណត់ មុនពេលដែលឥណទាននានាត្រូវបានផ្តល់ជូន អតិថិជនដោយអង្គការអាជីវកម្ម ដែលពាក់ព័ន្ធ។ ការបន្ត និងការពិនិត្យឡើងវិញនៃឥណទានគឺស្ថិតនៅក្រោមដំណើរការត្រួតពិនិត្យដូចគ្នា។
- កម្រិតលើការប្រឈម ដែលកើតពីដៃគូភាគី ភូមិសាស្ត្រ និងឧស្សាហកម្ម ( សម្រាប់ឥណទាន និងបុរេប្រទាន ការធានាហិរញ្ញវត្ថុ និងការប្រឈមប្រហាក់ប្រហែល ) និងដោយអ្នកចេញប័ណ្ណ ការចាត់ថ្នាក់ឥណទាន ហានិភ័យ ទិដ្ឋភាពវាយតម្លៃ និងតំបន់ ( សម្រាប់មូលបត្រវិនិយោគ )។
- ការអភិវឌ្ឍន៍ និងការការពារ ចំណាត់ថ្នាក់ហានិភ័យរបស់ធនាគារ ដើម្បីបង្ហាញពីចំណាត់ថ្នាក់ដោយផ្អែកតាមកម្រិត ហានិភ័យនៃការមិនទូទាត់សង។ ក្របខណ្ឌកំណត់ហានិភ័យបច្ចុប្បន្នរួមមាន ៥ ថ្នាក់ ដែលឆ្លុះបញ្ចាំងពីកម្រិតខុសៗ គ្នានៃហានិភ័យ។ ការទទួលខុសត្រូវចំពោះការកំណត់ចំណាត់ថ្នាក់ហានិភ័យ គឺអាស្រ័យលើការអនុម័តចុងក្រោយ ដោយនាយកប្រតិបត្តិ ឬគណៈកម្មាធិការ ប្រសិនបើសមរម្យ។ ចំណាត់ថ្នាក់ហានិភ័យ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ ជាប្រចាំ ដោយអ្នកគ្រប់គ្រងហានិភ័យរបស់ធនាគារ។
- ការអភិវឌ្ឍ និងរក្សាដំណើរការរបស់ធនាគារសម្រាប់វាស់វែង ECL៖ នេះរួមបញ្ចូលទាំងដំណើរការសម្រាប់៖
  - » ការអនុម័តដំបូង ការបញ្ជាក់ពីភាពត្រឹមត្រូវ និងការធ្វើតេស្តទិន្នន័យថយក្រោយ ( Back - testing ) នៃម៉ូដែល ដែលបានប្រើ
  - » កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទានជាសារវន្ត និងការបង្កើតព័ត៌មាននៃការប្រមើលអនាគត។
- ការពិនិត្យឡើងវិញនូវអនុលោមភាព របស់អង្គការអាជីវកម្ម ទៅនឹងកម្រិតហានិភ័យដែលបានព្រមព្រៀងរួមទាំង សហគ្រាសដែលបានជ្រើសរើស ហានិភ័យប្រទេស និងប្រភេទផលិតផល។ របាយការណ៍ទៀងទាត់ស្តីពីគុណភាព ឥណទាន ត្រូវបានផ្តល់ជូនដល់អ្នកគ្រប់គ្រងឥណទានរបស់ធនាគារ ដែលអាចតម្រូវឱ្យមានវិធានការកែតម្រូវ សមស្របដែលត្រូវអនុវត្ត។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ដែលមានការប៉ាន់ស្មានសំវិធានធនលើ ECL។
- ការផ្តល់ជំនួយ ការណែនាំ និងជំនាញឯកទេស ដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឱ្យមាន ប្រសិទ្ធភាពបំផុតនៅទូទាំងធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

- អង្គការអាជីវកម្មនីមួយៗ តម្រូវឱ្យអនុវត្តគោលនយោបាយ និងនីតិវិធីឥណទានរបស់ធនាគារដោយមានការអនុម័តពីអាជ្ញាធរឥណទានដើម្បីធ្វើសិទ្ធិពីគណៈកម្មាធិការឥណទានធនាគារ។ អង្គការអាជីវកម្មនីមួយៗ មានប្រធានផ្នែកហានិភ័យឥណទាន ដែលរាយការណ៍អំពីបញ្ហាទាក់ទងនឹងឥណទានដល់អ្នកគ្រប់គ្រងមូលដ្ឋាន និងគណៈកម្មាធិការឥណទានធនាគារ។ អង្គការអាជីវកម្មនីមួយៗ ទទួលខុសត្រូវចំពោះគុណភាព និងដំណើរការនៃផលបត្រឥណទានរបស់ខ្លួន និង ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យឥណទានទាំងអស់នៅក្នុងផលបត្ររបស់ខ្លួនរួមទាំងបែបបទ ដែលមានការអនុម័តពីការិយាល័យកណ្តាល។

សវនកម្មផ្ទៃក្នុងនៃអង្គការអាជីវកម្ម និងដំណើរការរបស់អ្នកគ្រប់គ្រងឥណទានធនាគារត្រូវបានធ្វើដោយសវនកម្មផ្ទៃក្នុង។

**ការប្រមូលផ្តុំហានិភ័យ**

ក្រុមប្រឹក្សាភិបាលធនាគារបានបង្កើត គណៈកម្មាធិការឥណទានរបស់ធនាគារសម្រាប់ត្រួតពិនិត្យទៅលើហានិភ័យឥណទាន។ អគ្គនាយកដ្ឋានឥណទានរបស់ធនាគារដាច់ដោយឡែករាយការណ៍ទៅកាន់គណៈកម្មាធិការឥណទានរបស់ធនាគារដែលទទួលខុសត្រូវទៅលើការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារបូករួម និងខាងក្រោម។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទានក្នុងតារាងតុល្យការ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹង ឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាភាព ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

**ការប្រឈមនឹងប្រភេទហានិភ័យឥណទាន**

	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការដាក់ ទ្រព្យបញ្ចាំ/ ការពង្រឹង ឥណទាន	ផ្នែកខ្លះនៃ ទ្រព្យបញ្ចាំ/ ការពង្រឹង ឥណទាន	មិនមានការ ធានា និងគ្មាន ទ្រព្យបញ្ចាំ/ ការពង្រឹង ឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	%	%	%

**ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

**ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**

សាច់ប្រាក់ - ដុល	១១៩.៤៩៣.៤២៥	៤៨៦.៨១៦.២១៣	-	-	១០០%
ប្រាក់បញ្ញើជាមួយធនាគារនានា - ដុល	៥.៥៤២.០៦១	២២.៥៧៨.៣៥៧	-	-	១០០%
ប្រាក់តម្កល់បទប្បញ្ញត្តិ	២៥.៨៧១.១៣៦	១០៥.៣៩៩.០០៨	-	-	១០០%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	១៤៦.១២០.១២៣	៥៩៥.២៩៣.៣៨១	៨៣%	-	១៧%
ការវិនិយោគផ្សេងៗ - ដុល	២៣.៤១១.១២៨	៩៥.៣៧៦.៩៣៥	-	-	១០០%
ប្រាក់តម្កល់ធានា	៨៣៨.៤៨១	៣.៤១៥.៩៧២	-	-	១០០%
<b>សរុប</b>	<b>៣២១.២៧៦.៣៥៤</b>	<b>១.៣០៨.៨៧៩.៨៦៦</b>			

**ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**

បំណុលយថាភាព	៤០០.០០០	១.៦២៩.៦០០	៩៩.៨%	-	០.២%
កិច្ចសន្យា	៥.០៦០.៥១៤	២០.៦១៦.៥៣៤	០.២%	-	៩៩.៨%
<b>សរុប</b>	<b>៥.៤៦០.៥១៤</b>	<b>២២.២៤៦.១៣៤</b>	<b>៨%</b>		<b>៩២%</b>

**ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**

សាច់ប្រាក់ - ដុល	៦៨.៣៩៨.៣៨៩	២៧៦.៦៧១.៤៨៣	-	-	១០០%
ប្រាក់បញ្ញើជាមួយធនាគារនានា - ដុល	៦.៤០៥.៨៧៥	២៥.៩១១.៧៦៤	-	-	១០០%
ប្រាក់តម្កល់បទប្បញ្ញត្តិ	២០.៧៧១.១៨០	៨៤.០១៩.៤២៣	-	-	១០០%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	៧៤.៦៣៥.១៩២	៣០១.៨៩៩.៣៥២	៨៣%	-	១៧%
ការវិនិយោគផ្សេងៗ - ដុល	២៣.២៦៦.៣៧៧	៩៤.១១២.៤៩៥	-	-	១០០%
ប្រាក់តម្កល់ធានា	៥០៤.៨៧១	២.០៤២.២០៣	-	-	១០០%
<b>សរុប</b>	<b>១៩៣.៩៨១.៨៨៤</b>	<b>៧៨៤.៦៥៦.៧២០</b>			

**ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**

បំណុលយថាភាព	៤០០.០០០	១.៦១៨.០០០	១០០%	-	-
កិច្ចសន្យា	១.២៨៩.៦០២	៥.២១៦.៤៤០	៨០%	-	២០%
<b>សរុប</b>	<b>១.៦៨៩.៦០២</b>	<b>៦.៨៣៤.៤៤០</b>			

**ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម**

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ប្រាក់បញ្ញើ		ឥណទាន និង		ប្រាក់តម្កល់បទ ប្បញ្ញត្តិ	ប្រាក់តម្កល់ ធានា	សរុប
	សាច់ប្រាក់ - ដុល	ធានា - ដុល	បុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	ការវិនិយោគផ្សេង ៗ - ដុល			
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ទូរគមនាគមន៍	-	-	១៤.០៧០.៤៨០	-	-	-	១៤.០៧០.៤៨០
សណ្ឋាគារ និង គោដីយដ្ឋាន	-	-	៤៩៥.៨១៣	-	-	-	៤៩៥.៨១៣
អចលនទ្រព្យ	-	-	១០១.៩៩៦.៤២៣	-	-	-	១០១.៩៩៦.៤២៣
ការសាងសង់	-	-	៤.៧៧៤.៣៧៣	-	-	-	៤.៧៧៤.៣៧៣
គ្រឹះស្ថានហិរញ្ញវត្ថុ	១១៩.៤៩៣.៤២៥	៥.៥៤២.០៦១	-	-	-	-	១២៥.០៣៥.៤៨៦
ឥណទានបុគ្គលិក	-	-	១.១០៧.៥៤៨	-	-	-	១.១០៧.៥៤៨
ផ្សេងៗ	-	-	២៣.៦៧៥.៤៨៦	២៣.៤១១.១២៨	២៥.៨៧១.១៣៦	៨៣៨.៤៨១	៧៣.៧៩៦.២៣១
<b>សរុប</b>	<b>១១៩.៤៩៣.៤២៥</b>	<b>៥.៥៤២.០៦១</b>	<b>១៤៦.១២០.១២៣</b>	<b>២៣.៤១១.១២៨</b>	<b>២៥.៨៧១.១៣៦</b>	<b>៨៣៨.៤៨១</b>	<b>៣២១.២៧៦.៣៥៤</b>
<b>សរុប (ពាន់រៀល - កំណត់សម្គាល់ ២.៤)</b>	<b>៤៨៦.៨១៦.២១៣</b>	<b>២២.៥៧៨.៣៥៧</b>	<b>៥៩៥.២៩៣.៣៨១</b>	<b>៩៥.៥៧៦.៩៣៥</b>	<b>១០៥.៣៩៩.០០៨</b>	<b>៣.៤១៥.៩៧២</b>	<b>១.៣០៨.៨៧៩.៨៦៦</b>

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ប្រាក់បញ្ញើ		ឥណទាន និង		ប្រាក់តម្កល់បទ ប្បញ្ញត្តិ	ប្រាក់តម្កល់ ធានា	សរុប
	សាច់ប្រាក់ - ដុល	ធានា - ដុល	បុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	ការវិនិយោគផ្សេង ៗ - ដុល			
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ទូរគមនាគមន៍	-	-	១៩.០៤១.១៥៣	-	-	-	១៩.០៤១.១៥៣
ពាណិជ្ជកម្ម	-	-	៣៩៧.៤៩៤	-	-	-	៣៩៧.៤៩៤
អចលនទ្រព្យ	-	-	២៩.៣១២.២៦២	-	-	-	២៩.៣១២.២៦២
ការសាងសង់	-	-	៤.៧៩៩.៧៣៥	-	-	-	៤.៧៩៩.៧៣៥
គ្រឹះស្ថានហិរញ្ញវត្ថុ	៦៨.៣៩៨.៣៨៩	៦.៤០៥.៨៧៥	-	-	២០.៧៧១.១៨០	-	៩៥.៥៧៥.៤៤៤
ឥណទានបុគ្គលិក	-	-	១.៣០៤.១២៨	-	-	-	១.៣០៤.១២៨
ផ្សេងៗ	-	-	១៩.៧៨០.៤២០	២៣.២៦៦.៣៧៧	-	៥០៤.៨៧១	៤៣.៥៥១.៦៦៨
<b>សរុប</b>	<b>៦៨.៣៩៨.៣៨៩</b>	<b>៦.៤០៥.៨៧៥</b>	<b>៧៤.៦៣៥.១៩២</b>	<b>២៣.២៦៦.៣៧៧</b>	<b>២០.៧៧១.១៨០</b>	<b>៥០៤.៨៧១</b>	<b>១៩៣.៩៨១.៨៨៤</b>
<b>សរុប (ពាន់រៀល - កំណត់សម្គាល់ ២.៤)</b>	<b>២៧៦.៦៧១.៤៨៣</b>	<b>២៥.៩១១.៧៦៤</b>	<b>៣០១.៨៩៩.៣៥២</b>	<b>៩៤.១១២.៤៩៥</b>	<b>៨៤.០១៩.៤២៣</b>	<b>២.០៤២.២០៣</b>	<b>៧៨៤.៦៥៦.៧២០</b>

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន និងទំនាក់ទំនង និងការប្រឈមទៅនឹងហានិភ័យឥណទាន និងបុរេប្រទានធំៗ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.៤)
<b>វិភាគតាមនិវាសដ្ឋាន៖</b>				
និវាសនជន	១៤៦.១២០.១២៣	៥៩៥.២៩៣.៣៨១	៧៤.៦៣៥.១៩២	៣០១.៨៩៩.៣៥២
<b>វិភាគតាមទំនាក់ទំនង៖</b>				
អតិថិជនខាងក្រៅ	១៤៤.២៣៦.២១៩	៥៨៧.៦១៨.៣៥៦	៧២.០៩៣.៩២១	២៩១.៦១៩.៩១១
ឥណទានបុគ្គលិក	១.១០៧.៥៤៨	៤.៥១២.១៥១	១.៣០៤.១២៩	៥.២៧៥.២០២
សម្ព័ន្ធព្យាបាល	៧៧៦.៣៥៦	៣.១៦២.៨៧៤	១.២៣៧.១៤២	៥.០០៤.២៣៩
	<b>១៤៦.១២០.១២៣</b>	<b>៥៩៥.២៩៣.៣៨១</b>	<b>៧៤.៦៣៥.១៩២</b>	<b>៣០១.៨៩៩.៣៥២</b>
<b>តាមហានិភ័យ៖</b>				
ហានិភ័យទំហំធំ ( *)	១០៦.៦៧៩.៩៨៦	៤៣៤.៦១៤.២៦៣	៣៦.០១៧.៤៧៥	១៤៥.៦៩០.៦៨៧
មិនមែនហានិភ័យទំហំធំ	៣៩.៤៤០.១៣៧	១៦០.៦៧៩.១១៨	៣៨.៦១៧.៧១៧	១៥៦.២០៨.៦៦៥
	<b>១៤៦.១២០.១២៣</b>	<b>៥៩៥.២៩៣.៣៨១</b>	<b>៧៤.៦៣៥.១៩២</b>	<b>៣០១.៨៩៩.៣៥២</b>
<b>តាមស្ថានភាពឥណទាន៖</b>				
រៀបចំឡើងវិញ ( ** )	១.៧០៦.៦០៥	៦.៩៥២.៧០៩	៥.៦៧៤.៣៣៧	២២.៩៥២.៦៩៣
មិនរៀបចំឡើងវិញ	១៤៤.៤១៣.៥១៨	៥៨៨.៣៤០.៦៧២	៦៨.៩៦០.៨៥៥	២៧៨.៩៤៦.៦៥៩
	<b>១៤៦.១២០.១២៣</b>	<b>៥៩៥.២៩៣.៣៨១</b>	<b>៧៤.៦៣៥.១៩២</b>	<b>៣០១.៨៩៩.៣៥២</b>

( \*) ហានិភ័យទំហំធំ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានដែលតែមួយដែលមានចំនួនលើសពី ១០% នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះ គឺខ្ពស់ជាងឥណទាន ឬកិច្ចសន្យា ដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

( \*\*) ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដើម្បីផ្តល់ការអនុគ្រោះដល់សមភាគីដែលមានស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ។



**ទ្រព្យបញ្ចាំ**

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីខុបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានាការសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រមហានិភ័យទាំងនោះ ទំនងអាចទាបជាង ដោយសារតែការកាត់កងទ្រព្យបញ្ចាំការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម៖

**សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារនានា និងការវិនិយោគផ្សេងៗ**

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

**ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា**

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេសហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

**ទ្រព្យបញ្ជី (ត)**

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

**ទ្រព្យបញ្ជី/ការពង្រឹងឥណទាន**

	ទ្រព្យសកម្ម		គណនីសន្សំមានកាលកំណត់		ឥណទានពុំមានការធានា		សរុប
	ទ្រព្យ	ចល័ត	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ផ្សេងៗ	ដុល្លារអាមេរិក	
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>							
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	១២១.៦០០.១២៣	-	-	-	២៤.៥២០.០០០	១៤៦.១២០.១២៣	
បំណុលយថាភាព	-	-	៤០០.០០០	-	-	៤០០.០០០	
កិច្ចសន្យា	១០.៤៤១	-	-	-	៥.០៥០.០៧៣	៥.០៦០.៥១៤	
	<b>១២១.៦១០.៥៦៤</b>	<b>-</b>	<b>៤០០.០០០</b>	<b>-</b>	<b>២៩.៥៧០.០៧៣</b>	<b>១៥១.៥៨០.៦៣៧</b>	
<b>សមមូលពាន់រៀល (កំណត់សម្គាល់ ២.៤)</b>	<b>៤៩៥.៤៤១.៤៣៨</b>	<b>-</b>	<b>១.៦២៩.៦០០</b>	<b>-</b>	<b>១២០.៤៦៨.៤៧៧</b>	<b>៦១៧.៥៦៩.៥១៥</b>	
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>							
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	៦២.១៦៤.២៣១	-	-	-	១២.៤៧០.៩៦១	៧៤.៦៣៥.១៩២	
បំណុលយថាភាព	-	-	៤០០.០០០	-	-	៤០០.០០០	
កិច្ចសន្យា	១.០២៩.៣៦៥	-	-	-	២៦០.២៣៧	១.២៨៩.៦០២	
	<b>៦៣.១៩៣.៥៩៦</b>	<b>-</b>	<b>៤០០.០០០</b>	<b>-</b>	<b>១២.៧៣១.១៩៨</b>	<b>៧៦.៣២៤.៧៩៤</b>	
<b>សមមូលពាន់រៀល (កំណត់សម្គាល់ ២.៤)</b>	<b>២៥៥.៦១៨.០៩៦</b>	<b>-</b>	<b>១.៦១៨.០០០</b>	<b>-</b>	<b>៥១.៤៩៧.៦៩៦</b>	<b>៣០៨.៧៣៣.៧៩២</b>	

**គុណភាពនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល**

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាព ឥណទានដូចខាងក្រោម៖

**ឥណទានធម្មតា៖**

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្មលំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

**ឥណទានឃ្នាំមើល៖**

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវា បង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬ ស្ថានភាព ហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សង នាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យ៉ឺននៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

**ឥណទានក្រោមស្តង់ដារ៖**

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារ គ្រប់គ្រាន់ ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឱ្យចំទៅប្រភពដើមនៃ ការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំ ដូចជាលក់ទ្រព្យបញ្ចាំ ជាដើម។

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូ ភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង / ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បី បំពេញការ ទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយ ស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី ។

**ឥណទានជាប់សង្ស័យ៖**

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែល ការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការ សង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់ខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បាន កំណត់ សម្រាប់ពេលនេះក៏ដោយ។

**ឥណទានខាតបង់៖**

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមាន ចំនួនតិចតួច ឬប្រមូលមិនបានសោះ ។

**ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន**

ធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ ៣ ដំណាក់កាល	ដំណាក់កាលទី ១ ដំណើរការ	ដំណាក់កាលទី ២ ក្រោមដំណើរការ	ដំណាក់កាលទី ៣ មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងទុកបាត់បង់	រំពឹងទុកបាត់បង់រយៈពេល ១២ ខែ	រំពឹងទុកបាត់បង់ពេញ អាយុកាល	រំពឹងទុកបាត់បង់ពេញ អាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាព
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងដុល

ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅរួមមាន ការវិញកអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ លើការរំពឹងទុកលើការខាតបង់ឥណទាន រយៈពេល ១២ ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី ១ ខណៈការរំពឹងទុកលើការខាតបង់ ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី ២ និងដំណាក់កាលទី ៣។ នាការិយបរិច្ឆេទវាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

**ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)**

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករណ៍នៃការយឺតយ៉ាវ
១	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ ៣០ ថ្ងៃ	ដំណើរការ
២	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	៣០ ដល់ ៩០ ថ្ងៃ	ក្រោមដំណើរការ
៣	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	៩០ ដល់ ១៨០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	១៨០ ដល់ ៣៦០ ថ្ងៃ	
		ឥណទានខាតបង់	លើសពី ៣៦០ ថ្ងៃ	

**ឥណទានរយៈពេលខ្លី (១ ឆ្នាំ ឬតិចជាង)**

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករណ៍នៃការយឺតយ៉ាវ
១	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ ១៤ ថ្ងៃ	ដំណើរការ
២	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	១៥ ដល់ ៣០ ថ្ងៃ	ក្រោមដំណើរការ
៣	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	៣១ ដល់ ៦០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	៦១ ដល់ ៩០ ថ្ងៃ	
		ឥណទានខាតបង់	លើសពី ៩១ ថ្ងៃ	

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការ បែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ គណនីត្រូវចាត់ថ្នាក់នៅដំណាក់កាលទី ២។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័ត នៅពេលដែលវាមិនតម្រូវឱ្យមាន លក្ខណៈវិនិច្ឆ័យជាជំហានៗ។ នៅក្នុងករណីនេះវានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី ១) ឬឥណទាន មិនដំណើរការ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលររបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

	<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម</b>				
ឥណទានធម្មតា	១៤២.៥៦៧.៦២៥	-	-	១៤២.៥៦៧.៦២៥
ឥណទានឃ្នាំមើល	-	២.០៤៩.៤៥៧	-	២.០៤៩.៤៥៧
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	១.៥០៣.០៤១	១.៥០៣.០៤១
តម្លៃយោង	១៤២.៥៦៧.៦២៥	២.០៤៩.៤៥៧	១.៥០៣.០៤១	១៤៦.១២០.១២៣
សំវិធានធនខាតបង់	( ៤០៤.៨៧៩ )	( ២១.៧៤៣ )	( ៩៨៣.៨០៩ )	( ១.៤១០.៤៣១ )
ចំនួនទឹកប្រាក់យោង	១៤២.១៦២.៧៤៦	២.០២៧.៧១៤	៥១៩.២៣២	១៤៤.៧០៩.៦៩២
សមមូលពាន់រៀល (កំណត់សម្គាល់ ២.៤)	៥៧៩.១៧១.០២៧	៨.២៦០.៩០៧	២.១១៥.៣៥១	៥៨៩.៥៤៧.២៨៥

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន តាមរំលស់ថ្លៃដើម</b>				
ឥណទានធម្មតា	៧៤.៦៣៥.១៩២	-	-	៧៤.៦៣៥.១៩២
ឥណទានឃ្នាំមើល	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-
តម្លៃយោង	៧៤.៦៣៥.១៩២	-	-	៧៤.៦៣៥.១៩២
សំវិធានធនខាតបង់	( ១២៧.១០០ )	-	-	( ១២៧.១០០ )
ចំនួនទឹកប្រាក់យោង	៧៤.៥០៨.០៩២	-	-	៧៤.៥០៨.០៩២
សមមូលពាន់រៀល ( កំណត់សម្គាល់ ២.៤ )	៣០១.៣៨៥.២៣២	-	-	៣០១.៣៨៥.២៣២

**ការដាក់បញ្ចូលព័ត៌មានលើការប៉ាន់ស្មានអនាគត**

ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមូលអនាគត ដោយការវាយតម្លៃទាំងលើថា តើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង ECL ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រ ឧបករណ៍ហិរញ្ញវត្ថុស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និង ឥណទានខាតបង់។

កង្វះខាតនៃទិន្នន័យចាស់ៗ និងឥណទានមួយចំនួនគឺស្ថិតនៅក្នុងដំណាក់កាលរៀបចំរចនាសម្ព័ន្ធឡើងវិញនៅឡើយ ដែលបណ្តាលមកពីផលប៉ះពាល់ពីជម្ងឺ-១៩ ធនាគារបានកំណត់ថាទស្សនវិស័យផ្នែកសេដ្ឋកិច្ចនាឆ្នាំបន្ទាប់ បានទទួលរងនូវផល ប៉ះពាល់យ៉ាងខ្លាំង ពីជម្ងឺរាតត្បាតនេះ ព្រមទាំងបានបង្កើតនូវសេនារីយ៉ូសេដ្ឋកិច្ចថ្មី ( ព្រមទាំងការខាតបង់ ) និងអនុវត្តការគ្រប់គ្រង លំនាំដើមដែល សមស្របដូចកាលបរិច្ឆេទឆ្នាំចាស់។

ធនាគារបានតែលម្អការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនដែលត្រូវបានប្រើជាធាតុចូលទៅក្នុងការវិវិញទុកលើការខាតបង់ឥណទាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្នុងគោលបំណងនៃការគណនាការវិវិញទុកលើការខាតបង់ឥណទាន ដើម្បីឆ្លុះបញ្ចាំងអំពីបរិយាកាសបច្ចុប្បន្ន ធនាគារបានពិចារណាលើសេណារីយ៉ូសេដ្ឋកិច្ចដែលបានសង្កត់ធ្ងន់ក្នុងកំឡុងពេលជំងឺរាតត្បាត COVID-១៩ ដោយពិនិត្យមើលឡើងវិញនូវលទ្ធផលនៃ ប្រូបាប៊ីលីតេ (PWO) ដើម្បីបង្កើតព្រំដែនខាងលើអព្យាក្រឹត និងក្រោម នៃ ECL។ អ្នកគ្រប់គ្រងរបស់ធនាគារ បានអនុវត្ត ទម្ងន់ប្រូបាប៊ីលីតេនៅលើសេណារីយ៉ូទាំងបីដើម្បីកំណត់ការវិវិញទុកលើការខាតបង់ឥណទាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។



**គណនីកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន**

**សំវិធានធនលើការខាតបង់**

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់ លើសំវិធានធនខាតបង់តាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ។

	<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>			
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈសំវិធានធន</b>				
នាថ្ងៃទី១ ខែមករា	១២៧,១០០	-	-	១២៧,១០០
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬបានទិញថ្មី	២៧៧,៧៧៩	២១,៧៤៣	៩៨៣,៨០៩	១,២៨២,៣២១
នាថ្ងៃទី៣១ ខែធ្នូ	៤០៤,៨៧៩	២១,៧៤៣	៩៨៣,៨០៩	១,៤១០,៤២១
នាថ្ងៃទី៣១ ខែធ្នូ សមមូលពាន់រៀល (កំណត់សម្គាល់ ២.៤)	១,៦៤៩,៤៧៧	៨៨,៥៨១	៤,០០៨,០៣៨	៥,៧៤៦,០៩៦

	<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>			
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈសំវិធានធន</b>				
នាថ្ងៃទី១ ខែមករា	៥៩.៥៨៣	-	-	៥៩.៥៨៣
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬបានទិញថ្មី	៦៧.៥១៧	-	-	៦៧.៥១៧
នាថ្ងៃទី៣១ ខែធ្នូ	១២៧.១០០	-	-	១២៧.១០០
នាថ្ងៃទី៣១ ខែធ្នូ សមមូលពាន់រៀល (កំណត់សម្គាល់ ២.៤)	៥១៤.១២០	-	-	៥១៤.១២០

**គ. ហានិភ័យទីផ្សារ**

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធននឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

## ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈ ការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបញ្ជាក់ទុន តម្លៃសមស្រប និងតម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះ ចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ៦ ខែ	> ៦ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រា
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក			ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>									
សាច់ប្រាក់ - សុទ្ធ	-	-	-	-	-	-	១១៩.៤៩៣.៤២៥	១១៩.៤៩៣.៤២៥	០%
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	-	៥.៥៤២.០៦១	-	-	-	-	-	៥.៥៤២.០៦១	២% to ៤%
ប្រាក់តម្កល់បទប្បញ្ញត្តិ	-	-	-	-	-	៧.៥០០.០០០	១៨.៣៧១.១៣៦	២៥.៨៧១.១៣៦	០% to - ០.០៤%
តំណទាន និងសិទ្ធិធានាផ្តល់ដល់អតិថិជន - សុទ្ធ	៣.០៣៥.២៥៥	៨.៩២៩.០២៨	១០.០៦៦.៧៦២	២១.៩១១.៩៧៣	៧២.៧៧៩.៣៤៧	១៥.៩៨០.២៧២	១៣.៤១៧.៤៨៦	១៤៦.១២០.១២៣	៥% to ១២%
ការវិនិយោគផ្សេងៗ - សុទ្ធ	-	-	២៣.៤១១.១២៨	-	-	-	-	២៣.៤១១.១២៨	៦%
ប្រាក់តម្កល់ធានា	-	-	-	-	-	-	៨៣៨.៤៨១	៨៣៨.៤៨១	គ្មាន
	<b>៣.០៣៥.២៥៥</b>	<b>១៤.៤៧១.០៨៩</b>	<b>៣៣.៤៧៧.៨៩០</b>	<b>២១.៩១១.៩៧៣</b>	<b>៧២.៧៧៩.៣៤៧</b>	<b>២៣.៤៨០.២៧២</b>	<b>១៥២.១២០.៥២៥</b>	<b>៣២១.២៧៦.៣៤៤</b>	
<b>បំណុលហិរញ្ញវត្ថុ</b>									
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	-	៥១៩.៧១៦	១០.២០០.៣១៥	៣.០៣៨.០៤៨	-	-	២.២៤១.៩៨០	១៦.០០០.០៥៩	២.៥%-៥%
ប្រាក់បញ្ញើពីអតិថិជន	៩៤.៧១៣.០១៣	៩.៤៤០.៣៣៦	៥៨.៩៤៨.៧៨៣	២៣.៨៩៨.៥៨៩	២៧.៣១៥.៤៣៥	-	៤៧.៦២៩.៨៦៣	២៦១.៩៤៦.០១៩	១%-១២%
បំណុលភតិសន្យា	២០.០៨០	៤០.៤៦២	៦១.៤៥៥	១១៧.៣៧០	៦៦៦.០៥៩	១.៣៦៨.៦៩៤	-	២.២៧៨.១២០	៦%
បំណុលផ្សេងៗ*	-	-	-	-	-	-	២៥១.៣៤៩	២៥១.៣៤៩	គ្មាន
	<b>៩៤.៧៣៣.០៩៣</b>	<b>១០.០០០.៥១៤</b>	<b>៦៩.២១០.៥៤៣</b>	<b>២៧.០៥៤.០០៧</b>	<b>២៧.៩៨១.៤៩៤</b>	<b>១.៣៦៨.៦៩៤</b>	<b>៥០.១២៣.១៩២</b>	<b>២៨០.៤៧១.៥៤៤</b>	
<b>សរុបតំលាតការប្រាក់</b>									
	(៩១.៦៩៧.៨៣៨)	៤.៤៧០.៥៧៥	(៣៥.៧៣២.៦៦៣)	(៥.១៤២.០៣៤)	៤៤.៧៩៧.៨៥៣	២២.១១១.៥៧៨	១០១.៩៩៧.៣៣៦	៤០.៨០៤.៨០៧	
<b>សមមូលពន្យល់ (កំណត់សម្គាល់ ២.៤)</b>									
	(៣៧៣.៥៧៦.៩៩២)	១៨.២១៣.១២៣	(១៤៥.៩៧៤.៨៦៩)	(២០.៩៤៨.៦៤៧)	១៨២.៥០៦.៤៥៣	៩០.០៨២.៥៦៩	៤១៥.៥៣៧.១៤៧	១៦៦.២៣៨.៧៨៤	

\* មិនរាប់បញ្ចូលការបង់ឱ្យអាជ្ញាធរពន្ធដារ និងការទូទាត់មុន

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	រហូតដល់ ១ ខែ					លើសពី ៥ ឆ្នាំ		ពុំមានការប្រាក់	សរុប	អត្រា ការប្រាក់
	> ១ - ៣ ខែ	> ៣ - ៦ ខែ	> ៦ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ដុល្លារអាមេរិក	ដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		%
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>										
សាច់ប្រាក់ - សុទ្ធ	-	-	-	-	-	-	៦៨.៣៩៨.៣៨៩	៦៨.៣៩៨.៣៨៩		០%
ប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ	-	៦.៤០៥.៨៧៥	-	-	-	-	-	៦.៤០៥.៨៧៥		២%-៤%
ប្រាក់តម្កល់ បទប្បញ្ញត្តិ	-	-	-	-	-	៧.៥០០.០០០	១៣.២៧១.១៨០	២០.៧៧១.១៨០		០% - ០.០៦%
ឥណទាន និង សិទ្ធិធនធានផ្តល់ ដល់ អតិថិជន - សុទ្ធ	១០.៩៩៩.៩៤៩	១៣.៦៧៧.៧០៩	១៤.៦៦៦.៥៦៣	៩.៩៩៦.១៤៩	២១.៤១៥.៦៣៩	២.១០៩.៣៥០	១.៧៧០.៨៣៣	៧៤.៦៣៥.១៩២		៥%-១២%
ការវិនិយោគ ផ្សេងៗ - សុទ្ធ	-	-	២៣.២៦៦.៣៧៧	-	-	-	-	២៣.២៦៦.៣៧៧		៦%
ប្រាក់តម្កល់ធានា	-	-	-	-	-	-	៥០៤.៨៧១	៥០៤.៨៧១		គ្មាន
	១០.៩៩៩.៩៤៩	២០.០៨៣.៥៨៤	៣៧.៩៣២.៩៤០	៩.៩៩៦.១៤៩	២១.៤១៥.៦៣៩	៩.៦០៩.៣៥០	១៣១.២៤៥.២៧៣	២៤១.២៤១.៤៨៤		
<b>បំណុលហិរញ្ញវត្ថុ</b>										
ប្រាក់បញ្ញើពី ធនាគារផ្សេងៗ	-	៥២០.៧៥៤	៣.០០៧.៦០៣	៣.០៣៨.០៤៧	-	-	៩.១១៤.០៩៦	១៥.៦៨០.៥០០		០%- ២,៧៥%
ប្រាក់បញ្ញើពី អតិថិជន	៧៣.៥០៤.៩៩៨	១៧.៦៧២.៤០៦	៤៧.០៦៥.៧៩២	១៩.៨៨៩.០៩០	២.៩៨៨.១៧៣	-	១៣.២៥៩.៧០០	១៧៤.៣៨០.១៥៩		០%- ៦,២៥%
បំណុលភតិសន្យា	១៨.៤៨២	៣៧.១៨៩	៨៤.១៥៦	១១៥.៦៩៩	៧០៦.០៨៦	១.៥៤៥.៨១៩	-	២.៥០៧.៨៣១		៦%
បំណុលផ្សេងៗ*	-	-	-	-	-	-	៤៤០.៣០៩	៤៤០.៣០៩		គ្មាន
	៧៣.៥២៣.៤៨០	១៨.២៣០.៣៤៩	៥០.១៥៧.៥៥១	២៣.០៤២.៨៣៦	៣.៦៩៩.៩៧២	១.៥៤៥.៨១៩	២២.៨១៤.១០៥	១៩៣.០០៨.៣៩៩		
<b>សរុបគំណត់ ការប្រាក់</b>										
	(៦២.៥២៣.៥៣១)	១.៨៥៣.២៣៥	(១២.២២៥.៦១១)	(១៣.០៤៦.៦៨៧)	១៧.៧២១.៣៨០	៨.០៦៣.៥៣១	១០៨.៤៣១.១៦៨	៤៨.២៧៣.៤៨៥		
<b>សមមូលពាន់រៀល (តំណក់សម្គាល់ ២.៤)</b>										
	(២៥២.៩០៧.៦៨៣)	៧.៤៩៩.៣៣៦	(៤៥.៤៥២.៩៩៨)	(៥២.៧៧៣.៨៤៩)	៧១.៦៨២.៩៩២	៣២.៦១៦.៩៨៣	៤៣៨.៦០៤.០៧៥	១៩៥.២៦៦.២៤៧		

**ហានិភ័យរូបិយប័ណ្ណបរទេស**

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

**ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ**

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ប្រភេទនៃរូបិយប័ណ្ណ			
	ពាន់រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ - ដុល	៣៩៨.៥៧៤	១១៩.០៦៨.៦០៨	២៦.២៤៣	១១៩.៤៩៣.៤២៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	-	៥.៥៤២.០៦១	-	៥.៥៤២.០៦១
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	៦.១៣៦	២៥.៨៦៥.០០០	-	២៥.៨៧១.១៣៦
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	១៤.១៧៤.៤៧០	១៣១.៩៤៥.៦៥៣	-	១៤៦.១២០.១២៣
ការវិនិយោគផ្សេងៗ - ដុល	-	២៣.៤១១.១២៨	-	២៣.៤១១.១២៨
ប្រាក់តម្កល់ធានា	-	៨៣៨.៤៨១	-	៨៣៨.៤៨១
	<b>១៤.៥៧៩.១៨០</b>	<b>៣០៦.៦៧០.៩៣១</b>	<b>២៦.២៤៣</b>	<b>៣២៧.៤៧៦.៣៥៤</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	៣០.៨៩២	២៦១.៩១៥.១២៧	-	២៦១.៩៤៦.០១៩
ប្រាក់បញ្ញើពីអតិថិជន	៨៣៩	១៥.៩៩៩.២២០	-	១៦.០០០.០៥៩
បំណុលភតិសន្យា	-	២.២៧៤.១២០	-	២.២៧៤.១២០
បំណុលផ្សេងៗ*	-	២៥១.៣៤៩	-	២៥១.៣៤៩
	<b>៣១.៧៣១</b>	<b>១៩០.៤៤៩.៧១៦</b>	<b>-</b>	<b>២៨០.៤៧១.៥៤៤</b>
<b>ស្ថានភាពទ្រព្យសកម្មសុទ្ធ</b>	<b>១៤.៥៤៧.៣១៣</b>	<b>១១៦.២២១.២១៥</b>	<b>២៦.២៤៣</b>	<b>៤០.៨០៤.៨០៧</b>
<b>សមមូលពាន់រៀល (កំណត់សម្គាល់ ២.៤)</b>	<b>៥៩.២៤១.៣០៩</b>	<b>៤៦៣.២៨៥.២៥០</b>	<b>១០៦.៩១៤</b>	<b>១៦៦.៦៣៣.៧៧៤</b>

**ប្រភេទនៃវិធីប័ណ្ណ**

**សមមូលដុល្លារអាមេរិក**

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ពាន់រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ - ដុល	២២៦.៨៣៣	៦៨.១៥៣.៨៤៥	១៧.៧១១	៦៨.៣៩៨.៣៨៩
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-ដុល	-	៦.៤០៥.៨៧៥	-	៦.៤០៥.៨៧៥
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	៦.១៨០	២០.៧៦៥.០០០	-	២០.៧៧១.១៨០
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	១០២.៨១១	៧៤.៥៣២.៣៨១	-	៧៤.៦៣៥.១៩២
ការវិនិយោគផ្សេងៗ - ដុល	-	២៣.២៦៦.៣៧៧	-	២៣.២៦៦.៣៧៧
ប្រាក់តម្កល់ធានា	-	៥០៤.៨៧១	-	៥០៤.៨៧១
	<b>៣៣៥.៨២៤</b>	<b>១៩៣.៦២៨.៣៨៩</b>	<b>១៧.៧១១</b>	<b>១៩៣.៩៨១.៨៨៤</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	-	១៥.៦៨០.៥០០	-	១៥.៦៨០.៥០០
ប្រាក់បញ្ញើពីអតិថិជន	៤៨.៨៧០	១៧៤.៣៣១.២៨៩	-	១៧៤.៣៨០.១៥៩
បំណុលភតិសន្យា	-	២.៥០៧.៤៣១	-	២.៥០៧.៤៣១
បំណុលផ្សេងៗ *	-	៤៤០.៣០៩	-	៤៤០.៣០៩
	<b>៤៨.៨៧០</b>	<b>១៩២.៩៥៩.៥២៩</b>	<b>-</b>	<b>១៩៣.០០៨.៣៦៩</b>
<b>ស្ថានភាពទ្រព្យសកម្មសុទ្ធ</b>	<b>២៨៦.៩៩៤</b>	<b>៦៦៨.៨២០</b>	<b>១៧.៧១១</b>	<b>៩៧៣.៥២៥</b>
<b>សមមូលពាន់រៀល (កំណត់សម្គាល់ ២.៤)</b>	<b>១.១៦០.៧២៩</b>	<b>២.៧០៥.៣៧៧</b>	<b>៧១.៦៤១</b>	<b>៣.៩៣៧.៧៤៧</b>

\* មិនរាប់បញ្ចូលការបង់ឱ្យអាជ្ញាធរពន្ធដារ និងការទូទាត់មុន

**ការវិភាគវិញ្ញាច**

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ ធនាគារនាកាលបរិច្ឆេទវាយការណ៍ ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង ៥% នៃស្ថានភាពដំបូងសុទ្ធ ត្រូវបានបង្ហាញ ជាប្រិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម ផ្សេងៗ) ៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	- ១% រំលស់ ដុល្លារអាមេរិក	+ ១% ការកើនឡើង ដុល្លារអាមេរិក	- ១% រំលស់ ដុល្លារអាមេរិក	+ ១% ការកើនឡើង ដុល្លារអាមេរិក
ខ្មែររៀល	( ១៤៥.៤១៣ )	១៤៥.៤១៣	( ២.៨០៨ )	២.៨០៨
ផ្សេងៗ	( ២៦២ )	២៦២	( ១៧៧ )	១៧៧
	( ១៤៥.៦៧៥ )	១៤៥.៦៧៥	( ២.៩៨៥ )	២.៩៨៥
<b>សមមូលពាន់រៀល (កំណត់សម្គាល់ ២.៤)</b>	<b>( ៥៩៣.៤៨០ )</b>	<b>៥៩៣.៤៨០</b>	<b>( ១២.០៧៤ )</b>	<b>១២.០៧៤</b>

**យ. ហានិភ័យសាច់ប្រាក់ងាយស្រួល**

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ របស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួលកើតឡើងពី ភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

**ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល**

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុល ដែលទទួលខុសត្រូវក្នុងការបង្កើត គោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ។ តម្រូវការទ្រព្យសកម្មងាយស្រួល អប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថាអនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបាន កម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើ របស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗ នោះទេ។



នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ៦ ខែ	> ៦ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើរបស់ ធនាគារផ្សេងៗ	-	៥១៩.៧១៦	១០.២០៦.៣១៥	៣.០៣៨.០៤៨	-	-	២.២៤១.៩៨០	១៦.០០០.០៥៩
ប្រាក់បញ្ញើរបស់ អតិថិជន	៨១.៣០០.៣៩៨	៩.៤៤០.៣៣៦	៥៨.៩៤៨.៧៨៣	២៣.៨៩៨.៥៨៩	២៧.៣១៥.៤៣៥	-	៦១.០៤២.៤៧៨	២៦១.៩៤៦.០១៩
បំណុលកតិសន្យា- មិនអប្បបរមា	៣១.៤៤១	៦២.៩០២	៩៤.៣៩៣	១៨០.៣៧១	១.០៨២.០៥៨	១.៦៤០.០០០	-	៣.០៩១.១៣៥
បំណុលផ្សេងៗ*	-	-	-	-	-	-	២៥១.៣៤៩	២៥១.៣៤៩
	<b>៨១.៣៣១.៨៤៩</b>	<b>១០.០២២.៩៥៤</b>	<b>៦៩.២៤៩.៤៩១</b>	<b>២៧.១១៧.០០៨</b>	<b>២៨.៣៩៧.៤៩៣</b>	<b>១.៦៤០.០០០</b>	<b>៦៣.៥៣៥.៨០៧</b>	<b>២៨១.២៨៨.៥៦២</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ - ដុល	-	-	-	-	-	-	១១៩.៤៩៣.៤២៥	១១៩.៤៩៣.៤២៥
ប្រាក់បញ្ញើជាមួយ ធនាគារផ្សេងៗ	-	៥.៥៤២.០៦១	-	-	-	-	-	៥.៥៤២.០៦១
ប្រាក់តម្កល់បទប្បញ្ញត្តិ	-	-	-	-	-	-	២៥.៨៧១.១៣៦	២៥.៨៧១.១៣៦
ឥណទាន និង បុរេប្រទានផ្តល់ដល់ អតិថិជន- ដុល	៣.០៣៥.២៥៥	៨.៩២៩.០២៨	១០.០៦៦.៧៦២	២១.៩១១.៩៧៣	៧២.៧៧៩.៣៤៧	១៥.៩៨០.២៧២	១៣.៤១៧.៤៨៦	១៤៦.១២០.១២៣
វិនិយោគផ្សេងៗ-ដុល	-	-	២៣.៤១១.១២៨	-	-	-	-	២៣.៤១១.១២៨
ប្រាក់តម្កល់ធានា	-	-	-	-	-	-	៨៣៨.៤៨១	៨៣៨.៤៨១
	<b>៣.០៣៥.២៥៥</b>	<b>១៤.៤៧១.០៩៦</b>	<b>៣៣.៤៧៧.៨៩០</b>	<b>២១.៩១១.៩៧៣</b>	<b>៧២.៧៧៩.៣៤៧</b>	<b>១៥.៩៨០.២៧២</b>	<b>១៥៩.៦២០.៥២៤</b>	<b>៣២១.២៧៦.៣៥៤</b>
<b>តំលៃកំណត់អាជ្ញាប័ណ្ណ (៧៨.២៩៦.៥៩៤)</b>	<b>៤.៤៤៨.១៣៥</b>	<b>(៣៥.៧៦៥.៥៦១)</b>	<b>(៥.២០៥.០៣៥)</b>	<b>៤៤.៣៨១.៨៩៤</b>	<b>១៤.៣៤០.២៧២</b>	<b>៩៦.០៨៤.៧២១</b>	<b>៣៩.៩៨៧.៧៩២</b>	
<b>សមមូលពាន់រៀល (កំណត់សម្គាល់ ២.៤) (៣១៨.៩៨០.៣២៤)</b>	<b>១៨.១២១.៧០២</b>	<b>(១៤៥.៧០៨.៨៩៦)</b>	<b>(២១.២០៥.៣១៣)</b>	<b>១៨០.៨១១.៦៧៣</b>	<b>៥៨.៤២២.២៦៨</b>	<b>៣៩១.៤៤៩.១៥៣</b>	<b>១៦២.៩១០.២៦៥</b>	

នាថ្ងៃទី៣១ ខែធ្នូ  
ឆ្នាំ២០២០

	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ៦ ខែ	> ៦ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើរបស់ ធនាគារផ្សេងៗ	-	៥២០.៧៥៤	៣.០០៧.៦០៣	៣.០៣៨.០៤៧	-	-	៩.១១៤.០៩៦	១៥.៦៨០.៥០០
ប្រាក់បញ្ញើរបស់អតិថិជន	៥៩.៦៤៩.៦៦៦	១៧.៦៧២.៤០៦	៤៧.០៦៥.៧៩២	១៩.៨៨៩.០៩០	២.៩៨៨.១៧៣	-	២៧.១១៥.០៣២	១៧៤.៣៨០.១៥៩
បំណុលកតិសន្យា-មិន អប្បបរមា	៣១.៤៥០	៦២.៩០២	៩៤.៣៩៣	១៨៨.៧០៥	១.១៦៣.១៣៥	១.៩២៨.០០០	-	៣.៤៦៨.៥៨៥
បំណុលផ្សេងៗ*	-	-	-	-	-	-	៤៤០.៣០៩	៤៤០.៣០៩
	<b>៥៩.៦៨១.១១៦</b>	<b>១៨.២៥៦.០៦២</b>	<b>៥០.១៦៧.៧៨៨</b>	<b>២៣.១១៥.៨៤២</b>	<b>៤.១៥១.៣០៨</b>	<b>១.៩២៨.០០០</b>	<b>៣៦.៦៦៩.៤៣៧</b>	<b>១៩៣.៩៦៩.៥១៣</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ - ដុល	-	-	-	-	-	-	៦៨.៣៩៨.៣៨៩	៦៨.៣៩៨.៣៨៩
ប្រាក់បញ្ញើជាមួយធនាគារ ផ្សេងៗ	-	៦.៤០៥.៨៧៥	-	-	-	-	-	៦.៤០៥.៨៧៥
ប្រាក់តម្កល់បទប្បញ្ញត្តិ	-	-	-	-	-	-	២០.៧៧១.១៨០	២០.៧៧១.១៨០
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន- ដុល	១០.៩៩៩.៩៤៩	១៣.៦៧៧.៧០៩	១៤.៦៦៥.៥៦៣	៩.៩៩៦.១៤៩	២១.៤១៥.៦៣៩	២.១០៩.៣៥០	១.៧៧០.៨៣៣	៧៤.៦៣៥.១៩២
វិនិយោគផ្សេងៗ-ដុល	-	-	២២.២៦៦.៣៧៧	-	-	-	-	២២.២៦៦.៣៧៧
ប្រាក់តម្កល់ធានា	-	-	-	-	-	-	៥០៤.៨៧១	៥០៤.៨៧១
	<b>១០.៩៩៩.៩៤៩</b>	<b>២០.០៨៣.៥៨៤</b>	<b>៣៧.៩៣១.៩៤០</b>	<b>៩.៩៩៦.១៤៩</b>	<b>២១.៤១៥.៦៣៩</b>	<b>២.១០៩.៣៥០</b>	<b>៩១.៤៨៥.២៧៣</b>	<b>២៤១.២៨១.៨៨៤</b>
<b>គំណត់វិភាគអាយកាល</b>	<b>( ៤៨.៦៨១.១៦៧ )</b>	<b>១.៨២៧.៥២២</b>	<b>( ១២.២៣៥.៨០៨ )</b>	<b>( ១៣.១១៩.៦៩៣ )</b>	<b>១៧.២៦៤.៣៣១</b>	<b>១៨១.៣៥០</b>	<b>( ៥៤.៧៧៥.៨៣៦ )</b>	<b>( ៤៧.៣១២.៣៧១ )</b>
<b>សមមូលពាន់រៀល</b> (កំណត់សម្គាល់ ២.៤)	<b>( ១៩៦.៩១៥.៣២១ )</b>	<b>៧.៣៩២.៣២៦</b>	<b>( ៤៩.៤៩៣.៨៤៣ )</b>	<b>( ៥៣.០៦៩.១៥៩ )</b>	<b>៦៩.៨៣៤.២១៩</b>	<b>៧៣៣.៥៦១</b>	<b>( ២២១.៥៦៨.២៥៧ )</b>	<b>( ១៩១.៣៧៨.៥៤១ )</b>

## ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាព នូវនីតិវិធីដំណើរការផ្ទៃក្នុងបុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការ គ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការរាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គការគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គការអាជីវកម្ម និងគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ អនុលោមភាពតាមគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធតួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខាប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើង នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

## ច. ការគ្រប់គ្រងដើមទុន

### ដើមទុនបទប្បញ្ញត្តិ

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់ បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

### ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ជាទីផ្សារដែលខ្លួនមានអតិភាព ប្រសិនបើមាន។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

## ៣១. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៤.១។ ធនាគារមានក្របខ័ណ្ឌ និងគោលនយោបាយដែលបានបង្កើតឡើងដែលផ្តល់ការណែនាំទាក់ទងនឹងការពិចារណាជាក់ស្តែងលើគោលការណ៍ និងវិធីសាស្ត្រវិភាគសម្រាប់ការបង្កើតការវាយតម្លៃប្រុងប្រយ័ត្នចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានវាស់វែងដោយតម្លៃ សមស្រប។

តម្លៃសមស្រប គឺជាថ្លៃ ដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការរវាងអ្នកចូលរួមក្នុង ទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងក្នុងទីផ្សារចម្បងឬប្រសិនបើអត្ថមានទីផ្សារដែលមានការបើកច្រើនបំផុតរបស់ធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។

ការវាយតម្លៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ដោយការយោងទៅលើតម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្ម ឬដោយប្រើបច្ចេកទេស វាយតម្លៃដោយផ្អែកលើធាតុចូលដែលអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងត្រូវបាន អនុវត្តក្នុងការ ជ្រើសរើស និងអនុវត្តប៉ារ៉ាម៉ែត្រសមស្រប ការសន្មត និងគំរូបច្ចេកទេស ដែលការបញ្ចូលប៉ារ៉ាម៉ែត្រខ្លះ ឬទាំងអស់មិនត្រូវបានគេសង្កេត ឃើញក្នុងការទទួលបានតម្លៃសមស្រប។

និយ័តកម្មលើការវាយតម្លៃ គឺជាផ្នែកសំខាន់មួយក្នុងដំណើរការវាយតម្លៃ។ ការធ្វើនិយ័តកម្មលើការវាយតម្លៃ គឺដើម្បីឆ្លុះបញ្ចាំងអំពីភាព មិនច្បាស់លាស់ក្នុងការវាយតម្លៃជាទូទៅចំពោះផលិតផលដែលស្វែងរកស្តង់ដារ មិនសូវមានការជួញដូរ និងមានលក្ខណៈស្មុគស្មាញ។ ក្នុងការធ្វើនិយ័តកម្មលើការវាយតម្លៃ ធនាគារអនុវត្តតាមវិធីសាស្ត្រក្នុងការពិចារណាលើកត្តាមួយចំនួនដូចជាសាច់ប្រាក់ងាយស្រួលការ ផ្សព្វផ្សាយការដេញថ្លៃ និងតម្លៃដែលមិនអាចអង្កេតបាន រួមទាំងធាតុចូលក្នុងទីផ្សារ ហើយនិងភាពមិនច្បាស់លាស់ក្នុងការសន្មត និង ប៉ារ៉ាម៉ែត្រ។

ធនាគារបន្តលើកកម្ពស់លើការកែលម្អសុពលភាពនៃវិធីសាស្ត្រ និងដំណើរការរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីធានាថាការវាយតម្លៃ ត្រូវបាន ឆ្លុះបញ្ចាំង។ គំរូនៃការវាយតម្លៃមានសុពលភាពទាំងខាងក្នុង និងខាងក្រៅ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំដើម្បីធានាថាគំរូ ទាំងនោះ សមស្របសម្រាប់គោលបំណងនៃការប្រើប្រាស់។

ធនាគារបានធ្វើចំណាត់ថ្នាក់លើឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របដោយអនុលោមតាមឋានានុក្រម ដូចខាងក្រោម ដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់នៃធាតុចូលក្នុងដំណើរការនៃការវាស់វែងតម្លៃសមស្រប។

**កម្រិតទី១** ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃ គឺត្រូវបានដកស្រង់តម្លៃ (មិនបានធ្វើនិយ័តកម្ម) សម្រាប់ការកំណត់ទីផ្សារសកម្ម នៃទ្រព្យសម្បត្តិ និងបំណុល។

- កម្រិតទី២** ធាតុចូលក្នុងវិធីសាស្ត្រនៃការវាយតម្លៃមាន៖
- តម្លៃដែលបានដកស្រង់សម្រាប់ទ្រព្យសកម្ម និងបំណុលប្រហាក់ប្រហែលគ្នានៅក្នុងទីផ្សារសកម្ម ឬ
  - តម្លៃដែលបានដកស្រង់សម្រាប់កំណត់អត្តសញ្ញាណ ឬទ្រព្យសកម្ម និងបំណុលប្រហាក់ប្រហែលគ្នានៅក្នុងទីផ្សារ អកម្ម ឬ
  - ធាតុចូលដែលអាចអង្កេតបានរបស់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ ឬដោយប្រយោល សម្រាប់លក្ខខណ្ឌ ពេញលេញនៃឧបករណ៍ហិរញ្ញវត្ថុ។

**កម្រិតទី៣** ធាតុចូលមួយ ឬច្រើនក្នុងវិធីសាស្ត្រវាយតម្លៃ គឺមិនអាចអង្កេតបាន និងការវាស់វែងនៃតម្លៃសមស្របសំខាន់ៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ជាកម្រិតទី១ នៅពេលដែលការវាយតម្លៃផ្អែកលើតម្លៃដែលបានដកស្រង់ សម្រាប់ការកំណត់អត្តសញ្ញាណទ្រព្យសកម្ម ឬបំណុលក្នុងទីផ្សារសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ទុកថាត្រូវបានដកស្រង់នៅក្នុងទីផ្សារសកម្ម ប្រសិនបើតម្លៃដែលមានស្រាប់ពី ការចេញផ្សាយ និងប្រភពដែលអាចទុកចិត្ត ហើយតម្លៃទាំងនោះតំណាងឱ្យប្រតិបត្តិការទីផ្សារជាក់ស្តែង និងទៀងទាត់ដែលផ្អែកលើប្រតិបត្តិ ការជំហោងដែរ។

នៅពេលដែលតម្លៃសមស្របត្រូវបានកំណត់ដោយប្រើប្រាស់តម្លៃដែលបានដកស្រង់របស់ទ្រព្យសកម្ម ឬបំណុលស្រដៀងគ្នានៅក្នុង ទីផ្សារសកម្ម ឬតម្លៃដែលបានដកស្រង់របស់ទ្រព្យសកម្ម ឬបំណុលដែលអាចកំណត់អត្តសញ្ញាណបាន ដែលស្រដៀងគ្នា នៅក្នុងទីផ្សារ អសកម្ម ដូចជាទ្រព្យសកម្ម និងបំណុលដែលបានចាត់ថ្នាក់ជាកម្រិតទី ២។ ក្នុងករណីដែលមិនមានតម្លៃដែលបានដកស្រង់ នៅឡើយ ធនាគារ កំណត់តម្លៃសមស្របដោយផ្អែកលើបច្ចេកទេសក្នុងការវាយតម្លៃ ដោយប្រើប៉ារ៉ាម៉ែត្រទីផ្សារជាធាតុចូល។ បច្ចេកទេស វាយតម្លៃភាគច្រើន ប្រើទិន្នន័យទីផ្សារដែលអាចអង្កេតបាន រួមបញ្ចូល ប៉ុន្តែមិនកំណត់ខ្សែកោងតម្លៃមូលធន អត្រាប្តូរប្រាក់ និងអត្រា ប្តូរប្រាក់បរទេស។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ជាកម្រិតទី៣ ប្រសិនបើការវាយតម្លៃរបស់វារួមបញ្ចូលទាំងធាតុចូលសំខាន់ៗ ដោយមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន។ ធាតុចូលទាំងនោះគឺត្រូវបានកំណត់ដោយផ្អែកលើធាតុចូលដែល អាចអង្កេតបាន នៃលក្ខណៈស្រដៀងគ្នា ការអង្កេតកន្លងមក ឬបច្ចេកទេសវិភាគដទៃទៀត។

ប្រសិនបើមិនមានតម្លៃ ឬតម្លៃដកស្រង់របស់ឧបករណ៍ហិរញ្ញវត្ថុ ឬឧបករណ៍ប្រហាក់ប្រហែល នោះតម្លៃសមស្របនឹងកើតមានឡើង តាមរយៈ ការប្រើប្រាស់បច្ចេកទេសវាយតម្លៃ ឬគំរូទីផ្សារ។ ការវិនិច្ឆ័យអាចតម្រូវឱ្យមានការវាយតម្លៃសម្រាប់តម្រូវការក្នុងការធ្វើនិយ័តកម្មលើ ការវាយតម្លៃ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវលើប៉ារ៉ាម៉ែត្រដែលមិនអាចអង្កេតបាន។ គំរូនៃការវាយតម្លៃអាចត្រូវបាន វាយតម្លៃលើទិន្នន័យ នៃប្រតិបត្តិការពាក់ព័ន្ធ ដូចជាកាលកំណត់ជាដើម។ ធាតុចូលបន្ទាប់មកត្រូវបានគេយកជាគោល និងត្រូវបាន ចាត់ចែងដើម្បីទទួលបាន តម្លៃសមស្រប។

ធនាគារមិនមានចំនួនទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុសំខាន់ៗ ត្រូវបានវាស់វែងតាមតម្លៃសមស្របនោះឡើយ។

**ឧបករណ៍ហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្រប**

នាការបរិច្ឆេទនៃរបាយការណ៍ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ គឺប្រហាក់ប្រហែលទៅនឹងតម្លៃយោងរបស់វា។

តម្លៃសមស្របដែលបានប៉ាន់ស្មាន គឺផ្អែកទៅលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

**ឥណទាន និងបុរេប្រទាន**

តម្លៃសមស្របរបស់ឥណទាន និងបុរេប្រទានគឺផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចអង្កេតបាន។ នៅពេលដែលមិនមានប្រតិបត្តិការទីផ្សារ ដែលអាចអង្កេតបាន តម្លៃសមស្របគឺត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់គំរូនៃការវាយតម្លៃ ដូចជាបច្ចេកទេសលំហូរសាច់ប្រាក់ ដែលបាន ធ្វើអប្បបរមា។ ការបញ្ចូលបច្ចេកទេសវាយតម្លៃ រួមបញ្ចូលទាំងអាយុកាលនៃការខាតបង់ឥណទានដែលបានរំពឹងទុក អត្រាការប្រាក់ អត្រា នៃការទូទាត់ និងប្រភពដើម ឬការពង្រីកទីផ្សារបន្ទាប់។ ចំពោះឥណទានដែលមានឱនភាពទៅលើការខាតបង់ តម្លៃនៃទ្រព្យបញ្ចាំ តម្លៃសមស្របគឺត្រូវបានវាស់វែងដោយផ្អែកទៅលើតម្លៃនៃវត្ថុបញ្ចាំមូលដ្ឋាន។

ការដាក់បញ្ចូលគំរូ អាចរួមបញ្ចូលទាំងទិន្នន័យពីតតិយជន និងព័ត៌មានដែលបានទទួលពីអ្នកចូលរួមទីផ្សារផ្សេងៗ ដោយរួមបញ្ចូល ទាំងប្រតិបត្តិការដំបូង និងប្រតិបត្តិការបន្ទាប់។ តម្លៃយោងរបស់វា គឺប្រហាក់ប្រហែលទៅតម្លៃសមស្របនាការបរិច្ឆេទនៃរបាយការណ៍។

**ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេងៗ**

ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេងៗរួមបញ្ចូលទាំងគណនីចរន្តដែលមិនទទួលបានការប្រាក់ គណនីសន្សំ និងគណនី បញ្ញើរយៈពេលខ្លី។ តម្លៃសមស្របរបស់ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេងៗគឺប្រហាក់ប្រហែលទៅនឹងតម្លៃយោង នាការិយបរិច្ឆេទនៃរបាយការណ៍ ដោយសារតែកាលកំណត់រយៈពេលខ្លីរបស់ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ។

**ការវិនិយោគផ្សេងៗ**

នេះតំណាងឱ្យប្រាក់តម្កល់សម្រាប់ទិញមាសពីក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd., ជាម្ចាស់ ភាគហ៊ុន ដែលក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd.បានយល់ស្របក្នុងផ្តល់ជូននូវការធានាត្រឡប់ ក្នុងអត្រា ៦%ក្នុងមួយឆ្នាំដែលត្រូវបានវាស់វែងតាមថ្លៃដើមរលស់ព្រោះតម្លៃសមស្របរបស់វាមិនអាចវាស់វែងជាក់ស្តែងបានឡើយ។

**ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន**

តម្លៃសមស្របរបស់ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ រួមទាំងប្រាក់បញ្ញើរបស់អតិថិជន ដែល មានកាលកំណត់តិចជាងមួយឆ្នាំ ប្រហាក់ប្រហែលទៅនឹងតម្លៃយោងរបស់វាដោយសារតែកាលកំណត់ដែលមានរយៈពេលខ្លី របស់ឧបករណ៍ ហិរញ្ញវត្ថុទាំងនេះ។

តម្លៃសមស្របរបស់ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុរួមទាំងប្រាក់បញ្ញើរបស់អតិថិជន ជាមួយនឹង កាលកំណត់ដែលនៅសល់ មានរយៈពេលលើសពីមួយឆ្នាំ គឺត្រូវបានរំពឹងទុកថា នឹងប្រហាក់ប្រហែលទៅនឹងតម្លៃយោង របស់វាដោយ សារតែធនាគារបានផ្តល់នូវអត្រាការប្រាក់ស្រដៀងគ្នានៃឧបករណ៍ហិរញ្ញវត្ថុ ជាមួយនឹងកាលកំណត់ និងលក្ខខណ្ឌ ស្រដៀងគ្នា។

តម្លៃសមស្របដែលបានប៉ាន់ស្មានរបស់ប្រាក់បញ្ញើដែលមិនមានកាលកំណត់ ព្រមទាំងប្រាក់បញ្ញើមិនទទួលបានការប្រាក់ ប្រាក់បញ្ញើ ដែល ត្រូវបង់តាមតម្រូវការគឺជាចំនួនទឹកប្រាក់ដែលត្រូវបង់នៅកាលបរិច្ឆេទរបាយការណ៍។

**ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ**

តម្លៃយោងរបស់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតតាមរយៈតម្លៃសមស្របប្រហាក់ប្រហែលរបស់ ដោយសារធាតុគុណនីមួយៗនេះមិនមានភាពជាសារវន្តទាក់ទងនឹងការផ្លាស់ប្តូរទីផ្សារអត្រាការប្រាក់។

**៣២. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍**

លើកលែងតែ សារចរណ៍លេខ ៨៧-០២១-២៣១៤ ដែលបានចេញធនាគារជាតិនៃកម្ពុជា ស្តីពីការធ្វើចំណាត់ថ្នាក់ និងការធ្វើសំវិធានធន ឥណទានស្តារឡើងវិញ ដូចដែលបានបង្ហាញ នៅក្នុងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ៤.១ ពុំមានព្រឹត្តិការណ៍សំខាន់កើតមានឡើង ចន្លោះកាលបរិច្ឆេទនៃការរាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តឱ្យប្រើប្រាស់ របាយការណ៍ហិរញ្ញវត្ថុនោះទេ ដែលតម្រូវឱ្យកែតម្រូវ ឬ លាតត្រដាងដែលត្រូវធ្វើឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ។

**៣៣. ការអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នេះត្រូវបានអនុម័តដោយក្រុម ប្រឹក្សាភិបាលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។







## ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក

អគារលេខ ៤៦២ មហាវិថីព្រះមុនីវង្ស សង្កាត់  
ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ  
ព្រះរាជាណាចក្រកម្ពុជា



[www.bicbank.com.kh](http://www.bicbank.com.kh)



ផ្នែកបម្រើសេវាអតិថិជន



☎ ០២៣ ៩០១ ៣៣៨